

ଚକ୍ରବର୍ତ୍ତୀ

ପ୍ରଚ୍ଛଦପଟ୍ଟ

THE PRACHEACHUN MAGAZINE



ସ୍ତମ୍ଭ ୧୨ ମେଢ଼ ଭେଦ ଚିତ୍ରଣ ସ୍ତମ୍ଭ ୨୦୨୨




ជោគជ័យនៃដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នៅសហភាពមីយ៉ាន់ម៉ា

៧



សម្តេចតេជោ ហ៊ុន សែន មានតែរក្សាឲ្យបានសន្តិភាព ទើបធ្វើការអភិវឌ្ឍបាន

៩



សម្តេចចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឲ្យឯកឧត្តម ប៊ុយ ថាញ ស៊ិន រដ្ឋមន្ត្រីក្រសួងការបរទេសរៀតណាម...

១២



សម្តេចក្រឡាហោម ស ខេង ណែនាំឲ្យសមត្ថកិច្ចទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវាសាធារណៈ.....

១៣



សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញដឹកនាំសម័យប្រជុំ ព្រឹទ្ធសភា លើកទី៤ នីតិកាលទី៤

១៤



កម្ពុជាប្រារព្ធទូទៅ ២៣ឆ្នាំទិវា នយោបាយឈ្នះ ឈ្នះ និងទូប ពាណិជ្ជកម្ម នៃការសម្ពោធវិមានឈ្នះ ឈ្នះ

១៥

និពន្ធនាយក :
លោក តាក ស៊ីនអ៊ុំ
គណៈកម្មការនិពន្ធ

- លោក ខៀវ ណារី
- លោក អ៊ឹម សុន្ទរៈ
- លោក វង្ស សារ៉ុត
- លោក ទាវ សារៈមុនី
- លោក សុខ សុផន
- លោក ដួន កុលបុត្រ
- លោក មាន សេរីវិត

លេខានិពន្ធ

- លោក ស្វាយ ភិរុណ
- លោក ម៉ក់ ឈិន

អ្នកបកប្រែភាសា

- លោកស្រី ម៉ែន នារីសោភ័ក

អ្នកចម្លង

- លោក សុផាត វិរៈមុនី

វិចិត្រករ

- លោក ធា សារ៉ុត

អាសយដ្ឋាន :
 លេខ ២០៣
 មហាវិថី ព្រះនរោត្តម
 ភ្នំពេញ-កម្ពុជា
 ទូរស័ព្ទលេខ :
 ០២៣ ២១៩ ០៦៥

Address :
No 203 Preah
Norodom Bld.
Phnom Penh Cambodia
Tel : 023 219 065

មាតិកា
Contents



លោកជំទាវកិត្តិសង្ឃហេង ម៉ែន សំអែន អញ្ជើញសម្តេចអគារស្តាក់ការគណបក្ស ប្រជាជនកម្ពុជា ស្រុកមាសប៉ែក

១៦



ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញ ជាអធិបតីក្នុងពិធីប្រកាស ទទួលស្គាល់ប្រធាន ក្រុមការងារជនបង្គោលយុវជន.....

១៧

ក្រុមប្រឹក្សា : សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីខ្ទង់ខ្ទង់ ក្នុងពិធីបើកវេទនិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) (ថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២)

វិចារណកថា : សុទ្ធិនិយមក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាឆ្នាំ២០២២..... ០១

Editorial : Optimism in Cambodia's 2022 Socio-Economic Development Process..... ០១

⇒ **អត្ថបទនយោបាយ:** គណបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍ លើកកម្ពស់ជីវភាពរស់នៅ..... ០៤

⇒ **សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃ ០៥

⇒ **សកម្មភាពសមាជិក រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស** ១៤

⇒ **សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស** ២២

⇒ **សមិទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច** ២៤

⇒ **គម្រោងចំណូល-ចំណាយថវិការដ្ឋឆ្នាំ២០២២**..... ២៥

⇒ **វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ ការធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា**..... ២៦

⇒ **ចំណេះដឹងទូទៅ:** ការកើនឡើងនៃតម្លៃថាមពលនៅក្នុងសកលលោក..... ២៧

⇒ **វិទ្យាសាស្ត្រ និងសុខភាព:** ទម្លាប់អាក្រក់ទាំង ២ នៅពេលព្រឹក ដែលបំផ្លាញថ្លើមច្រើនជាង ២៨

⇒ **ទឹកដីមាតុភូមិ:** ចៅសង្កាត់អាចារ្យលាក់ : ការអភិវឌ្ឍមូលដ្ឋាន និងការការពារភាពសុខសាន្តដូន..... ២៩

⇒ **កំណាព្យ:** រួមគ្នា រារាំង ខ្លាំងក្លាវិជសំណើច..... ៣២



សុទិដ្ឋិនិយមក្នុងដំណើរការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមកម្ពុជាឆ្នាំ២០២២

Optimism in Cambodia's 2022 Socio-Economic Development Process

ឆ្នាំ ២០២២ គឺជាឆ្នាំទី៤ នៃការអនុវត្តកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជន កម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ ២០១៨-២០២៣ ជាឆ្នាំដែលកម្ពុជាត្រៀមរៀបចំ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ការត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ជាឆ្នាំ ដែលកម្ពុជា ត្រូវធ្វើជាប្រធានប្តូរវេនអាស៊ាន និងជាឆ្នាំដែលកម្ពុជាត្រូវ ប្រឹងប្រែងស្ទុះចេញឲ្យផុតពីគ្រោះនៃវិបត្តិ និងផលប៉ះពាល់នៃជំងឺកូវីដ- ១៩ មកលើ សេដ្ឋកិច្ច-សង្គម ។ អាស្រ័យដោយការត្រៀមលក្ខណ សម្បត្តិបានគ្រប់គ្រាន់និងលក្ខខណ្ឌអនុគ្រោះជាច្រើនកម្ពុជាមានសុទិដ្ឋិ និយម និងក្តីសង្ឃឹមយ៉ាងមុតមាំក្នុងការបោះជំហានចូលឆ្នាំ២០២២ ដើម្បីដំណើរការបានជោគជ័យជំរុញទៀត ។

យើងទទួលស្គាល់ថា អាស្រ័យដោយការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ប្រទេសយើងបានជួបការលំបាកបំផុត។ សន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ដែលធ្លាប់តែមានល្បឿន- លឿនបន្តបន្ទាប់គ្នាជាច្រើនឆ្នាំក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ត្រូវបានបង្អាក់ ឯអត្រានៃភាពក្រីក្រ និងអត្រានៃអ្នកគ្មានការងារធ្វើ បានហាក់កើនឡើងមកវិញ ។ ជំងឺនេះបានបង្កជាឧបសគ្គដល់សុខភាព សាធារណៈ និងជីវភាពរស់នៅរបស់ប្រជាជន ធ្វើឲ្យវិសមភាពសង្គម រីកធំ និងធ្វើឲ្យរាជរដ្ឋាភិបាលទទួលបានបន្ទុកយ៉ាងធ្ងន់ធ្ងរ ជាពិសេសគឺ ការបង្វែរថវិកាជាតិពីការសន្សំ និងការត្រៀមសម្រាប់វិនិយោគសាធារណៈ មកដោះស្រាយបញ្ហានេះ ។ ជាក់ស្តែងរាជរដ្ឋាភិបាល បានដាក់ចេញ វិធានការអន្តរាគមន៍ចំនួន ១០ ជុំបានទាន់ពេលវេលា ចំគោលដៅ និង មានប្រសិទ្ធភាពស្របជាមួយនឹងយន្តការគាំពារសង្គម បានរួមចំណែក យ៉ាងខ្លាំង និងប្រកបដោយប្រសិទ្ធភាពក្នុងការក្សាលំនឹងជីវភាពរបស់ ប្រជាជន ព្រមទាំងកាត់បន្ថយផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ មកលើស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជាបានជាអតិបរមា ។ ក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកាចំណាយ អន្តរាគមន៍ចំនួន៨២៩លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ អាចឡើង ដល់១.៤៥៤លានដុល្លារ សម្រាប់ឆ្នាំ២០២១ ហើយនៅឆ្នាំ២០២២ គ្រោងបញ្ចេញថវិកាអន្តរាគមន៍បន្ថែមទៀតក្នុងទំហំប្រមាណ១.០១៤ លានដុល្លារអាមេរិក ។ ជាមួយសម្រាប់រយៈពេល៣ឆ្នាំ(២០២០-២០២២) រដ្ឋបានចំណាយធនធានថវិកាក្នុងទំហំ៣.៤០០លានដុល្លារអាមេរិក ។

នៅក្នុងស្ថានភាពលំបាកបំផុតនេះ ក៏មានលេចឡើងនូវកាលានុវត្ត ដ៏សំខាន់ ដែលបង្កភាពអនុគ្រោះសម្រាប់យើងដែរ ។ រាជរដ្ឋាភិបាល

The year 2022 is the fourth year of the implementation of the political platform of the Royal Government of Cambodia and the political platform of the Cambodian People's Party for building and defending the motherland for the period between 2018 and 2023, the year that Cambodia is preparing for the fifth Commune/Sangkat Council elections. It is also preparatory year for the seventh legislative term National Assembly elections, the year in which Cambodia will take over the rotating presidency as well as the year in which Cambodia will strive to recover from the crisis and the impacts of Covid-19 on its socio-economic situation. With adequate preparation and many favorable conditions, it is high hope that Cambodia steps into 2022 to achieve further successes.

We acknowledge that due to the Covid-19 in 2020 and 2021, our country suffered severe hardship. The momentum of Cambodia's socio-economic development, which has been rapid for several years in the last decade, has disrupted, and poverty and unemployment have rebounded. The disease has hindered public health and people's livelihoods, widened social inequality and placed a heavy burden on the shoulders the Royal Government, especially by diverting the national budget from savings and public investment to resolving the consequences. In fact, the Royal Government has launched 10 rounds of timely, right-to-the target and effective intervention measures in conjunction with the social protection mechanism, which contributed significantly and effectively to maintaining the stability of people's lives and reducing to the maximum the impacts of the Covid-19 disease crisis on Cambodia's socio-economic situation. In the fight against Covid-19, the Royal Government has spent US\$ 829 million on interventions in 2020, while, for 2021, it may possibly reach US\$ 1.454 million, and in 2022, plans to release an additional intervention budget of about 1,014 million US dollars. In total, for the period of three years (2020-2022), the state will have spent a budget resource of US\$ 3.4 billion.

កម្ពុជា បានត្រៀមលក្ខណៈរួចរាល់ក្នុងការជំរុញអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយ កូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី តាមរយៈការដាក់ចេញគោលនយោបាយ ហិរញ្ញវត្ថុសាធារណៈ គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយជំរុញសេដ្ឋកិច្ច ប្រកបដោយភាពប្រទាក់ក្រឡា ទាន់ពេលវេលា និងមានប្រសិទ្ធភាព និងការដាក់ចេញវិធានការអន្តរាគមន៍នានាបន្ថែម តាមការចាំបាច់ ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ជាពិសេស បង្កើតការងារជូនប្រជាជន, ផ្តល់លទ្ធភាពឲ្យគ្រួសារទទួលបានប្រាក់ចំណូលកើនឡើង, បន្តលើកកម្ពស់ប្រព័ន្ធអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស, កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គាំទ្រដល់សកម្មភាពសេដ្ឋកិច្ច និងគុណភាពនៃការរស់នៅ, ព្រមទាំងបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឲ្យកាន់តែរឹងមាំ និងប្រព័ន្ធសុខាភិបាលប្រកបដោយគុណភាព, សំដៅធានាឲ្យកម្ពុជាបន្តដំណើរលើមាត់អភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចប្រកបដោយវិបុលភាព, សមធម៌, បរិយាបន្ន, និងចីរភាព ។

កម្ពុជាក៏មានលក្ខខណ្ឌអនុគ្រោះជាច្រើនទៀត ដែលនឹងជួយរួមចំណែកដល់ការងើបឡើងដល់សេដ្ឋកិច្ច-សង្គមនោះគឺ៖ ការនាំចេញជាពិសេសផលិតផលកាត់ដេរ ផលិតផលកម្មស្ថាប័នមិនមែនកាត់ដេរ ផលិតផលគ្រឿងបន្លំអគ្គិសនីនិងកង់, វិស័យសំណង់ និងអចលនទ្រព្យរំពឹងថា នឹងកើនឡើងសន្សឹមៗដែលគាំទ្រដោយកំណើនចំណូលក្នុងស្រុក និងលំហូរចូលទុនវិនិយោគ, វិស័យកសិកម្មរំពឹងថា នឹងបន្តមានកំណើនល្អជាងឆ្នាំ២០២១, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលចូលជាធរមាននៅដើមឆ្នាំ ២០២២ នឹងបន្តបង្កើនសក្តានុពលនៃវិស័យកសិកម្មកសិ-ឧស្សាហកម្ម ព្រមទាំងផ្តល់កាលានុវត្តភាព សម្រាប់ការធ្វើពាណិជ្ជកម្ម សេវា ទំនិញ ការវិនិយោគ និងការធ្វើពាណិជ្ជកម្ម, ការបើកប្រទេសឡើងវិញ លើគ្រប់វិស័យក៏បានជួយជំរុញសកម្មសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសវិស័យទេសចរណ៍រំពឹងថានឹងមានកំណើនឡើងជាវិជ្ជមាន ។

ជាក់ស្តែងនៅឆ្នាំ ២០២១ ការផ្លាស់ប្តូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបានជាង ៣៦ពាន់លានដុល្លារ, ចំណូលពន្ធដារ និងពន្ធគយ សរុបប៉ុន្មាន ២.២៩៤លានដុល្លារ, ការនាំចេញផលិតផលកសិកម្មសម្រេចបានប្រមាណជិត ៥ពាន់លានដុល្លារ, ការនាំចេញវិស័យវាយនភ័ណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរសម្រេចបានជិត ១០ ពាន់លានដុល្លារ ឬប្រមាណ ៦៣% នៃចំនួនទឹកប្រាក់នាំចេញសរុប, គម្រោងវិនិយោគសម្រេចបាន ១៦៩ គម្រោងមានទុនវិនិយោគ៤,៣ពាន់លានដុល្លារ បង្កើតការងារបានជាង ១១ម៉ឺននាក់ ។

អាស្រ័យដោយការដាក់ចេញគោលនយោបាយសមស្របជាមួយនឹងលក្ខខណ្ឌអនុគ្រោះទាំងឡាយសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ ត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើនក្នុងរង្វង់៤,៨%ដែលធ្វើឱ្យផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ៣០.៥៤៤លានដុល្លារអាមេរិក, ផ.ស.ស.

In this most difficult situation, important opportunities with favorable condition emerge for us. The Royal Government of Cambodia is ready to promote the implementation of the strategic framework and programs to restore and promote Cambodia's economic growth in living in a new normal way with Covid-19 through the introduction of timely manner, effective and intertwined public financial policy, monetary policy, and structured policy. Also introduced were additional intervention measures necessary in order to stimulate economic growth, especially creation of jobs for people, enabling families to increase their income, improving the education system and human resource training, building physical infrastructure to support economic activities and quality of life, and continued development of the social protection system. It is also promoting quality health system to ensure that Cambodia continues on the path of socio-economic development with prosperity, equity, inclusiveness, and sustainability.

Numerous favorable conditions contributed to Cambodia's socio-economic recovery. They are exports of garments and non-garment manufacturing, electrical and bicycle products. Slowly rising growths are construction and real estate, supported by rising domestic revenue and investment inflows. Agriculture continues to grow better than in 2021. Cambodia-China Free Trade Agreement, Cambodia-South Korea Free Trade Agreement and Regional Comprehensive Economic Partnership Agreement (RCEP) to enter into force in early 2022 will continue to increase the potential of agriculture, agro-industry, as well as provide opportunities for trade, services, goods, investment and trade, while reopening the country in all sectors has also helped boost domestic economic activity. Especially expected to have positive growth is tourism.

In fact, in 2021, Cambodia's foreign trade turnover reached more than 36 billion US dollars, with the total tax and customs revenue of 2.294 million US dollars. Final agricultural products exports reached nearly 5 billion US dollars. Exports of garments, footwear and travel products reached nearly 10 billion US dollars, or about 63% of total exports, and there have been 169 investment projects with a total investment of 4.3 billion US dollars, creating more than 110,000 jobs.

Thanks to the introduction of appropriate policies and favorable conditions, in projection, the Cambodian

សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថានឹងកើនឡើងដល់ ១.៨៤២ដុល្លារអាមេរិក បើប្រៀបធៀបនឹង ១.៧៣០ដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ។ អតិផរណាមធ្យមប្រចាំឆ្នាំស្ថិតក្នុងកម្រិតទាបក្នុងរង្វង់ ២,៨% ជាមួយស្ថិរភាពនៃអត្រាប្តូរប្រាក់រៀលស្ថិតក្នុងរង្វង់ ៤.០៦៥ រៀល ក្នុងមួយដុល្លារអាមេរិក ។ វិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងមានកំណើនក្នុងអត្រា ៧,៧% ពីកំណើន៥,៧% ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ខណៈអនុវិស័យសំណង់ត្រូវបានរំពឹងថានៅបន្តសម្រេចកំណើនទាប។ វិស័យសេវាកម្មត្រូវបានព្យាករថា នឹងបន្តកើនឡើងក្នុងអត្រា ៤,១% ពីកំណើន០,៣%ក្នុងឆ្នាំ២០២១ ដោយសារការងើបឡើងវិញសន្សឹមៗនៃអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យគាំទ្រទេសចរណ៍ផ្សេងៗទៀត ។ វិស័យកសិកម្មត្រូវបានព្យាករថានឹងសម្រេចបានកំណើនក្នុងអត្រាទាប ១,១% ពីកំណើន១,៤%ឆ្នាំ២០២១ ដោយសារការរំពឹងទុកនូវការបន្តកំណើនល្អប្រសើរ នៃអនុវិស័យដំណាំ និងអនុវិស័យចិញ្ចឹមសត្វ ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តូរផ្តាច់អនុវត្តឲ្យបានជោគជ័យក្នុងកិច្ចថែរក្សាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដោយមិនអនុញ្ញាតឲ្យកម្លាំងប្រតិកិរិយាណាមួយមកបំផ្លាញ ឬធ្វើការប្រមាថបានឡើយ ។ ការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនិងការគោរពសិទ្ធិមនុស្សនឹងត្រូវបន្តជំរុញអនុវត្តប្រកបដោយភាពរស់រវើក ។ ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលគ្រោងធ្វើនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កំពុងតែដំណើរការដោយមានគណបក្សនយោបាយជាច្រើនបាន និងកំពុងធ្វើការសកម្មភាពជាប្រក្រតីស្របតាមច្បាប់។ ដោយឡែកការងារទំនាក់ទំនងអន្តរជាតិដោយក្នុងឆ្នាំនេះកម្ពុជាត្រូវធ្វើជាប្រធានអាស៊ានផងនោះ រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំធ្វើឲ្យសម្រេចបាននូវការរួមចំណែកប្រកបដោយការស្ថាបនា ដល់ការថែរក្សានិងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងការដោះស្រាយបញ្ហាប្រឈមនានាទាំងក្នុងតំបន់ និងសកលលោក។

ជាមួយនឹងភាពអំណោយផលដែលកម្ពុជាទទួលបាននារយៈពេលកន្លងមក ជាពិសេសភាពអនុគ្រោះជាច្រើនក្នុងឆ្នាំ ២០២១ យើងសង្ឃឹមថា កម្ពុជានឹងសម្រេចបានគោលដៅជាយុទ្ធសាស្ត្ររបស់ខ្លួននៅឆ្នាំ ២០២២ នេះ ។ ដើម្បីសម្រេចគោលដៅនេះ យើងទាំងអស់គ្នាក៏ត្រូវរួមគ្នាពង្រឹងផ្លូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ សម្រេចនូវមុតស្រូច លើកកម្ពស់ការទទួលខុសត្រូវចូលរួមអនុវត្តដោយសកម្មនូវរាល់ភារកិច្ចទាំងឡាយ ដើម្បីឈានទៅសម្រេចបានជោគជ័យនូវកម្មវិធីនយោបាយ និងផែនការយុទ្ធសាស្ត្រធំៗរបស់រាជរដ្ឋាភិបាលកម្ពុជា។

ទស្សនាវដ្តីប្រជាជន

THE PRACHEACHUN MAGAZINE

សម្តេចតេជោ ហ៊ុន សែន ៖ អ្នកដែលអត់មានសន្តិភាពជូរចិត្ត គឺជាអ្នកដែលមានពិរុទ្ធភាព

គណបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន

ក្នុងរយៈពេលជាង ៤៣ ឆ្នាំ កន្លងទៅ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិ ពីក្នុងស្ថានភាពមួយដែលវិស័យសេដ្ឋកិច្ច-សង្គម ស្ថិតចំនួនលេខសន្សំរហូតឈានមកដល់ការបង្កើតបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រជាច្រើនរាប់មិនអស់រួមមាន ការដោះជាតិរួចផុតពីរបបប្រល័យពូជសាសន៍ ការរំលត់ភ្លើងសង្គ្រាម បង្កើតបាននូវសុខសន្តិភាព ការស្តារ និងអភិវឌ្ឍប្រទេស ការការពារបាននូវខ្សែនឯករាជ្យ និងអធិបតេយ្យជាដើម។ តាមរយៈនេះ ប្រជាជនបានមើលឃើញច្បាស់នូវតួនាទីដឹកនាំមិនអាចខ្វះបានរបស់គណបក្ស ហើយបានសម្រេចចិត្តជឿត្រឹមត្រូវក្នុងការផ្តល់សច្ចធម៌ជូនគណបក្ស និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យបន្តដឹកនាំប្រទេស ។

គ្រប់ការបោះឆ្នោត ទាំងការបោះឆ្នោតថ្នាក់ជាតិ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះគ្រប់អាណត្តិ និងមានឱកាសបានដឹកនាំប្រទេសជាតិឲ្យមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅបំផុត លើគ្រប់វិស័យទាំងអស់ ។

នៅតាមបណ្តាមូលដ្ឋានឃុំ-សង្កាត់ សុទ្ធតែមានការប្រែប្រួលមុខមាត់ថ្មីពីមួយឆ្នាំទៅមួយឆ្នាំ ពីមួយអាណត្តិទៅមួយអាណត្តិ។ តាមរយៈសមិទ្ធផលដែលសម្រេចបាននេះ បានធ្វើឲ្យប្រជាជនមើលឃើញកាន់តែច្បាស់អំពីសមត្ថភាព លទ្ធភាព ការប្តេជ្ញាចិត្តរបស់គណបក្សក្នុងការជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនហើយសមិទ្ធផលដែលបានកើតឡើងជាបន្តបន្ទាប់នេះ បានក្លាយទៅជាប្រយោជន៍រួមរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា ។

ជាក់ស្តែង ការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ការកសាងសាលារៀន មន្ទីរពេទ្យ ការកសាងប្រព័ន្ធស្រោចស្រពលើដីកសិកម្ម ការលើកកម្ពស់ឧស្សាហកម្ម សិប្បកម្មកែច្នៃ ការបង្កើត និងពង្រីកមុខរបរ ការងារ ការមិនយកពន្ធលើដីកសិកម្ម ដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ ការពង្រឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ សន្តិសុខទឹក និងសន្តិសុខថាមពលអគ្គិសនី ការអភិវឌ្ឍ និងគ្រប់គ្រងផ្សារ ការលើកកម្ពស់សមត្ថភាព និងការទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋានក្នុងការគ្រប់គ្រងសហគមន៍នានាដូចជាសហគមន៍ការពារតំបន់ធម្មជាតិ សហគមន៍ការពារព្រៃឈើ សហគមន៍ទេសចរណ៍ សហគមន៍នេសាទ សហគមន៍កសិករប្រើប្រាស់ទឹក ។ល។ សុទ្ធតែបានរួមចំណែកដ៏មានប្រសិទ្ធភាពសម្រាប់ជីវភាពរស់នៅរបស់ប្រជាជន ។ គោលនយោបាយសំខាន់ៗជាច្រើន ត្រូវបានដាក់ចេញស្របតាមគោលបំណងសំណូមពរ និងបម្រើឲ្យផលប្រយោជន៍ក្នុងជីវភាពរស់នៅជាក់ស្តែងរបស់ប្រជាជន។

ការផ្តល់សេវាសាធារណៈជូនប្រជាជនត្រូវបានជំរុញអនុវត្តយ៉ាងសកម្ម ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារ អាយុក្រោម ២ ឆ្នាំ ក្នុងគ្រួសារកសិករក្រីក្រ រួមជាមួយការផ្តល់សេវាអប់រំសេវាសុខាភិបាល និងបណ្តាសេវាដទៃទៀត បានជួយរួមចំណែកយ៉ាងសំខាន់និងប្រកបដោយប្រសិទ្ធភាពសម្រាប់បម្រើឲ្យសំណូមពររបស់ប្រជាជន ។ នៅពេលដែលប្រទេសជាតិជួបនឹងគ្រោះវិបត្តិនៃ

ជំងឺឆ្លងរាតត្បាតសកលកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ពុះពារការលំបាកសព្វបែបយ៉ាង តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រ យុទ្ធវិធីប្រកបដោយភាពឈ្លាសវៃ សង្គ្រោះអាយុជីវិតរបស់ប្រជាជនទូទាំងប្រទេសទាំងទីក្រុង ទាំងទីជនបទឃុំ-សង្កាត់ឆ្ងាយដាច់ស្រយាលឲ្យរួចផុតពីគ្រោះហានិភ័យនេះ ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ដែលត្រូវធ្វើនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតរបស់កម្ពុជា ដែលកំពុងធ្វើដំណើរទៅមុខលើមាត់សន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដែលមានសម្រេចតេជោ **ហ៊ុន សែន** ជាប្រមុខ ។ ប្រជាជនកម្ពុជា បានមើលឃើញច្បាស់ហើយនូវការផ្លាស់ប្តូរយ៉ាងធំធេងរបស់ប្រទេសជាតិ ក្នុងរយៈពេល ៤៣ ឆ្នាំ កន្លងទៅ ។ ដោយឡែកការប្រែប្រួលមុខមាត់ថ្មីនៅឃុំ-សង្កាត់ ដែលប្រជាជនយើងរស់នៅដោយផ្ទាល់គឺជាកសិករដាក់ស្នែងនៃការរីកចម្រើន របស់មូលដ្ឋាន គ្មានអ្នកណាអាចមកបំភ្លៃការពិតទាំងនេះបានឡើយ ហើយប្រជាជនយើងសុទ្ធតែទទួលបានដោយផ្ទាល់ នូវផលប្រយោជន៍ទាំងនេះដោយក្តីមោទនភាព ។ ដោយឡែកសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ ក៏ជាជោគជ័យ និងជាផ្នែផ្តាំដ៏គ្រចះគ្រចង់កើតចេញពីការអនុវត្តគោលនយោបាយរបស់គណបក្សដើម្បីអភិវឌ្ឍឃុំ-សង្កាត់ឆ្នាំ២០១៧-២០២២ ក្រោមម្លប់នៃសន្តិភាព ។

ដើម្បីបន្តអភិវឌ្ឍឃុំ-សង្កាត់ឲ្យមានការរីកចម្រើនថ្មីទៀតគណបក្សប្រជាជនកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍឃុំ-សង្កាត់ឆ្នាំ២០២២-២០២៧ ក្នុងគោលបំណងដើម្បីពង្រឹងនិងពង្រីកសមិទ្ធផល ទាំងឡាយនៅឃុំ-សង្កាត់រយៈពេល ៥ ឆ្នាំបន្តទៀត ។ ប្រជាជននៅទូទាំងប្រទេសសុទ្ធតែបានមើលឃើញច្បាស់នូវសមត្ថភាពដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាជន ប្រសូត្រចេញពីប្រជាជន និងដើម្បីប្រជាជន ពិតជាមានគុណតម្លៃខ្ពស់បំផុតហើយគ្មានគណបក្សនយោបាយណាមួយ អាចប្រៀបប្រដូចបានឡើយ ។ ដោយធ្លាប់បានរស់នៅរួមសុខ រួមទុក្ខ និងឆ្លងកាត់ឧបសគ្គក៏ដូចជាការងាយស្រួលជាមួយគ្នាអស់រយៈពេលរាប់សិបឆ្នាំហើយនោះ ប្រជាជនកម្ពុជា តែងតែជឿជាក់ គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗអាណត្តិ ជាមួយនឹងជំនឿទុកចិត្តយ៉ាងមុតមាំថា មានតែគណបក្សប្រជាជនកម្ពុជា ដែលជាក្តីសង្ឃឹម និងជាបង្អែកដឹកក្តៅក្នុងគ្រប់កាលៈទេសៈទាំងអស់ ។ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ គណបក្សប្រជាជនកម្ពុជា នឹងបន្តទទួលបានការគាំទ្រពីសំណាក់ប្រជាជនកម្ពុជា ដើម្បីដឹកនាំធ្វើឲ្យមានការអភិវឌ្ឍធំៗថ្មីថ្មីថែមទៀតនៅតាមមូលដ្ឋានស្របតាមគោលនយោបាយអភិវឌ្ឍឃុំ-សង្កាត់ឆ្នាំ២០២២-២០២៧ ។

គណបក្សប្រជាជនកម្ពុជា

គណៈកម្មាធិការកណ្តាល



ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ

អព្យាក្រឹត និង វិជ្ជនភាពសង្គម

**សារលិខិតសម្តែងអគ្គបញ្ជីសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា
ក្នុងឱកាសព្រឹក្សបទី ៤៣ នៃទិវាជ័យជម្នះ ៧ មករា**

**សូមក្រាបថ្វាយបង្គំព្រះថេរ នុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ
បងប្អូនជនរួមជាតិ ជាទីគោរពស្នេហាជំជ្រាលជ្រៅបំផុត!**

ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ ជាថ្ងៃគម្រប់ខួប ៤៣ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានសង្គ្រោះជាតិឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុត ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវិជ្ជនភាពសង្គម ។ បន្ទាប់ពីថ្ងៃជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គណបក្សប្រជាជនកម្ពុជា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងរដ្ឋអំណាចប្រជាជន បានប្រមូលកម្លាំងប្រជាជាតិខ្មែរទាំងមូលពុះពារជម្លោះគ្រប់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូកយ៉ាងប្តូរផ្តាច់ដើម្បីការពារការរស់រានរបស់ខ្លួន និងការស្តារ កសាងប្រទេសឡើងវិញដែលត្រូវចាប់ផ្តើមពីចំណុចសូន្យ។ ជោគជ័យក្នុងការអនុវត្តបណ្តាការកិច្ចជាយុទ្ធសាស្ត្រនេះបានបង្កើតបុព្វបទ និងលក្ខណសម្បត្តិជាមូលដ្ឋានសម្រាប់ការស្វែងរកសន្តិភាព និងបង្រួបបង្រួមជាតិ និងការបន្តស្តារ និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឱ្យមានការរីកចម្រើនរហូតមកដល់ពេលនេះ ។ ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ត្រូវបានប្រជាជនកម្ពុជាប្រសិទ្ធនាមថា ជា "ថ្ងៃកំណើតទី ២ របស់ខ្លួន" បើគ្មានជ័យជម្នះ ថ្ងៃ៧ មករា យើងពិតជាគ្មានជីវិតរស់នៅមកដល់ថ្ងៃនេះទេ ហើយក៏គ្មានអ្វីៗដូចបច្ចុប្បន្នដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ ។

យើងទាំងអស់គ្នា រំព្រកព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំជានិច្ចមហាឧក្រិដ្ឋកម្មដែលរបបប្រល័យពូជសាសន៍ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និងក្នុងស្មារតីចងចាំជានិច្ច គុណបក្សៈដ៏ថ្លៃថ្លាបំផុតរបស់កម្ពុជាបាល យុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានធ្វើពលិកម្មសាច់ឈាម និងអាយុជីវិតរបស់ខ្លួនប្រកបដោយវិភាព ក្នុងការប្រយុទ្ធនាំយុទ្ធជនរស់របបប្រល័យពូជសាសន៍ប៉ុល ពត និងរាំងស្ងាត់មិនឱ្យរបបដ៏អប្រិយនេះអាចវិលត្រឡប់មកជាថ្មីវិញបាន។ ព្រមជាមួយនេះ យើងទាំងអស់គ្នាសូមលំឱនកាយគោរព ឧទ្ទិសបង្វែរសូមឱ្យរដ្ឋាភិបាលក្រុងភ្នំពេញរបស់ជនរួមជាតិយើងរាប់លាននាក់ដែលត្រូវសម្លាប់យ៉ាងអយុត្តិធម៌ និងអាណាចអាធម្មបំផុតក្នុងរបបប៉ុល ពត បានទៅកាន់សុគតិភពជារៀងរាល់ថ្ងៃ ។

ជនរួមជាតិ ជាទីស្នេហា! រយៈពេល ៤៣ឆ្នាំមកនេះ ផ្តើមពីជ័យជម្នះ៧មករា យើងបានធ្វើដំណើរលើផ្លូវមួយប្រកបដោយភាពបត់បែន និងគ្រោះថ្នាក់ជាទីបំផុត តែជាផ្លូវដ៏ត្រឹមត្រូវដែលបានធានាដល់ការស្ថិតស្ថេរគង់វង្ស និងរីកចម្រើននៃមាតុភូមិកម្ពុជា។ ដោយក្តាប់ជាប់មេរៀនពិសោធន៍នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ប្រជាជាតិយើងបានជ្រើសរើសយករបបនយោបាយ និងសង្គមរបស់ខ្លួនប្រកបដោយភាពឯករាជ្យដែលស្របទៅនឹងលក្ខណៈប្រវត្តិសាស្ត្រ ស្ថានភាពសង្គមសេដ្ឋកិច្ច វប្បធម៌កម្ពុជា ព្រមទាំងការវិវត្តនៃសភាពការណ៍ក្នុងប្រទេស និងក្រៅប្រទេស ដោយមិនរាថយចំពោះឧបសគ្គនិងការសាកល្បងគ្រប់របបយ៉ាង និងមិនឱនក្បាលចំពោះការកៀបសង្កត់គំរាមកំហែងនានា។ លើមូលដ្ឋាននេះ បានធ្វើឱ្យមាតុភូមិយើងអាចងើបឈរឡើងវិញ និងឈានទៅមុខជាជំហានៗ ឆ្លងផុតដំណាក់កាលដែលលំបាកបំផុត មកកាន់ដំណាក់កាលពង្រឹងពង្រីកខ្លួន និងសម្រេចបានការផ្លាស់ប្តូរដ៏ធំធេងជាប្រវត្តិសាស្ត្រប្រកបដោយមោទនភាព។ កម្ពុជាដែលពីមុនជាវាលពិឃាតនៃរបបប្រល័យពូជសាសន៍, ជាសមរម្យនៃសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ, ជាកន្លែងដណ្តើមប្រជែងរវាង

មនោគមវិជ្ជានយោបាយនានា, ជាប្រទេសក្រីក្រ និងឱនចំបាប់ផុតផ្នែកសេដ្ឋកិច្ច ឥឡូវនេះបានក្លាយជាព្រះរាជាណាចក្រ ដែលប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ និងនីតិវិធី, ជាប្រទេសមានសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដី ទាំងស្រុង មានសេដ្ឋកិច្ចកំពុងលូតលាស់ ដោយបានចេញផុតពីប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូល មធ្យមកម្រិតទាប ហើយដីវិភាគប្រជាជនមានភាពកាន់តែប្រសើរឡើង ។ កម្ពុជាបានក្រោកឈរស្មើមុខមាត់ជាមួយបណ្តា ប្រទេស បានចូលរួមដោយស្មើភាព និងស្មើសិទ្ធិក្នុងរាល់កិច្ចការអន្តរជាតិ ។ ទាំងអស់នេះ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រ ដ៏ធំធេងថ្លៃថ្លាបំផុតរបស់ប្រជាជនកម្ពុជាគ្រប់រូបនៃគ្រប់ជនជាតិ គ្រប់ជំនឿសាសនា និងគ្រប់និន្នាការនយោបាយ ។

ឆ្នាំ ២០២០ និងឆ្នាំ ២០២១ កន្លងទៅនេះ វិបត្តិជាសកលនៃជំងឺកូវីដ-១៩ក៏បានបង្កផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរមកលើដីវិភាគសង្គមជាតិយើង ។ ប្រឈមនឹងស្ថានភាពនេះ រាជរដ្ឋាភិបាលបានដាក់ចេញផែនការយុទ្ធសាស្ត្រ និងវិធានការជាច្រើនប្រកបដោយភាពជាក់ស្តែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺជំងឺកាចសាហាវនេះ ទាំងខាងរដ្ឋបាល សុខាភិបាល សន្តិសុខ សេដ្ឋកិច្ច និងសង្គមកិច្ច ជាពិសេសយុទ្ធសាស្ត្រការជាតិចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតប្រជាជន រក្សាស្ថិរភាពសង្គម រក្សាលំនឹងសេដ្ឋកិច្ច និងលំនឹងនៃដីវិភាគរស់នៅដោយមានការចូលរួមយ៉ាងផុសផុលពីសំណាក់ ប្រជាពលរដ្ឋ។ មកដល់ចុងឆ្នាំ ២០២១ យើងបានធ្វើឱ្យបន្តនករណីឆ្លងជំងឺកូវីដ-១៩ ត្រូវថយចុះមកក្នុងកម្រិត យ៉ាងទាប ហើយបង្កើតបានភាពស្ងប់ស្ងួតក្នុងសង្គម ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញគ្រប់វិស័យ តាមគន្លងប្រក្រតីភាពថ្មីចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ មក។ មកដល់ពេលនេះ ស្ថានភាពទូទៅកាន់តែបានល្អប្រសើរ ឡើងដែលឆ្លុះបញ្ចាំងអំពីជោគជ័យរបស់យើងក្នុងការទប់ស្កាត់មិនឱ្យប្រជាជនធ្លាក់ក្នុងជ្រោះមរណៈនៃជំងឺកូវីដ-១៩ និងបានផ្តល់ការរំពឹងទុកប្រកបដោយភាពវិជ្ជមានចំពោះការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្នុងឆ្នាំ ២០២២ នេះ។ ប៉ុន្តែទោះបីជាដូច្នោះក្តី ក៏ជំងឺកូវីដ-១៩ នៅតែជាការគំរាមកំហែងយ៉ាងធំនៅឡើយដល់ការរស់នៅរបស់ប្រជាជន ដែលទាមទារឱ្យប្រជាជនម្នាក់ៗត្រូវរៀនរស់ជាមួយកូវីដតាមគន្លងប្រក្រតីភាពថ្មី បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានសុវត្ថិភាពនានា ជាពិសេសការចាក់វ៉ាក់សាំងឱ្យបានពេញលេញ និងការអនុវត្តវិធានការ "៣ការពារ ៣កុំ" ។

ជនរួមជាតិជាទីស្នេហា!

ពេលនេះយើងកំពុងឈានចូលឆ្នាំថ្មី ២០២២ ជាមួយនឹងក្តីសង្ឃឹមដ៏មុតមាំ ចំពោះជោគជ័យនៃដំណើរជាតិយើងបន្តទៅមុខទៀត។ នៅក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិនៅ គ្រប់ទិសទី សូមបន្តរួបរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃ**អង្គព្រះមហាក្សត្រ ជាតិសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត** ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិជាទី ស្នេហានៃយើង ឆ្ពោះទៅរកអនាគតដ៏រុងរឿងដែលពុំមានការកើតឡើងជាថ្មីទៀតនូវអំពើប្រល័យពូជសាសន៍ សង្គ្រាម និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុន។ ក្នុងស្មារតីនេះ ប្រជាជាតិយើងទាំងមូលត្រូវពួតដៃគ្នារួមចិត្តតែមួយ ប្តូរផ្តាច់ ថែរក្សាសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ ការពាររាល់សមិទ្ធផលសង្គមជាតិដែលសម្រេចបានតាំងពីថ្ងៃដើមជម្នះ ពលករឱ្យបានគង់វង្ស មិនឱ្យបុគ្គលណា ក្រុមណា ឬបរទេសណាមកបំផ្លាញទៅវិញបានឡើយ។

ស្មារតី ៧ មករា គឺ**សាមគ្គីភាព វិភាព និងជ័យជម្នះ**។ ស្មារតី ៧ មករា រំព្រកយើងឱ្យចងចាំជានិច្ចនូវមហា- សោកនាដកម្ម និងគ្រោះមហន្តរាយដែលប្រជាជាតិយើងធ្លាប់បានឆ្លងកាត់, ស្មារតី ៧ មករា មានគុណតម្លៃជាអមតៈ សម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្នុងការបន្តដំណើរទៅមុខលើមាត់ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

នៅទីបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ និងសូមជូនពរជនរួមជាតិនៅគ្រប់ទិសទី សូមបានប្រកបតែ នឹងពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិកាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

ថ្ងៃសុក្រ ៥រកិ៍ត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
រាជធានីភ្នំពេញ, ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



យោគជ័យនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅសហភាពមីយ៉ាន់ម៉ា



សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ **មីន អេង ឡាន់** ពិភាក្សា
អំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួន ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម

តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ **មីន អេង ឡាន់** ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ និងនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២។

នៅក្នុងជំនួបរវាង **សម្តេចតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រី និង ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ **មីន អេង ឡាន់** ថ្នាក់ដឹកនាំ ទាំងពីរបានពិភាក្សាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួន ដែល ជាផលប្រយោជន៍ និងក្តីកង្វល់រួម។ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូន គ្នាទៅវិញទៅមក អំពីការវិវត្តថ្មីៗនៅក្នុងប្រទេសរៀងៗខ្លួន។

ទាក់ទងនឹងការវិវត្តថ្មីៗនៅមីយ៉ាន់ម៉ា ឯកឧត្តម នាយឧត្តមសេនីយ៍ ជាន់ខ្ពស់ **មីន អេង ឡាន់** បានជម្រាបជូន សម្តេចតេជោនាយក រដ្ឋមន្ត្រីថា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសបទឈប់បាញ់គ្នា ជាមួយ អង្គការប្រដាប់អាវុធជាតិភាគតិចទាំងអស់ ក្នុងរយៈពេល ៥ខែ រហូត ដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបានសម្រេចពន្យារបទឈប់បាញ់គ្នា បន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២២។ ឯកឧត្តមនាយឧត្តមសេនីយ៍ ជាន់ខ្ពស់ ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យទទួល អនុវត្តបទឈប់បាញ់គ្នា ដើម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត ដែលទង្វើ ទាំងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំង ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនា ប្រកបដោយស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅឈាន ទៅសម្រេចបាននូវសន្តិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ។ ក្នុងន័យ

នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ បានស្វាគមន៍ការចូលរួមរបស់ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុង កិច្ចពិភាក្សាអំពីបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជាតិភាគ តិច។ ជំហានដ៏សំខាន់នេះ ត្រូវបានចែងក្នុងកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន។

ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជន មីយ៉ាន់ម៉ា ជាពិសេសប្រជាជនដែលកំពុងត្រូវការជំនួយបំផុត ថ្នាក់ដឹក នាំទាំងពីរបានគាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ រួមមាន ប្រេសិត ពិសេសរបស់ប្រធានអាស៊ាន ស្តីពីមីយ៉ាន់ម៉ា អគ្គលេខាធិការអាស៊ាន តំណាងមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និង គ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងក្រុមការងារថ្នាក់ជាតិ ដើម្បីសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌ តាមរយៈមជ្ឈមណ្ឌល អាស៊ាន ដើម្បីសម្របសម្រួលជំនួយ មនុស្សធម៌ និងគ្រប់គ្រងគ្រោះ មហន្តរាយ សង្គមកាកបាទក្រហមមីយ៉ាន់ម៉ា និងភ្នាក់ងារជំនាញរបស់ អង្គការសហប្រជាជាតិដែលពាក់ព័ន្ធ។ ភាគីទាំងពីរបានទទួលស្គាល់នូវ សារៈសំខាន់យ៉ាងខ្លាំង ក្នុងការបង្កើតឱ្យមានយន្តការ និងហេដ្ឋារចនា- សម្ព័ន្ធសមស្រប ដើម្បីអនុវត្តកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស្របជាមួយនឹងការផ្តល់ជំនួយមនុស្សធម៌ ឲ្យមានប្រសិទ្ធភាពដល់ ប្រជាជនដែលត្រូវការបំផុត ដោយគ្មានការរើសអើងដោយហេតុថាគ្មាន អ្វីដែលសំខាន់ជាងការជួយសង្គ្រោះជីវិតមនុស្សនោះឡើយ។

ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ **មីន អេង ឡាន់** បាន អបអរសាទរ ចំពោះកម្ពុជា ដែលបានចូលកាន់តួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២ និងស្វាគមន៍ចំពោះការតែងតាំង ឯកឧត្តម **ប្រាក់ សុខុន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ជាប្រសិទ្ធភាពសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា និងបានសន្យាផ្តល់ការគាំទ្រដល់ប្រសិទ្ធភាពសេស ដើម្បីបំពេញតួនាទីរបស់ខ្លួន ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ស្របតាមធម្មនុញ្ញអាស៊ាន។ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ ក៏បានសង្កត់ធ្ងន់ថា ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច គួរតែជាការបំពេញបន្ថែម ដើម្បីសម្រេចបានផែនទីបង្ហាញផ្លូវ ៥ ចំណុចរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចែករំលែកអំពីភាពជោគជ័យនៃគោលនយោបាយឈ្នះ-ឈ្នះរបស់កម្ពុជា ដែលសម្រេចបាននូវការផ្សះផ្សាជាតិសន្តិភាពយូរអង្វែងស្ថិរភាពការអភិវឌ្ឍនិងវិបុលភាព។ សម្តេចតេជោក៏បានសង្កត់ធ្ងន់ថា តាមបទពិសោធន៍ និងមេរៀនដែលកម្ពុជាទទួលបានពីដំណើរការសន្តិភាព,សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រមព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ក្នុងស្មារតីនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ បានធានាការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រសិទ្ធភាពសេសនៅមីយ៉ាន់ម៉ា និងការជួបជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការប្រដាប់អាវុធជាតិភាគតិច ដោយពិចារណាទៅលើស្ថានភាពណ៍ជាក់ស្តែងនៅមីយ៉ាន់ម៉ា។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈ អំពីកិច្ចសហប្រតិបត្តិការទូទៅដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពដែលមានស្រាប់ រវាងប្រជាជនទាំងពីរ ជាពិសេសក្នុងបរិបទនៃវិបត្តិសុខភាពពិភពលោក។ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ **មីន អេង ឡាន** បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាសម្រាប់ជំនួយបន្ថែមទៀត រួមមាន ម៉ាស៊ីនចំនួន ៣.២០០.០០០ ឯកសណ្ឋានការពារ (PPE) ចំនួន ៣០.០០០ ម៉ាស៊ីនជំនួយការដកដង្ហើមចំនួន ៥០ គ្រឿង ឧបករណ៍តាមដានអ្នកជំងឺ ចំនួន ៥០ គ្រឿង ឧបករណ៍ផលិតអុកស៊ីហ្សែន ចំនួន ៥០ គ្រឿង និងសម្ភារៈបរិក្ខារពេទ្យមួយចំនួនទៀតដើម្បីជួយមីយ៉ាន់ម៉ាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩។

ទស្សនកិច្ចនេះ ត្រូវបានសាធារណមតិអន្តរជាតិ និងមជ្ឈដ្ឋានដែលស្រឡាញ់សន្តិភាព វាយតម្លៃខ្ពស់បំផុតដោយបានគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ដែលជាប្រធានប្តូរវេនអាស៊ាន ក្នុងការដើរតួនាទីយ៉ាងសកម្មនិងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា តាមរយៈការសន្ទនានយោបាយ ។ មជ្ឈដ្ឋានមួយចំនួនបានវាយតម្លៃថា ទស្សនកិច្ចរបស់**សម្តេចតេជោ ហ៊ុន សែន** នៅសហភាពមីយ៉ាន់ម៉ា គឺជាបេសកកម្មដើម្បីសន្តិភាព ។ ក្នុងឱកាសជួបជាមួយ**សម្តេចតេជោ ហ៊ុន សែន** លោកស្រី **ណូលីន ហេយហ្សឺ** ប្រសិទ្ធភាពសេសអង្គការសហប្រជាជាតិ បានប្តេជ្ញាចិត្តខិតខំធ្វើការជាមួយប្រធានអាស៊ាន និងអាស៊ានលើបញ្ហាមីយ៉ាន់ម៉ាជាពិសេសក្នុងការធ្វើយ៉ាងណាកុំឲ្យស្ថានភាពនៅមីយ៉ាន់ម៉ានេះ ធ្លាក់ចុះជាងបច្ចុប្បន្ន ។ លោកស្រីនិយាយថា លោកស្រីរីករាយចំពោះអ្វីដែល**សម្តេចតេជោ ហ៊ុន សែន** បានជំរុញដើម្បីស្វែងរកដំណោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ព្រោះវាជាស្មារតីមួយបន្ទាន់សម្រាប់សភាពការណ៍នៅប្រទេសមួយនេះ **សម្តេចតេជោ**



សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់ជំនួយម៉ាស៊ីនជាង៣លាន និងបរិក្ខារពេទ្យដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា

ហ៊ុន សែន នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការអន្តរជាតិ ហើយអង្គការសហប្រជាជាតិ និងលោកស្រីផ្ទាល់ នឹងសហការគ្នាដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាផ្សេងៗក្នុងតំបន់ ជាពិសេសនៅមីយ៉ាន់ម៉ាតែម្តង ។ ដោយឡែកសហព័ន្ធសន្តិភាព សកល (Universal Peace Federation) បានចេញសេចក្តីថ្លែងការណ៍គាំទ្រ និងកោតសរសើរ**សម្តេចតេជោ ហ៊ុន សែន** ចំពោះការដឹកនាំបេសកកម្មសន្តិភាពទៅកាន់ប្រទេសមីយ៉ាន់ម៉ា ។ លោក **យុន យ៉ុងហូ** អគ្គនាយកសហព័ន្ធសន្តិភាពសកល បានស្វាគមន៍ និងអបអរសាទរចំពោះសមិទ្ធផលជោគជ័យពាក់ព័ន្ធនឹងការជំរុញបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ នៅមីយ៉ាន់ម៉ា ការគាំទ្រប្រសិទ្ធភាពសេស ប្រធានអាស៊ានដើម្បីមានលទ្ធភាពក្នុងការជួបជាមួយភាគីពាក់ព័ន្ធនៅប្រទេសមីយ៉ាន់ម៉ា និងអំពីការផ្តល់ជំនួយមនុស្សធម៌ ដែលការងារនេះ អាចចាត់ទុកថា ជាផ្នែកនៃដំណើរអញ្ជើញរបស់សម្តេចតេជោទៅកាន់មីយ៉ាន់ម៉ា។ លោកបណ្ឌិត **យុន យ៉ុងហូ** ក៏បានគាំទ្រ សម្តេចតេជោនាយករដ្ឋមន្ត្រីដែលមានទស្សនៈសន្តិភាព។ លោក **លីម ចុកហ៊ុយ** អគ្គលេខាធិការអាស៊ាន ក៏បានថ្លែងគាំទ្រគោលបំណងរបស់កម្ពុជា ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាដែលស្របទៅនឹងកិច្ចព្រមព្រៀងទាំង ៥ ចំណុចរបស់មេដឹកនាំអាស៊ានផងដែរ ។

ចំណែកកម្ពុជាមានគោលបំណងតែមួយគត់គឺ ជួយមីយ៉ាន់ម៉ាឲ្យវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ បញ្ចប់អំពើហិង្សា និងសម្រេចបាននូវសន្តិភាពនិងការបង្រួបបង្រួមជាតិយូរអង្វែង ហើយដើម្បីសម្រេចគោលបំណងនេះបាន ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងដំណើរការនៃកិច្ចចរចា។ ដំណើរទស្សនកិច្ចរបស់**សម្តេចតេជោ ហ៊ុន សែន** គឺដើម្បីបំបែកការជាប់គាំង សម្រាប់វឌ្ឍនភាពជាដំបូងៗលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ។ ដំណើរការសន្តិភាពណាមួយក៏ដោយ ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ត្រូវតែដឹកនាំដោយមីយ៉ាន់ម៉ា និង ធ្វើជាម្ចាស់ដោយមីយ៉ាន់ម៉ា ។

សម្តេចតេជោ ហ៊ុន សែន ៖ មានតែការក្សានុពលសន្តិភាព ទើបធ្វើការអភិវឌ្ឍបាន



សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់
លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប ១៤៨គ.ម ពីអូរជ្រៅ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

* នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតី-
តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន
អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់
លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប ១៤៨គ.ម ពីអូរជ្រៅ
ដល់ក្រុងខេមរភូមិន្ទខេត្តកោះកុង ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល
កូរ៉េខាងត្បូង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានតែការក្សានុពល
តែប៉ុណ្ណោះទើបធ្វើការអភិវឌ្ឍបាន។ គ្មានការអភិវឌ្ឍណាដែលធ្វើឡើង
នៅក្រោមគ្រាប់បែក គ្រាប់ផ្លែឃ្នក គ្រាប់កាំភ្លើងនោះទេ ។ អ្នកខ្លះថា
សន្តិភាពទាល់តែមានសន្តិភាពផ្លូវចិត្ត។ សម្តេចតេជោបញ្ជាក់ថា៖ «អ្នក
ដែលអត់មានសន្តិភាពផ្លូវចិត្ត គឺអ្នកដែលមានពិរុទ្ធភាពនោះឯង
ដូចជាចោរលួច ចោរប្លន់ ឬធ្វើអំពើទុច្ចរិតណាមួយ វាមិនដែលមាន
សន្តិភាពផ្លូវចិត្តទេ វាខ្លាចប៉ូលីសចាប់រាល់តែពេលហ្នឹង ។ បើចង់មាន
សន្តិភាពផ្លូវចិត្ត អ្នកឯងធ្វើឱ្យស្រួលទៅអាហ្នឹងវាមានសន្តិភាពផ្លូវចិត្ត
ហើយ ។ សូម្បីតែយើងមិនស្មោះត្រង់ជាមួយប្រពន្ធ ទៅលួចមាន
ស្រីក្មេង ក៏គង់តែអត់មានសន្តិភាពផ្លូវចិត្តដែរ ។ ដូច្នោះយើងធ្វើឱ្យតែ
ស្រួលទៅ វាមានសន្តិភាពទាំងអស់ហើយ ។ ខ្លះគេថា ទាល់តែមាន
សន្តិភាពក្នុងចិត្តបានគេហៅសន្តិភាព ។ បើអ្នកឯងធ្វើខុសបានអីមាន
សន្តិភាពក្នុងចិត្ត ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយសំខាន់ គឺគ្រាប់បែកមិនត្រូវ
ក្បាលរបស់អ្នកឯងតែប៉ុណ្ណឹង ។ ខ្ញុំសូមធានាអាហ្នឹងសំខាន់ កុំឱ្យ
ប្រទេសនេះ កើតសង្គ្រាម រឿងធំនៅត្រង់កន្លែងហ្នឹង»។

ទាក់ទិននឹងបញ្ហាចរាចរណ៍សម្តេចតេជោ ហ៊ុន សែន បានណែនាំ
ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃ
បង្កើតគ្រុបការណ៍គ្រោង ដើម្បីអនុញ្ញាតឱ្យសាធារណជន ឬបងប្អូនប្រជា-
ពលរដ្ឋអាចផ្តល់មតិយោបល់ ក៏ដូចជាចូលរួមរាយការណ៍អំពីគ្រោះថ្នាក់
ចរាចរណ៍ ការកកស្ទះចរាចរណ៍ និងការប្រព្រឹត្តបទល្មើសចរាចរណ៍
ដោយអ្នកបើកបរល្មើសច្បាប់ តាមរយៈការចក្ខុវិស័យទៅកាន់
អគ្គនាយកដ្ឋាននគរបាលជាតិ ស្នងការដ្ឋានរាជធានី-ខេត្ត ឬអ្នកទទួល
បន្ទុកផ្នែកចរាចរណ៍ក្នុងគោលបំណងជួយសម្របសម្រួលនិងកាត់បន្ថយ
គ្រោះថ្នាក់ចរាចរណ៍។ សម្តេចតេជោបានថ្លែងថា៖ «រឿងច្បាប់ចរាចរណ៍ គឺ
ខាងផ្នែកចរាចរណ៍ផ្លូវគោកបង្កើតតេឡេក្រាម ឱ្យប្រជាពលរដ្ឋជួយ

រាយការណ៍ចតអ្នកបើកបរល្មើសបញ្ជូនចូលតេឡេក្រាម ។ បើសិនប្រើ
ប្រព័ន្ធតេឡេក្រាម អាចជួយរកអ្នកណាដែលបញ្ជូនទៅតេឡេក្រាម
របស់ក្រសួង ខេត្ត ចតទាំងស្លាកលេខឡាន ដើម្បីមានវិធានការជាផ្នែក
មួយរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០២១កន្លងទៅនេះ
ចំណូលជាតិបានមកពីគយ និងពន្ធដារសរុបប្រមាណជា ៥ពាន់លាន
ដុល្លារ ដោយក្នុងនោះអត្តនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូល
ចំណូលបាន២.២៩៤លានដុល្លារស្មើនឹង៩៧,១០%ផែនការ។ ចំណែក
ឯកអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបាន ២.៧៨១,៩២លានដុល្លារ
លើសផែនការ២៤,០២%ស្មើនឹងទឹកប្រាក់៥៣៨លានដុល្លារ។ សម្តេច-
តេជោ បានថ្លែងថា តើឱ្យរាជរដ្ឋាភិបាលដួលរលំម៉េចនឹងកើត បើទោះ
បីជាប្រាក់ចំណូលរបស់យើងវាធ្លាក់ គយបានត្រឹមតែ ៩៧,០១% នៃ
ផែនការទេ ក៏ប៉ុន្តែគិតជាប្រាក់ចំណូលគឺបាន ២.២៩៤ លានដុល្លារ។
ផ្នែកពន្ធដារ សម្រេចទៅដល់១២៤,០២%ស្មើនឹង ២.៧៨១,៩២លាន
ដុល្លារ។

* ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្តេចតេជោអគ្គមហាសេនាបតី
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ
ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី
អ៊ុក ស្រីម៉ុំ បន្ទាប់ ពីដំណើរការបានមេដាយមាសពិភពលោកពីការប្រកួត
ប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា
ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះជ័យលាភី
កីឡាការិនី អ៊ុក ស្រីម៉ុំ និងលោកគ្រូបង្វឹក ដែលបានខិតខំហូតទទួល
បានមេដាយមាសជូនជាតិមាតុភូមិ និងបានចាត់ទុកការដំណើរការបាន
មេដាយមាសពិភពលោករបស់កីឡាការិនី អ៊ុក ស្រីម៉ុំ ក៏ដូចជាកីឡាករ
កីឡាការិនីដទៃទៀតគឺជាកិត្តិយសរបស់ជាតិទាំងមូល។ សម្តេចតេជោ
ថ្លែងថា ក្រោយឯករាជ្យឆ្នាំ១៩៥៣ ប្រទេសកម្ពុជាយើងមានសន្តិភាព
ក៏ប៉ុន្តែខ្លះស្ថិរភាព ដែលបញ្ហានេះមានចំណុចពីរគឺ៖ ទី១-ប្រទេសជិត
ខាងរបស់យើងនៅមានសង្គ្រាមធ្វើឱ្យប៉ះពាល់ពីការទម្លាក់គ្រាប់បែក
របស់សហរដ្ឋអាមេរិកដែលឈ្លានពានកាន់កាប់ប្រទេសវៀតណាមខាង
ត្បូងបង្កើតជាបញ្ហាសម្រាប់យើង ទី២-កត្តាផ្ទៃក្នុងដែលមានខ្មែរក្រហម



សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី **អ៊ុក ស្រីម៉ី**

ខ្មែរស ខ្មែរខៀវ ដែលបានធ្វើសកម្មភាពរំខានដល់ដំណើរការកសាង ប្រទេសនាដំណាក់កាលនោះ (សម័យសង្គមរាស្ត្រនិយម)។ ប៉ុន្តែនាពេលនោះការខិតខំក្នុងវិស័យកីឡានេះក៏បានកើតមាននាសម័យនោះដែរ ហើយអ្នកជំនាន់មុនគាត់ទទួលបានផលប្រយោជន៍អំពីកីឡានេះដែរ។ កូនសិស្សសម័យនោះគ្រប់សាលាទាំងអស់គឺអនុញ្ញាតឲ្យមានការហ្វឹកហាត់កីឡា ទោះបីថាវាមិនល្អតែយ៉ាងហោចណាស់លេងដូចជាកីឡាបាល់ទះ បាល់បោះជាដើម។ សម្តេចតេជោបន្តថា ឥឡូវយើងចាប់ផ្តើមឡើងវិញជាមួយនឹងការខិតខំដើម្បីឈានឆ្ពោះទៅមុខក្នុងវិស័យកីឡាបើទោះបីជាយើងមិននៅក្នុងប្រទេសតូចមួយក៏ដោយ។ ប៉ុន្តែវិស័យកីឡាអត់មានប្រកាន់ប្រទេសតូចឬប្រទេសធំទេ ពីព្រោះកន្លងមកយើងបានឃើញហើយប្រទេសតូច ប៉ុន្តែអាចចូលទៅកាន់ការប្រកួត World Cup បានហើយក៏មានប្រទេសធំខ្លះមិនអាចចូលទៅ World Cup បានដែរ។ ដូច្នេះកីឡា ស្ថិតនៅត្រង់សមត្ថភាពនៃការប្រកួត ឬការហ្វឹកហាត់របស់យើងហើយក៏រួមផ្សំជាមួយទេពកោសល្យផងដែរ។

ទាក់ទិនបញ្ហាវិបត្តិនៅសហភាពមីយ៉ាន់ម៉ា **សម្តេចតេជោ ហ៊ុន សែន** បានបង្ហាញនូវរបៀបវារៈនៃការចរចាជាមួយនឹងមេដឹកនាំមីយ៉ាន់ម៉ាថា គឺមិនមានអ្វីក្រៅពីធម្មនុញ្ញអាស៊ាន និងកុងសង់ស៊ីស៥ ចំណុច នៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ីឆ្នាំ២០២១ កន្លងទៅនោះទេ ។ សម្តេចតេជោថ្លែងថា៖ ប្រធានបទដែលត្រូវជជែក គឺកុងសង់ស៊ីស៥ ចំណុចនេះឯង គឺមិនឃ្លាតពីចំណុចនេះទេ។ តើចង់ឱ្យប្រទេសធ្លាក់ចូលទៅក្នុងសង្គ្រាមពិភពលោកដំបូងឲ្យមានដំណោះស្រាយ។ ការដោះស្រាយនេះគឺត្រូវបានផ្តល់មកឲ្យបណ្តាប្រទេសអាស៊ាន ហើយអាស៊ានបានឯកភាពគ្នា រាប់ទាំងមីយ៉ាន់ម៉ាខ្លួនឯងគឺបានព្រមព្រៀងគ្នាធ្វើកុងសង់ស៊ីស៥ចំណុចនេះ។ ប្រទេសនានា នៅក្រៅតំបន់ក៏មានការព្រមព្រៀងក្នុងការផ្តល់តួនាទីនេះសម្រាប់អាស៊ានរាប់ទាំងការផ្តល់យោបល់ជំនួយមនុស្សធម៌ ផងដែរ។ សម្តេចតេជោបានគូសបញ្ជាក់ថា៖ ដូច្នេះការដែលខ្ញុំទៅនេះគោលបំណងខ្ញុំគឺគ្មានផលប្រយោជន៍អ្វីទេប្រទេសកម្ពុជាតូចជាងប្រទេសមីយ៉ាន់ម៉ាច្រើនដង ប្រជាជនតិចជាងមីយ៉ាន់ម៉ាច្រើនដង តែយើងចង់ជួយសម្រួលសភាពការណ៍នៅមីយ៉ាន់ម៉ាចំណុចទី១ នៃកុងសង់ស៊ីស៥ចំណុច គឺបញ្ឈប់អំពើហិង្សា នេះជាគោលដៅដែលយើងចង់បាន។ របៀបចរចាគឺដំបូងបំផុតទៅដល់កន្លែងណាក៏ដោយគឺបទឈប់បាញ់, លក្ខខណ្ឌត្រូវគ្នាមិនត្រូវគ្នាគឺបទឈប់បាញ់សិនព្រោះដើម្បីវាចំណេញសាច់ឈាមកុំឲ្យមានមនុស្សស្លាប់និងរហូស។ ជំនួយមនុស្សធម៌បានដឹកទៅដល់មីយ៉ាន់ម៉ាតែមិនទាន់បានចែក, អញ្ជើញត្រូវរកវិធីចែកជំនួយនេះទៅគ្រប់ទិសទីដោយគ្មានការរើសអើង។

* ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ **សម្តេចអគ្គមហាសេនាបតីតេជោ**



សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងទៅក្រុងសិរីសោភណ្ណ ខេត្តបន្ទាយមានជ័យ



ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម **មីកាមី ម៉ាសាហ៊ីរ៉ូ** ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងទៅក្រុងសិរីសោភណ្ណ ខេត្តបន្ទាយមានជ័យ។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយចំពោះការទទួលបានសមិទ្ធផលថ្នាក់កំណាត់ផ្លូវជាតិលេខ៥ភាគខាងជើងតភ្ជាប់បាត់ដំបងទៅបន្ទាយមានជ័យនាពេលនេះ។ យើងរង់ចាំតែមួយឆ្នាំទៀតប៉ុណ្ណោះផ្លូវជាតិលេខ៥ តភ្ជាប់ពីព្រែកក្តាម មកដល់ប្រាសាទខេត្តពោធិ៍សាត់ និងរួចរាល់ហើយខណៈពេលនោះមកកាន់ខេត្តបាត់ដំបងក៏អាចនឹងរួចរាល់ផងដែរ។ កំណាត់ផ្លូវជាតិលេខ៥នេះ គឺជាសមិទ្ធផលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុនដែលមានជាយូរណាស់មកហើយ ។ ទាក់ទងទៅនឹងទំនាក់ទំនងកម្ពុជា-ជប៉ុន **សម្តេចតេជោ ហ៊ុន សែន** បានថ្លែងថា ប្រទេសជប៉ុនក៏បានរួមចំណែកក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាផងដែរ។ ក្នុងឆ្នាំ២០២២ នេះគឺជាខួប ៣០ឆ្នាំ ដែលជប៉ុនបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចេញក្រៅប្រទេស ពោលគឺបញ្ជូនមកកម្ពុជាតែម្តង។ ដើម្បីអបអរសាទរនៃទំនាក់ទំនងនៃប្រទេសទាំងពីរនេះ ជប៉ុន និងកម្ពុជាក៏មានរៀបចំនូវកម្មវិធីសំខាន់ៗមួយចំនួន ក្នុងនោះ កងកម្លាំងស្វ័យការពារជើងទឹករបស់ជប៉ុននឹងត្រូវរៀបចំឱ្យការធ្វើទស្សនកិច្ចនៅ មូលដ្ឋានកងទ័ពជើងទឹករាម នៃខេត្តព្រះសីហនុ ដែលនឹងត្រូវធ្វើឡើងនាពេលខាងមុខ។ សម្តេចតេជោបានអបអរសាទរចំពោះការប្រកាសបើករថវិកាសាធារណៈឆ្នាំ២០២១-២០២២ ដើម្បីផ្តល់ឱកាសឲ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ ក្រោយ



សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង ពិធីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022)

ពីកម្ពុជាបានបើកប្រទេសជាតិឡើងវិញកាលពីដើមខែវិច្ឆិកា២០២១។ ជាមួយគ្នានេះ សម្តេចតេជោបានអំពាវនាវប្រជាពលរដ្ឋទាំងអស់មាន ការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួននិងត្រូវបន្តចាក់វ៉ាក់សាំងជូសជំរុញជូសទី៤បន្តទៀត។



*** ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជា អធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលរៀបធ្វើឡើងនៅក្រុងព្រះសីហនុ។ កម្មវិធីនេះមាន ការចូលរួមពីបណ្តាថ្នាក់ដឹកនាំ, រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងស្ថាប័ន អង្គការពាក់ព័ន្ធនឹងវិស័យទេសចរណ៍ជាច្រើនទៀតផងដែរ។ **សម្តេចតេជោ ហ៊ុន សែន** ថ្លែងថា ក្នុងដំណើរការបើកប្រទេសឡើងវិញ រាជរដ្ឋាភិបាល កម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រស្តីពីកម្មវិធីស្តារកំណើនសេដ្ឋកិច្ចកម្ពុជា ជាមួយនិងការរស់នៅតាមបែបគន្លងថ្មី។ សម្តេចតេជោបានប្រកាសគាំទ្រ ក្នុងការបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានឡើងវិញ និងប្រកាសគាំទ្រនូវ ទេសចរណ៍វ៉ាក់សាំងនៅក្នុងតំបន់អាស៊ាន។ សម្តេចតេជោបានវាយតម្លៃ ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រតិភូអន្តរជាតិទាំងអស់ក្នុងការធ្វើ ដំណើរមកចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ នៅពេលនេះ តាមផ្លូវគោក និងផ្លូវអាកាសទោះបីជាប្រើពេលវេលាវែង និងបំពេញបែប បទធ្វើដំណើរបន្ថែមក្នុងបរិបទកូវីដ-១៩យ៉ាងណាក៏ដោយ។ កម្ពុជាពិត ជាមានសេចក្តីរីករាយជាយូរសង្កត់ឃើញការបើកប្រទេសឡើងវិញជា បណ្តើរៗ នៅតាមបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ជាពិសេស ការរួមសាមគ្គីគ្នា និងសហការយ៉ាងសកម្មរវាងប្រជាជនអាស៊ាន ប្រទេស ដៃគូ និងស្ថាប័នអន្តរជាតិក្នុងការឆ្លើយតបទៅនឹងការប្រឈមរួមរបស់ តំបន់ និងសាកលលោក។

សម្តេចតេជោ ហ៊ុន សែន បានចែករំលែក និងផ្តល់នូវអនុសាសន៍ មួយចំនួនរួមមាន៖ **១-** ការបើកដំណើរ ការសកម្មភាពសង្គមសេដ្ឋកិច្ច ពេញលេញឡើងវិញ ត្រូវបានវាយតម្លៃថា ស្ថិតក្នុងស្ថានភាពបន្ទាន់ និងត្រូវស្របតាម កន្លងប្រក្រតីភាពថ្មីសម្រាប់ប្រទេសទាំងអស់ក្នុង អាស៊ាន ដែលហៅថាស្ថានភាពទីផ្សារទេសចរណ៍ និងមានភាពតូច ចង្អៀតជាមួយនិងការប្រកួតប្រជែងកាន់តែខ្ពស់ ទាំងលើទិដ្ឋភាពនៃ គុណភាពផលិតផលនិងសេវាកម្មតម្លៃសមរម្យ ទំនុកចិត្តលើសុវត្ថិភាព នៃគោលដៅទេសចរណ៍វិធានការក្នុងការទប់ស្កាត់ គ្រប់គ្រងស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការសម្រួលដល់ការធ្វើដំណើរ។ **២-** គាំទ្រគំនិតផ្តួចផ្តើមសម្រាប់បណ្តាប្រទេសអាស៊ានក្នុងការរៀបចំ អនុវត្តវិធានការសុខាភិបាលក្នុងសហគមន៍ទេសចរណ៍ ដែលជាការ ចូលរួមដ៏មានសារៈសំខាន់ក្នុងការធានា ជូនដំណើរអាជីវកម្មទេសចរណ៍

ឡើងផង និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការអនុវត្ត គោលការណ៍រួមជាអតិបរមា។ កម្ពុជាបច្ចុប្បន្នបាននិងកំពុងអនុវត្តប្រកប ដោយប្រសិទ្ធភាពនូវវិធានការ សុវត្ថិភាពវិធីប្រតិបត្តិស្តង់ដារសម្រាប់ ប្រតិបត្តិលើការបើកដំណើរការអាជីវកម្មទេសចរណ៍តាមគន្លងប្រក្រតី ភាពថ្មី ៣- ក្នុងរយៈពេលដ៏ខ្លីអាស៊ាន ក៏ត្រូវគិតគូរជំរុញចលនាទេសចរណ៍ ផ្ទៃក្នុងអាស៊ានបន្ថែមទៀតស្របតាមទស្សនៈអាស៊ានដើម្បីអាស៊ាន។ សម្តេចតេជោគាំទ្រទាំងស្រុងនូវគំនិតផ្តួចផ្តើមបើកទេសចរណ៍ផ្ទៃក្នុង អាស៊ាន ក៏ដូចជាបើកតំបន់ទាំងមូលដើម្បីទទួលបាននូវការស្វាគមន៍ ទេសចរអន្តរជាតិឡើងវិញ។ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន សម្តេច- តេជោគាំទ្រឲ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ានពិភាក្សាគ្នា និងឯកភាពគ្នា ប្រកាស បើកទេសចរណ៍អាស៊ានឡើងវិញនៅថ្ងៃស្អែកចេញពីក្រុង ព្រះសីហនុតែម្តង ។ ដើម្បីធានាបាននូវជោគជ័យនៃការបើកទទួល ទេសចរអន្តរជាតិឡើងវិញ គឺចាំបាច់ត្រូវធានាឱ្យបាននូវភាពជឿជាក់ និង ទំនុកចិត្តថា ជាគោលដៅទេសចរណ៍អាស៊ានមានសុវត្ថិភាពដោយឈរ លើអត្រានៃការចាក់វ៉ាក់សាំងជាស្ថេរនៃគោល។ សម្តេចតេជោគាំទ្រ នូវកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលបានដាក់ចេញតាមរយៈបណ្តា ប្រទេសអាស៊ាន និងគាំទ្រលើការដាក់ចេញយុទ្ធនាការអាស៊ានជាគោល ដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាព **៤-** រដ្ឋមន្ត្រីទេ សចរណ៍អាស៊ានប្រទេសដៃគូអាស៊ាន និងថ្នាក់ដឹកនាំ អង្គការទេសចរណ៍ ពិភពលោក ព្រមទាំងសមាគមទេសចរណ៍អាស៊ាន គួរបន្តពង្រឹង អភិវឌ្ឍ មូលធនមនុស្ស ខិតខំអនុវត្តប្រកបដោយកិច្ចសហប្រតិបត្តិការដែលមាន ស្រាប់ ព្រមទាំងបង្កើនការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ល្អៗជុំវិញ ការទាក់ទាញ និងការអភិវឌ្ឍទេពកោសល្យ ដោយគិតគូរផងដែរនូវការ ជំរុញកម្មវិធីអក្ខរកម្មដ៏ថ្លៃថ្លា ការជំរុញសហគ្រិនវិយាក្ស និងជួយគាំទ្រ សិប្បកម្មសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យទេសចរណ៍ដល់កម្រិត មូលដ្ឋាន និងត្រូវទាញអត្ថប្រយោជន៍ពីនវានុវត្តការភ្ជាប់ឌីជីថល និង បដិវត្តឧស្សាហកម្ម **៤.០** ដើម្បីអភិវឌ្ឍទេសចរណ៍អាស៊ានប្រកប ដោយភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន និង**ទី៥-** អាស៊ានត្រូវរួមគ្នាជំរុញ មើលឡើងវិញនូវវិស័យទេសចរណ៍ប្រកបដោយភាពធន់ និងឆ្ពោះទៅ អនាគតកាន់តែប្រសើរជាងមុនប្រកបដោយគុណភាព ចីរភាព និង បរិយាប័ន្ន។ សម្តេចតេជោបានអំពាវនាវឲ្យ អាស៊ានបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការជាដៃគូសន្ទនា និងដៃគូអភិវឌ្ឍនានា និងកសាង ភាពជាដៃគូកំរិត ក្នុងប្រទេស ក្នុងតំបន់ និងពិភពលោកឆ្ពោះទៅរក ភាពរីកចម្រើនវិស័យទេសចរណ៍ប្រកបដោយភាពធន់តាមកន្លងប្រក្រតី ភាពថ្មី និងនាំមកនូវវិបលភាពរបស់អាស៊ានទាំងមូល។

ឆ្លៀតក្នុងឱកាសនោះ **សម្តេចតេជោ ហ៊ុន សែន** បានគូស បញ្ជាក់ថា កិច្ចការអាស៊ានឆ្នាំ២០២២នេះ មានការងារជាច្រើនដែល ត្រូវដោះស្រាយ ដោយមិនមែនមានតែបញ្ហាមីយ៉ាន់ម៉ានោះឡើយ។ បញ្ហាមីយ៉ាន់ម៉ាត្រូវបាន ជជែកយ៉ាងផុសផុលនៅតាមបណ្តាញសារ- ព័ត៌មាន និងបណ្តាញសង្គម ក្រោយទស្សនកិច្ចរបស់សម្តេចទៅកាន់ ប្រទេសមីយ៉ាន់ម៉ា កាលពីពេលកន្លងទៅ។ សម្តេចតេជោបានបញ្ជាក់ ថារបៀបវារៈនៃកិច្ចការអាស៊ានមិនមែនមានបញ្ហាតែមួយនោះទេ គឺមាន បញ្ហាច្រើនដែលត្រូវធ្វើ រាប់ទាំងបញ្ហាធ្វើឱ្យទេសចរណ៍ឡើងវិញ នៅក្នុង បរិបទនៃកូវីដ-១៩ផង។ សម្តេចតេជោបញ្ជាក់ថា៖ **«ខ្ញុំសូមបញ្ជាក់ថា កិច្ចការរបស់អាស៊ានឆ្នាំ២០២២ មិនមែនមានតែបញ្ហាមីយ៉ាន់ម៉ាតែមួយ នោះទេ ដូចអ្នក ទាំងឡាយបាននិយាយយ៉ាងច្រើនក្នុងពេលប្រមាណ ជាជិត ៣អាទិត្យនេះ ។ ខ្ញុំសុំនិយាយថា យើងមានកិច្ចការជាច្រើនដែល ត្រូវធ្វើក្រៅពីមីយ៉ាន់ម៉ា ហើយអាស៊ានមិនមែនជាចំណាប់ខ្លាំងនៃបញ្ហា របស់មីយ៉ាន់ម៉ានោះទេ»។**

សម្តេចចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឱ្យឯកឧត្តម ម៉ឺន ថាញ៉ា ស៊ីន រដ្ឋមន្ត្រីក្រសួងការបរទេស រៀបចំការចូលរួមសម្តែងការគួរសម នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូចូលជួបសម្តែងការគួរសម



សម្តេចចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឱ្យឯកឧត្តម ម៉ឺន ថាញ៉ា ស៊ីន រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូចូលជួបសម្តែងការគួរសម

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យឯកឧត្តម ម៉ឺន ថាញ៉ា ស៊ីន រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភានាសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ។

ក្នុងឱកាសនោះសម្តេចចក្រី ហេង សំរិន បានសម្តែងក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម ម៉ឺន ថាញ៉ា ស៊ីន នៅកម្ពុជាថា ជាការចូលរួមចំណែកដ៏សំខាន់នៅក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាពសាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរដែលមានជាយូរមកហើយនេះ ឱ្យកាន់តែប្រសើរខ្លាំងក្លាថែមទៀត។ សម្តេចចក្រី ហេង សំរិន និងឯកឧត្តម ម៉ឺន ថាញ៉ា ស៊ីន បានអបអរសាទរចំពោះខួប ៥៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំនេះ ។ ឯកឧត្តមបានសម្តែងការអបអរសាទរនិងក្តីរីករាយជាទីបំផុតចំពោះការរីកចម្រើនរបស់កម្ពុជា ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃនៅលើគ្រប់វិស័យ។

សម្តេចចក្រី ហេង សំរិន បានសម្តែងការកោតសរសើរចំពោះបក្សនិងរដ្ឋាភិបាលវៀតណាម ដែលបានដឹកនាំប្រទេសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ។ ជាមួយគ្នានេះ សម្តេចចក្រី ក៏បានកត់សម្គាល់អំពីចំណងទាក់ទងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងលក្ខណៈស៊ីជម្រៅគ្រប់ជ្រុងជ្រោយនៃប្រទេសយើងទាំងពីរ កម្ពុជា-វៀតណាម ដែលតែងតែជួយខ្ពស់គ្នាគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈក្នុងនាមជាប្រទេសភូមិផងរវាងជាមួយ និងដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ ។

ឯកឧត្តម ម៉ឺន ថាញ៉ា ស៊ីន រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជម្រាបជូនសម្តេចពីលទ្ធផល

ការងារជាច្រើនដែលសម្រេចបាននៅ ក្នុងដំណើរទស្សនកិច្ចមកកម្ពុជានាឱកាសនេះ។ នៅក្នុងនោះឯកឧត្តម បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងបានពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជាផងដែរ ។ ឯកឧត្តមក៏បានគោរពស្នើសូម សម្តេចប្រធានរដ្ឋសភាជួយជំរុញដល់ការ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋសភាប្រទេសទាំងពីរតាមការបង្កើនឱ្យមានដំណើរទស្សនកិច្ច និងការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមកឱ្យបានញឹកញាប់ ទាំងក្នុងក្របខណ្ឌសមាជិកសភាវ័យក្មេង ក្រុមមិត្តភាពសភា និងសមាជិកសភាស្ត្រី ។ ឯកឧត្តមក៏បានស្នើសូមសម្តេចជួយសម្រួល និងបង្កើនយន្តការដល់សកម្មភាពធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែមានកំណើនឡើង ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគោរពស្នើសូមសម្តេចជំរុញនិងលើកកម្ពស់ការគាំទ្រគ្នាទៅវិញទៅមករវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរនៅលើវេទិការអន្តរជាតិនានាដូចជា APA, AIPA, IPU, APPF ជាដើម។ ឯកឧត្តម ម៉ឺន ថាញ៉ា ស៊ីន បានជូនពរកម្ពុជាឱ្យទទួលបានជោគជ័យនៅក្នុងឋានៈជាប្រធានអាស៊ាន (ASEAN) និង AIPA នៅឆ្នាំនេះ ហើយភាគីវៀតណាមគាំទ្របេសកកម្មដ៏ឧត្តុង្គឧត្តមរបស់កម្ពុជានេះ។

តាងនាមថ្នាក់ដឹកនាំប្រទេសវៀតណាម ឯកឧត្តមក៏បានគោរពអញ្ជើញ សម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាមនៅពេលវេលាសមស្របណាមួយ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលយកដំណើររបស់ភាគីវៀតណាម និងបានសន្យាថា សម្តេចនឹងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាមនៅពេលវេលាសមស្របណាមួយ។

សម្តេចក្រឡាហោម ស ខេង ណែនាំឱ្យសមត្ថកិច្ចទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាជន



សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី
ជាមួយក្រុមការងារចុះមូលដ្ឋាន និងមន្ត្រីរាជការក្នុងខេត្តបាត់ដំបង

នៅថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹង ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីក្នុង ពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយក្រុមការងារ ចុះមូលដ្ឋាន និងមន្ត្រីរាជការក្នុងខេត្តបាត់ដំបង ដែលប្រារព្ធនៅ សាលាមហាស្រព ខេត្តបាត់ដំបង។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងសម្តែងការកោតសរសើរចំពោះ ក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបងគ្រប់លំដាប់ថ្នាក់ ដែលបាន រួមកម្លាំងសាមគ្គីគ្នាចូលរួមគាំទ្រដល់ការបំពេញភារកិច្ចបំរើជាតិ និង ប្រជាពលរដ្ឋខេត្តបាត់ដំបងទាំងមូល ជាពិសេសនៅក្នុងស្ថានភាព ប្រឈមបង្កឡើយដោយជំងឺកូវីដ-១៩។ សម្តេចក្រឡាហោមក៏បាន ណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ខិតខំបំពេញ ភារកិច្ចដែលថ្នាក់ជាតិបានផ្តល់ជូនមកជាបន្តបន្ទាប់ ដើម្បីចូលរួម ធ្វើឱ្យសម្រេចបានជោគជ័យនូវការធ្វើកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ដែលជាកំណែទម្រង់ប្រវត្តិសាស្ត្រនៅកម្ពុជា ធ្វើឱ្យ ថ្នាក់មូលដ្ឋានកាន់តែមានលទ្ធភាព និងការទទួលខុសត្រូវខ្ពស់ក្នុង ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ សម្តេចក្រឡាហោម ស ខេង បានលើកឡើងអំពីផលប៉ះពាល់នៃការឆ្លងរាតត្បាតជំងឺ កូវីដ១៩ មកលើវិស័យសេដ្ឋកិច្ចសង្គម ជីវភាពរស់នៅរបស់ប្រជាជន និងការអនុវត្តកម្មវិធីកែទម្រង់នានា ដែលបានកំណត់ក្នុងកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦នៃរដ្ឋសភា ។ ទោះយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោល- នយោបាយ និងវិធានការថ្មីៗ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺកូវីដ១៩ ការរក្សាលំនឹង និងលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាជន ក៏ដូចជាការធានាបាននូវការផ្តល់សេវាសាធារណៈ សេវា សង្គម និងការអភិវឌ្ឍ។ សម្តេចក្រឡាហោម ស ខេង ក៏បានលើក



ឡើងអំពីការខិតខំក្នុងការអប់រំប្រជាជនឲ្យរស់នៅ និងធ្វើសកម្មភាព នានាក្នុងសង្គមជាមួយជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ដោយ ពង្រឹងវិធានការចាក់វ៉ាក់សាំង ដែលជាវិធានការគន្លឹះ គួបផ្សំវិធានការ សុខាភិបាលវិធានការរដ្ឋបាល និងពង្រឹងប្រព័ន្ធគាំពារសង្គមប្រកប ដោយប្រសិទ្ធភាព ដើម្បីឲ្យប្រជាជនគ្រប់រូប បានចូលរួមក្នុងគ្រប់ សកម្មភាពសង្គម និងជីវភាពនយោបាយ។

សម្តេចក្រឡាហោម ក៏បានផ្តាំធ្វើឱ្យបេក្ខជនក្រុមប្រឹក្សាយុវស្សា ត្រូវសម្រាប់ការបោះឆ្នោតអាណត្តិថ្មីខាងមុខនេះ សូមខិតខំធ្វើសកម្មភាព ល្អៗឱ្យបានកាន់តែច្រើនបន្ថែមទៀតជាមួយប្រជាពលរដ្ឋ ពិសេស ការចុះទៅតាមខ្នងផ្ទះដើម្បីស្វែងយល់ពីជីវភាពរបស់ប្រជាជន ធ្វើ ការដោះស្រាយជាបន្ទាន់នូវសំណូមពរនានា ដើម្បីជា ផលប្រយោជន៍ របស់ប្រជាជន និងដើម្បីទទួលបាននូវការស្រឡាញ់រាប់អាន និង ការជួយគាំទ្រពីសំណាក់ប្រជាជន។ សម្តេចក្រឡាហោម ស ខេង ក៏បានណែនាំឱ្យបេក្ខជនក្រុមប្រឹក្សាយុវស្សា ទាំងអស់ត្រូវខិតខំ ពង្រឹងសាមគ្គីភាព ការជួយគ្នា និងការផ្តល់ការគាំទ្រដល់គ្នាទៅវិញ ទៅមកសម្រាប់ការបំពេញ ភារកិច្ចបំរើប្រជាពលរដ្ឋនៅមូលដ្ឋាន នីមួយៗឲ្យបានល្អ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញដឹកនាំសម័យប្រជុំ ព្រឹទ្ធសភា លើកទី៨ នីតិកាលទី៤



សម្តេចភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញដឹកនាំសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាល ទី៤

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំការបើកសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាល ទី៤ មានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៨រូប ដោយមានរបៀបវារៈ ចំនួន០៦រួមមាន៖ ១-ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យ ប្រជុំលើកទី៧ និងលើកទី៨ ព្រឹទ្ធសភានីតិកាលទី៤, ២-ការប្រកាស ទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ ជំនួសលោកជំទាវ ឱ សុខុម ដែលបានទទួលមរណភាព , ៣-ការបោះឆ្នោតជ្រើសរើស បំពេញសមាជិកគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុធនាគារនិងសវនកម្ម ព្រឹទ្ធសភានីតិកាលទី៤, ៤-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម, ៥-ពិនិត្យ និងឱ្យ យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជ- កម្ម និងបញ្ជីពាណិជ្ជកម្ម និងទី៦-ពិនិត្យ និងឱ្យយោបល់លើសេចក្តី ព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ សាធារណរដ្ឋកូរ៉េ។

ក្នុងអំឡុងពេលចន្លោះសម័យប្រជុំព្រឹទ្ធសភាលើកទី៧ និងលើក ទី៨ នីតិកាលទី៤ ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគនានា ក្រុមសមាជិក សមាជិកាព្រឹទ្ធសភាបានរួមគ្នាខិតខំ បំពេញភារកិច្ចរៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេច បានលទ្ធផលផ្តុំគ្នាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ ។ សកម្មភាពលេចធ្លោ គឺការយកចិត្តទុកដាក់ធ្វើសកម្មភាពឆ្ពោះទៅកាន់ មូលដ្ឋាន តាមរយៈការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាល ដាលនៃជំងឺកូវីដ-១៩ និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និង សមាជិក សមាជិកាព្រឹទ្ធសភា ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោះស្រាយសំណូមពរ និងបញ្ហាប្រឈមនានា ព្រមទាំងការចូលរួម ចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យនៅថ្នាក់ក្រោមជាតិ។ គណៈកម្មការ

ទាំង១០ និងក្រុមនានា ដែលជាសេនាធិការរបស់ព្រឹទ្ធសភា បានចុះជួប ពិភាក្សាការងារជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បី សិក្សាល្បឿយយល់អំពីវឌ្ឍនភាពការងារតាមវិស័យ ព្រមទាំងពង្រឹង កិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។

ឆ្លៀតក្នុងឱកាសនេះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា បានកោតសរសើរចំពោះរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហា- សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ និងប្រជាជនយើងទាំងមូលដែលបាន គ្រប់គ្រងសភាពការណ៍ និងយកអស់កម្លាំងកាយ កម្លាំងចិត្តចូលរួម ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្របខ័ណ្ឌទូទាំងប្រទេសដោយស្រ្តាក់- ស្រ្តាំ និងដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ធ្វើឱ្យប្រជាជាតិយើង មានកម្លាំងសាមគ្គីភាពផ្ទៃក្នុងជាតិរឹងមាំ និងស័ក្តិសិទ្ធិ ហើយសម្រេច បានជោគជ័យជាដំបូងៗ ឈានដល់ដំណាក់កាលមួយថ្មី ដែលយើង អាចបើកប្រទេសឡើងវិញលើគ្រប់វិស័យ។

បន្ទាប់ពីឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ទេព អនុប្រធានទី២ ព្រឹទ្ធសភា ឡើងធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំអំពីរបាយការណ៍របស់ គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាពនិងលទ្ធផលការងាររបស់ ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៧ និងលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤ និងការប្រកាសទទួលស្គាល់លោកជំទាវ ច័ក ហេង ជាសមាជិកាព្រឹទ្ធសភានីតិកាលទី៤ ជំនួសលើកជំទាវ ឱ សុខុម ដែល បានទទួលមរណៈភាពរួចមក អង្គប្រជុំព្រឹទ្ធសភាបានបោះឆ្នោតជ្រើស- រើសឯកឧត្តម ឆ្លៀត សុខ សមាជិកព្រឹទ្ធសភា ដើម្បីបំពេញសមាជិក គណៈកម្មការទី២ព្រឹទ្ធសភា ដោយទទួលបានសំឡេងគាំទ្រចំនួន ៥៨ សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ។ ដោយឡែក ក្នុង របៀបវារៈទី៤ ទី៥ និងទី៦ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែ ចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

កម្ពុជាប្រារព្ធខួប ២៣ឆ្នាំទិវានយោបាយល្អៗ ល្អៗ និងខួប ៣ឆ្នាំ នៃការសម្តេចវិមានល្អៗ ល្អៗ



សម្តេចពិជ័យសេនា ខៀវ ឆាង្រ្ទ អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួប ២៣ឆ្នាំទិវានយោបាយល្អៗ ល្អៗ និងខួប ៣ឆ្នាំ នៃការសម្តេចវិមានល្អៗ ល្អៗ

ពិធីអបអរសាទរខួប ២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅ កម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ល្អៗ ល្អៗ របស់សម្តេចតេជោ ហ៊ុន សែន និងខួប៣ឆ្នាំថ្ងៃសម្តេចវិមានល្អៗ ល្អៗ ត្រូវបានប្រារព្ធធ្វើនៅវិមានល្អៗ ល្អៗ ខណ្ឌប្រោយចង្វារ រាជធានី ភ្នំពេញកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ខៀវ ឆាង្រ្ទ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ និងជាប្រធានគណៈកម្មការ សាងសង់វិមានល្អៗ ល្អៗ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

មានប្រសាសន៍ឱកាសនេះ សម្តេចពិជ័យសេនា ខៀវ ឆាង្រ្ទ បាន គូសបញ្ជាក់ថា៖ កាលពី២៣ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ត្រូវបានកំណត់ជាថ្ងៃបញ្ចប់សង្គ្រាមស៊ីវិល ទាំងស្រុងនៅក្នុងប្រទេស កម្ពុជាដ៏ទទួលបានសន្តិភាព និងការឯកភាពជាតិពេញលេញ ដែល ជាឱកាសនៃការចាប់ផ្តើមកសាង និងអភិវឌ្ឍប្រទេសជាតិឡើងវិញ។ សន្តិភាពពេញលេញរយៈពេល ២៣ឆ្នាំកន្លងមកនេះ ទទួលបានមក ដោយលំបាកឆ្លងកាត់ នូវដំណាក់កាលឆ្ងាយ ទាំងដំណាក់កាល របបប្រល័យពូជសាសន៍ ដំណាក់កាលសង្គ្រាមផង ចរចាផង រហូតដល់ លេចឡើងវត្តមាននយោបាយល្អៗ ល្អៗ ដែលជានយោបាយ បាន បញ្ចប់សង្គ្រាមស៊ីវិល ទាំងស្រុងនៅក្នុងប្រទេសកម្ពុជា ដោយមិនមាន ការបង្ហូរឈាម ហើយផ្អែកលើគោលការណ៍ឯកភាពជាតិជាធំ។

សម្តេចពិជ័យសេនាបានបញ្ជាក់ទៀតថា៖ ក្នុងរយៈកាល ២៣ឆ្នាំ កន្លងមកនេះ មាតុភូមិកម្ពុជាយើងបានសុខសន្តិភាព និងការឯកភាពជាតិ ពេញលេញ ហើយបានបង្កើតនូវសមិទ្ធផល និងមរតកជាច្រើនអនេក រាប់មិនអស់ ដោយសារការអភិវឌ្ឍដែលបានមកដោយសារសន្តិភាព តាមរយៈនយោបាយល្អៗ ល្អៗ។ នេះគឺជាស្នាដៃដ៏កំណត់ប្រាកដនិយម របស់សម្តេចតេជោ ហ៊ុន សែន ដែលមានចក្ខុវិស័យវែងឆ្ងាយ នាំប្រទេស ចេញពីភាពក្រីក្រ ខ្វះខាត រហូតដល់មានកិត្តិយស សម្បូរបែប និងប្រកបដោយសុខដុមភាពដូចសព្វថ្ងៃនេះ។ វិមានល្អៗ ល្អៗ នេះ គឺជា តីកតាងដែលបង្ហាញពីខ្លឹមសារ នៃនយោបាយល្អៗ ល្អៗ និងអ្វី ដែលជាជីវិតជាក់ស្តែងរបស់សម្តេចតេជោ ក្នុងនាមជាស្ថាបនិក និង ជាមគ្គុទ្ទេសក៍ក៏ឯក ដែលបានបង្កើតគោលនយោបាយសម្រាប់សន្តិភាព

និងការឯកភាពជាតិ ហើយក៏បានរំលេចថែមទៀតនូវការចូលរួម និង សមិទ្ធផល នានាដែលមានជាហូរហែ។ ទីនេះនឹងចារឹកថែមទៀតនូវ គុណបុគ្គលៈ របស់សម្តេចតេជោ ក្នុងបរិបទថ្មីនេះ ដូចជា ការប្រយុទ្ធប្រឆាំង នឹងកូវីដ-១៩ ការដឹកនាំស៊ុបទ័រទល់ការជ្រៀតជ្រែកពីបរទេស និង សមិទ្ធផលនានា ដែល មិនចេះរឹងស្លុត។

សម្តេចពិជ័យសេនា ខៀវ ឆាង្រ្ទ ក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួម កសាងសមិទ្ធផលនានា នៅសួនសមិទ្ធផលតេជោ អោយមានភាព លេចធ្លោ និងបានលើកសោភ័ណភាពវិមាន ល្អៗ ល្អៗ កាន់តែត្រដែត ឡើងថែមទៀត។ សមិទ្ធផលទាំងអស់ ដែលសម្តេចបាននេះ គឺជាស្នាដៃ បន្ថែមទៀត និងជាតំនិតរួមមួយក្នុងការរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ប្រកបដោយការទទួលខុសត្រូវ ការអនុវត្តការកិច្ចដែលបានប្រគល់ជូន។ ជាមួយគ្នានេះ ក៏បានឆ្លុះបញ្ចាំងពីឆន្ទៈ និងស្មារតីចូលរួមនៅក្នុងរយៈពេល ២ឆ្នាំនេះ ដោយការស្ម័គ្រចិត្ត ទឹកចិត្តសប្បុរស ភាពកត់ត្រា និងការដឹង គុណចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងយកជីវិតធ្វើជាដើមទុន ដើម្បីទទួល បានសន្តិភាព និងការឯកភាពជាតិ។

ក្នុងឱកាសនោះដែរសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងគណៈអធិបតី បានអញ្ជើញបើក និងទស្សនាពីព័រណ៍ អបអរសាទរ ខួបលើកទី២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយ ល្អៗ ល្អៗ របស់ សម្តេចតេជោ ហ៊ុន សែន និងខួបលើកទី៣ នៃការ ដាក់ឱ្យដំណើរការជាសាធារណៈ នៃវិមានល្អៗ ល្អៗ។ ការតាំងពីព័រណ៍ នេះមានការចូលរួមពីស្ថាប័ន កងឯកភាពនានា ចំណុះឱ្យក្រសួង ការពារជាតិ អគ្គបញ្ជាការ និងមានការចូលរួមពីកងទ័ពជើងគោក ជើងទឹក ជើងអាកាស កងរាជអាវុធបាតុ និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មិនកម្ពុជា។

សម្តេចពិជ័យសេនា ក៏បានសម្តែងចម្លាក់និមិត្តសញ្ញាតំណាង ក្រសួង ស្ថាប័ន និងសមិទ្ធផលរាជធានី-ខេត្តដែលបានឆ្លាក់បិទភ្ជាប់នៅ វិមានល្អៗ ល្អៗ ព្រមទាំងបានបន្តអញ្ជើញទៅទស្សនាសារមន្ទីរមគ្គុទ្ទេសក៍- តេជោ ទស្សនាគម្រោងអភិវឌ្ឍន៍ នៃស្ថាបត្យកម្មវិមានល្អៗ ល្អៗ ទស្សនា សួនតេជោសន្តិភាព និងសួនសមិទ្ធផលតេជោនៃវិមានល្អៗ ល្អៗ ដែល បានសាងសង់រួចរាល់។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអែន អញ្ជើញសម្តេចអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុក រមាសហែក



លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអែន អនុប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្តេចអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុក រមាសហែក ខេត្តស្វាយរៀង

នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអែន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្តេចអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុក រមាសហែក ខេត្តស្វាយរៀង ។

ថ្ងៃក្នុងឱកាសនោះ លោកជំទាវបាននាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្តើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិបណ្ឌិត ម៉ែន សំអែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងឡាយ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទាំងប្រទេស។ លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងថាពិធីនេះប្រារព្ធឡើងគឺស្របពេលដែលឆ្នាំនេះ ជាខួបលើកទី ៤៣ នៃទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ ដែលប្រទេសជាតិយើងបានរំដោះ និងផ្តល់រាល់របបប្រល័យពូជសាសន៍ ប៉ុល ពត ។ ហើយឆ្នាំនេះក៏ជាខួបលើកទី ២៣ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២១) ដែលកម្ពុជា រកបាននូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអែន ថ្លែងថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្តេចដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយនៅក្នុងស្រុក រមាសហែក ខេត្តស្វាយរៀង ដែលបម្រើឱ្យរដ្ឋបាលគណបក្សនៅថ្នាក់មូលដ្ឋាន ហើយអគារនេះក៏បានបង្ហាញពីភាពរឹងមាំ របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានភាពចាស់ទុំខាងនយោបាយ ក្នុងការដឹកនាំប្រទេស ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទ្ទេសក៍ និងជាប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេង ។ លោកជំទាវកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមអញ្ជើញទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះនៅតាមការិយាល័យ គ.ជ.ប ដែលបានកំណត់នៅតាមមូលដ្ឋានឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ព្រោះការ

បោះឆ្នោតនេះមានសារៈសំខាន់ណាស់ សម្រាប់អភិវឌ្ឍន៍មូលដ្ឋានពិសេសក៏ជាការចូលរួម ថែរក្សាសុខសន្តិភាពដែលមាននាពេលបច្ចុប្បន្ន ឱ្យនៅគង់វង្ស យូរអង្វែង ដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្តើមឱ្យប្រជាជន សមាជិក-បក្ស ត្រូវចូលរួមថែរក្សាសមិទ្ធផលទាំងឡាយដែលកើតចេញពីការខិតខំរបស់យើងទាំងអស់គ្នាឱ្យបានគង់វង្ស ត្រូវប្រឆាំងដាច់ខាតជនទាំងឡាយណាដែលមានគំនិតចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេស និងត្រូវបន្តចូលរួមគាំទ្រការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រតុលាការ របស់រាជរដ្ឋាភិបាល ។ ជាមួយគ្នានេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអែន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវឱ្យប្រជាជនយើងបន្តអនុវត្តឱ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល «៣កុំនិង៣ការពារ» ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ ទាំងទម្រង់ចាស់ និងថ្មី និងបានជំរុញឱ្យមូលដ្ឋាននីមួយៗត្រូវពិនិត្យមើលចំពោះប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សាំងដូសទី១ និងដូសជំរុញត្រូវបន្តផ្សព្វផ្សាយ សម្រាប់ការចាក់ដូសទី ៣ ឱ្យបានឆាប់រហ័ស ។

ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអែន បានថ្លែងអំណរគុណចំពោះ ឯកឧត្តមនាយកឧត្តមសេនីយ៍ សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀង ដែលបានរួមគ្នាកសាងអគារស្នាក់ការគណបក្សប្រជាជន កម្ពុជាដ៏ស្តើមស្តែក កម្ពស់ ២ជាន់ រួមជាមួយនិងការបំពាក់នូវសម្ភារៈបរិក្ខារប្រើប្រាស់តាមបែបឌីជីថល និងតាមប្រព័ន្ធព័ត៌មានវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ ចំណាយថវិកាអស់ជាង ១លានដុល្លារសហរដ្ឋអាមេរិក ដែលបានចំណាយ ពេលសាងសង់អស់រយៈពេល២ឆ្នាំ ។

សូមជម្រាបថា សមិទ្ធផលដែលសម្តេចដាក់ឱ្យប្រើប្រាស់នេះរួមមាន៖ ១-អគារកម្ពស់២ជាន់ ទំហំ ១៦ម៉ែត្រx៦១.២៩ម៉ែត្រ ២- ការងារក្រាលម៉ាបដាំស្មៅរៀបចំខឿន (ទំហំ៦,៦៧០ម៉ែត្រការ៉េ) លាបថ្នាំបង និងដងទង់ជាតិ ៣- កៅអីប្រជុំចំនួន ៨៣០កៅអី ៤. LED Screen ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីប្រកាស ទទួលស្គាល់ប្រធាន ក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្តាល ចុះជួយស្រុកបាធាយ ខេត្តកំពង់ចាម



ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញមានមតិសំណេះសំណាលក្នុងអង្គពិធី

ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជន គណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ ប្រធានក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្តាលចុះជួយស្រុកបាធាយ ដោយមានការចូលរួមពីឯកឧត្តម ហ៊ុន សូរ្យស័ក្ត ប្រធានក្រុមការងារថ្នាក់ កណ្តាលចុះជួយស្រុកបាធាយ, ឯកឧត្តម អ៊ុន ហាន់ដា ប្រធានគណៈ- កម្មាធិការគណបក្សខេត្តកំពង់ចាម និងឯកឧត្តមប្រធានក្រុមការងារជន បង្គោលយុវជនថ្នាក់កណ្តាល ចុះជួយស្រុក/ក្រុង ក្នុងខេត្តកំពង់ចាម ជាច្រើន រូបទៀត ព្រមទាំងក្រុមការងារយុវជន និងក្រុមសកម្មជនយុវជនប្រមាណ ជាង ៤០០ នាក់ ចូលរួមផងដែរ ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់សមាជិក សមាជិកា យុវជនគណបក្សស្រុកបាធាយថា គណបក្សប្រជាជនកម្ពុជា បានស្រោច ស្រង់ជីវិតប្រជាពលរដ្ឋពីសោកនាដកម្មធំៗ ចំនួន ៤ ដងហើយ រួមមាន៖ **ទី១-** បានផ្តល់រំលែរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបញ្ចប់ភ្លាមៗនូវ ការកាប់សម្លាប់ជីវិតប្រជាពលរដ្ឋខ្លួនឯងយ៉ាងរង្គាល នាថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ។ ប្រសិនបើបបនេះបន្តបាន១ថ្ងៃ នោះប្រជាជនកម្ពុជាវាបម្រើ នាក់ នឹងត្រូវពួកយោធាកម្ពុជាខ្មៅយកទៅសម្លាប់ចោលបន្តទៀតដោយ មិន រើសមុខ **ទី២-** ក្រោយការផ្តល់រំលែរបប ប៉ុល ពត គណបក្សបានខិតខំបំពេញ ភារកិច្ចជាប្រវត្តិសាស្ត្រប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតនោះគឺ ការពារការរស់ឡើងវិញរបស់ប្រជាជន, ទប់ស្កាត់មិនឲ្យបបប្រល័យពូជ- សាសន៍វិលមកវិញ និងខិតខំស្តារ និងកសាងសេដ្ឋកិច្ចសង្គមឡើងវិញពី បាត់ដៃទេ **ទី៣-** បានរំលាយទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និង យោធារបស់ពួកខ្មែរក្រហម, បញ្ចប់នូវសង្គ្រាមស៊ីវិលរ៉ាំរ៉ៃដែលមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រខ្មែរជាង ៥០០ ឆ្នាំ តាមរយៈនយោបាយឈ្នះ-ឈ្នះ ធ្វើឲ្យ ប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលេញ មានឯកភាពជាតិ និង ឯកភាពទឹកដីទាំងស្រុងចាប់តាំងពីចុងខែធ្នូ ឆ្នាំ១៩៩៨ និង**ទី៤-** បានជួយ សង្គ្រោះអាយុជីវិតប្រជាជនពីសេចក្តីស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយ បានចាត់ទុកគោលនយោបាយវ៉ាក់សាំង ជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់បំផុត ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ជាមួយនឹងការសម្រេចចិត្តដ៏ត្រឹមត្រូវ ប្រកបដោយភាពឈ្លាសវៃ ចក្ខុវិស័យវែងឆ្ងាយ និងការទទួលខុសត្រូវខ្ពស់

ក្នុងការស្វែងរកវ៉ាក់សាំងបង្ការកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥត គិតថ្លៃ និងទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ។ ដើម្បីបង្ហាញពីការ ទទួលខុសត្រូវខ្ពស់ចំពោះអាយុជីវិតប្រជាពលរដ្ឋក្នុង ការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានយកជីវិតកូន និងចៅរបស់ លោកធ្វើជាគំរូ ។ ផ្ទុយទៅវិញប្រសិនបើគ្មានវ៉ាក់សាំងបង្ការទាន់ពេលវេលា នោះទេ ជីវិតប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ថែមទៀតនឹងត្រូវរងគ្រោះបាត់បង់ អាយុជីវិត ហើយការបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញ ក៏មិនអាចធ្វើ ទៅបានដែរ ។ ដូច្នេះ សមាជិក សមាជិកាគណបក្ស ត្រូវមានមោទនភាព ចំពោះគណបក្សរបស់ខ្លួន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** ប្រធានគណបក្សប្រជាជន កម្ពុជា ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋធ្វើការ កត់សំគាល់ផងដែរថា ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មាន អ្នកនយោបាយមួយចំនួន មិនត្រឹមតែមិនបានស្នើសុំឱ្យបរទេសជួយផ្តល់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋខ្លួនឯងនោះទេ ថែម ទាំងបានស្នើសុំឱ្យបរទេសផ្តាច់ជំនួយ ឬ ដាក់ទណ្ឌកម្មមកលើកម្ពុជាថែម ទៀត ក្នុងគោលបំណងធ្វើឱ្យប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរពីជំងឺដ៏កាចសាហាវនេះ កាន់តែរងគ្រោះបន្ថែមទៀត ។ អ្នកនយោបាយ បែបនេះគឺជាអ្នកនយោបាយដែលគ្មានសីលធម៌គ្មានគុណធម៌និងគ្មានសុដ៏ធម៌ ចំពោះប្រជាពលរដ្ឋ និងជាតិសាសន៍របស់ខ្លួនឡើយ ក្រៅតែពីការ ស្រែក ឃ្លានអំណាច និងចង់ឃើញប្រជាពលរដ្ឋរបស់ខ្លួនរងទុក្ខវេទនាតែប៉ុណ្ណោះ ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ ត្រូវចូលរួមជួយការងារគណបក្សថ្នាក់ខ្លួន ជាពិសេសត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យបានល្អ ដោយចាត់ទុកផល- ប្រយោជន៍ប្រជាពលរដ្ឋជាធំ ព្រោះថាគណបក្សប្រជាជនកម្ពុជារក្សាបាន ប្រៀបឈ្នះកន្លងមកនេះដោយសារតែអំពើល្អរបស់មន្ត្រីគណបក្សនៅគ្រប់ បណ្តាថ្នាក់ និងការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងសូមមន្ត្រី គណបក្ស និងក្រុមការងារយុវជនគ្រប់ថ្នាក់ បន្តចូលរួមអនុវត្តឱ្យបាននូវ វិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល ។

សកម្មភាពសមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត **ឃុន សុដារី** សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកលើកដែក ខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងសន្និបាតគណៈកម្មាធិការគណបក្សឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល។ លោកជំទាវកិត្តិសង្គហបណ្ឌិតបានគូសបញ្ជាក់ថា ការអភិវឌ្ឍនានាក្នុងភូមិឃុំ មានដូចជាសាលារៀន វត្តអារាម ស្ពាន ថ្នល់ ខ្វែងខ្វែងភូមិ ឃុំ ជាពិសេសក្នុងស្រុកលើកដែក ខេត្តកណ្តាល ដូចដែលប្រជាពលរដ្ឋទទួលបានសព្វថ្ងៃនេះ គឺមិនអាចកើតមានបាននោះទេ បើប្រទេសយើងស្ថិតក្នុងភ្នាក់ភ្លើងសង្គ្រាមគ្មានសន្តិភាពពេញលេញនោះ។



ថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ **វ៉ិក្កិត វ៉ាន់ស៊ុន** សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករលាបៀរ អមដំណើរដោយឯកឧត្តម **គួន សោភា** រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំជើងត្រាវ និងឯកឧត្តម **ស៊ុន សុវណ្ណារិទ្ធិ** ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី សម្ពោធនៃស្នាក់ការថ្មី និងបិទសន្និបាតគណៈកម្មាធិការគណបក្សឃុំជើងត្រាវ ស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង។

ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត **ចម ប្រសិទ្ធិ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត រួមជាមួយឯកឧត្តម **ម៉ៅ ចន្ទី** អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម **ជឿន វណ្ណា** ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១ឆ្នាំ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២២ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅសាលសន្និសីទបូកគោសាលាខេត្តកំពត។



មន្ត្រីរាជការក្រសួងព័ត៌មាន អ្នករាយការណ៍ ព័ត៌មាន និងពិធីករ ពិធីការនីតាមស្ថានីយវិទ្យុ ទូរទស្សន៍ និងសារព័ត៌មានអនឡាញ នៅក្រសួងព័ត៌មាន។

ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម **ខៀវ កាញារិទ្ធ** សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បិទសិក្ខាសាលាស្តីពី **"ការប្រើប្រាស់រាជសព្ទ និងសង្ឃសព្ទ"** ដើម្បីផ្តល់ចំណេះដឹងបន្ថែមទៀតដល់សិក្ខាកាម ដែលជា

សកម្មភាពសមាជិករដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ នាទីលានវិមានរណសិរ្ស២ ធ្វើស្ថិតក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ឯកឧត្តម **ព្រុំ សុខា** សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងនៅចំពោះមុខមន្ត្រីគណបក្សថ្នាក់ជាតិ ថ្នាក់ខេត្តនិងមន្ត្រីមូលដ្ឋានចំនួនប្រមាណជាង៤០០នាក់ ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤៣នៃទិវាជ័យជំនះ៧មករា ជាថ្ងៃដែលបានរំដោះទឹកដី និងប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ និងជាការបើកទំព័រសករាជថ្មីនៃសច្ចៈធម៌ប្រវត្តិសាស្ត្រ ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** ប្រធានគណបក្សប្រជាជនកម្ពុជា ដែលលោកបានផ្តល់គុណតម្លៃពីទិវានៃការចងចាំនេះថា **«បើគ្មានជ័យជំនះថ្ងៃ៧មករា យើងពិតជាគ្មានជីវិតរស់នៅមកដល់ថ្ងៃនេះទេ ហើយក៏គ្មានអ្វីៗដូចបច្ចុប្បន្នដែរ»**។ ឯកឧត្តមប្រធានក្រុមការងារខេត្តក្រចេះបានគូសបញ្ជាក់បន្ថែមថា ដើម្បីថែរក្សាការពារមរតកប្រវត្តិសាស្ត្រ ៧មករា ១៩៧៩ ដែលជាតម្លៃនៃគុណធម៌មនុស្សជាតិនេះ យើងទាំងអស់គ្នាត្រូវរួបរួមសាមគ្គី បន្តជំរុញបុព្វហេតុ សុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពរបស់មាតុភូមិ និងប្រជាជាតិយើងជាដរាបត្រៀមទៅ។



ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម **លឹម គានហោ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល បានអញ្ជើញជួបសំណេះសំណាល ជាមួយបេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២០-២០២១ សរុបចំនួន ៧០៨នាក់។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានផ្តល់ម៉ូតូ១គ្រឿង ម៉ាក Zoomer X ជូនដល់សិស្សដែលប្រឡងជាប់និទ្ទេស A ម្នាក់ ព្រមទាំងផ្តល់ប្រាក់លើកទឹកចិត្តដល់សិស្សប្រឡងជាប់ និងប្រឡងធ្លាក់ ដើម្បីជាការលើកទឹកចិត្តផងដែរ។

នាថ្ងៃទី២៦ ខែធ្នូ ខែ២០២១ ឯកឧត្តម **ម៉ែម ម៉ីននាង** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងទទួលជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ និងបញ្ចូលសមាជិកថ្មី គណបក្ស ប្រជាជនកម្ពុជា ឃុំត្រពាំងវែង និងឃុំគោកត្រប់ សរុបចំនួន៣៤៤នាក់ ស្ថិត នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។



ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម **ជ័យ ម៉េង** តំណាងរាស្ត្រ ខេត្តព្រៃវែង បានអញ្ជើញចូលរួម សន្និបាតបូកសរុបលទ្ធផលសកម្មភាពការងារអាណត្តិទី៤ ឆ្នាំ២០១៧-២០២២ និងលើកទិសដៅអនុវត្តបន្តអាណត្តិទី៥ ឆ្នាំ២០២២-២០២៧ របស់គណៈកម្មាធិការគណបក្សឃុំព្រៃដើមថ្កូវ ស្រុកស៊ីពរ កណ្តាល ខេត្តព្រៃវែង ។ ឯកឧត្តមបានលើកឡើងថា ក្នុងរយៈពេល ៥ឆ្នាំមកនេះប្រជាជនសម្រេចលទ្ធផលការងារបានល្អ ជាមួយប្រជាពលរដ្ឋដែលស្ថិតក្នុងពេញវ័យការងារអាយុ ១៥ឆ្នាំ ដល់ ៦៤ឆ្នាំ ចំនួន២៦០០នាក់ មានការងារធ្វើ ៩៧% ក្នុងនោះ វិស័យកសិកម្ម៥៣% វិស័យឧស្សាហកម្ម១៥% និងសេវាកម្ម ២៨% ។

ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម **កែវ រតនៈ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង បានអញ្ជើញជួបសំណេះសំណាល និងនិមន្តព្រះសង្ឃប្រោះព្រំ ចម្រើនព្រះជន្មឆ្នាំថ្មី ជូនដល់លោកយាយ លោកតា ចាស់ព្រឹទ្ធាចារ្យ ក្នុងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ប្រមាណ ៤០០នាក់ ។



សកម្មភាពសមាជិករដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម **ម៉ៅ ធីន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាអភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម **ខឹម ឆន្ទា** ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញសំណេះសំណាលជាមួយគ្រួសារម៉ែតូឌុប និងពាក់ស៊ីក្លុងស្រុកកំពង់ត្រាចចំនួន ៤០០គ្រួសារ នៅសាលាស្រុកកំពង់ត្រាច ខេត្តកំពត។ ឯកឧត្តមបានថ្លែងថា ប្រទេសយើងមានសុខសន្តិភាពពេញបរិបូណ៌ បានមកដោយសារសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យកជីវិតទៅប្តូរ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សានូវសុខសន្តិភាពដ៏មានតម្លៃនេះតកូនតចៅរបស់យើង។



ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម **គួប ចំរើន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ថ្លៃចំនួន០៨ខ្ទង់ និងនាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជនចំនួន១៥គ្រួសារ និងជូនដល់គ្រួសារអតីតយុទ្ធជន នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ លោកជំទាវ **មិថុនា ភូថង** សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធបើកបរវេសនកាលឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាល័យចំណេះទូទៅបច្ចេកទេសតេជោសែនកោះកុង។ លោកជំទាវអភិបាលខេត្ត បានលើកឡើងថា បរវេសនកាល សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ជាពេលវេលាដ៏សំខាន់សម្រាប់ក្លាយជាសិស្សនុសិស្ស ដែលត្រូវចូលរៀន ជាមួយនឹងការរស់នៅតាមបែបគន្លងថ្មី ត្រូវការការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ទាំងក្នុងសហគមន៍ ទាំងក្នុងសាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់នូវ អនាម័យជាប្រចាំឲ្យបានខ្ជាប់ខ្ជួនបំផុត។



ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម **វ៉ា ថន** សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារបន្តរបស់រដ្ឋបាលខេត្តក្រចេះ។ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរដល់គ្រប់បណ្តាមន្ទីរ អង្គភាពរដ្ឋបាលស្រុក ក្រុងទាំង៦ក្នុងខេត្តក្រចេះ ដែលបានខិតខំរួមគ្នា សហការបំពេញការងារ ទៅតាមជំនាញរៀងៗខ្លួនបានល្អប្រសើរ ដើម្បីបុព្វហេតុបម្រើប្រទេសជាតិ និងប្រជាជន ហើយក៏ដើម្បីឲ្យខេត្តក្រចេះមានការរីកចម្រើនគ្រប់វិស័យ ។

ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម **ឡៅ សីហា** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាល ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ ដែលមានជំនាញចំនួន ១២ភាសា ចំនួន ២៦៣នាក់ ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុងផងដែរ នៅសាលាប្រជុំសាលាខេត្តសៀមរាប ។



សកម្មភាពសមាជិករដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម **អ៊ុំ ព្រធី** អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក **គាត ហ៊ុល** អភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញចុះដឹកនាំសម្របសម្រួលជូនប្រតិភូសិទ្ធិកាមនៃវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពគ្រប់គ្រងអង្គភាពសាធារណៈរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងអង្គភាពពាក់ព័ន្ធចំនួនជាង១០០នាក់ អញ្ជើញមកធ្វើទិសដៅវគ្គសិក្សា នៅប្រកមន្តរជាតិប៉ោយប៉ែត ប្រកស្ទឹងបត់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម **គង់ សោភ័ណ្ណ** អភិបាលនៃគណៈអភិបាលខេត្តកណ្តាល រួមជាមួយឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានឃុំក្រុមសំណ លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកលើកដែក ក្រុមប្រឹក្សាឃុំ សមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋាន ប្រធាន និងអនុប្រធានសាខាបក្សចំណុះគណបក្សឃុំ ប្រធាន អនុប្រធានសមាជិកសាខាបក្សភូមិ តំណាងយុវជន និងយុវនារីក្នុងឃុំ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២២- ២០២៧ បានចូលរួមជាអធិបតីក្នុងសន្និបាតគណៈកម្មាធិការ គណបក្សឃុំក្រុមសំណ ស្ថិតនៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាឃុំក្រុមសំណ ស្រុកលើកដែក ខេត្តកណ្តាល។



ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ គណៈយោសនាអប់រំគណបក្សប្រជាជនកម្ពុជារតនគិរី បានបើកវគ្គអប់រំនយោបាយ ដល់មន្ត្រីគណបក្ស ដែលអញ្ជើញមកពីស្រុកកូនមុំ និងស្រុក លំផាត់ ក្រោមអធិបតីភាព ឯកឧត្តម **ឆ្កែង សំឡើង** ប្រធានគណៈកម្មាធិការ គណបក្សខេត្ត នៅស្នាក់ការគណបក្សខេត្តរតនគិរី។ វគ្គអប់រំនយោបាយនេះមានរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១៧-១៩ខែមករាឆ្នាំ២០២២ហើយសិទ្ធិកាមចូលរួមវគ្គមានចំនួន ៩៨នាក់ ស្រី ៨នាក់ ។

ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម **ខុម គន្ធា** អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារគណបក្សប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្មោងខាងជើង ស្រុកកំប៉ាយមារ ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងាររបស់គណបក្សឃុំអាណត្តិទី៤ឆ្នាំ២០១៧-២០២២ និងលើកទិសដៅអនុវត្តការងារគណបក្សឃុំអាណត្តិទី៥ ឆ្នាំ២០២២-២០២៧។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារបានឧបត្ថម្ភថវិកាដល់សមាជិក សមាជិកាគណបក្សឃុំចំនួន២៦០នាក់ ក្នុងម្នាក់១០.០០០រៀល ក្រមា១នុំប៉ុងបាយ៉ុង១ ទឹកបរិសុទ្ធ១ដប និងថវិកាចំណាយក្នុងការតុបតែងស្នាក់ការគណបក្សឃុំចំនួន៧.៥០០.០០០រៀល សរុបអស់១០.១០០.០០០រៀល។



ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម **ខួង ទៀង** អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ប្រធានក្រុមការងារគណបក្សចុះពង្រឹងឃុំជាងដែក បានអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលសកម្មភាពការងារអាណត្តិទី៤ ឆ្នាំ២០១៧-២០២២ និងលើកទិសដៅអនុវត្តបន្តអាណត្តិទី៥ ឆ្នាំ២០២២-២០២៧ របស់គណៈកម្មាធិការគណបក្សឃុំជាងដែក នៅខេត្តព្រៃវែង។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម **ហ៊ុន ម៉ាណែត** សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង ដែលមានការចូលរួមពី ឯកឧត្តមប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុម

ការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង។

ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម **ហួត ហាវ៉ា** សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានលេខាធិការដ្ឋាន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម **ហ៊ុន ម៉ាណែត**



សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ក្រុមជំនួយការលេខាធិការដ្ឋាន នៃយុវជនគណបក្សថ្នាក់កណ្តាល សរុបចំនួន ៣៣៩នាក់ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។



ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម **ឡាន វ៉ាន់** សមាជិកគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងាររៀបចំអង្គការ ចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវីលហ្សេឡង់ បានរៀបចំកម្មវិធីអបអរសាទរជួបជុំមហា-គ្រួសារខ្មែរ ក្នុងឱកាសគម្រប់ខួបលើកទី៤៣ នៃទិវាមហាជ័យជំនះ ៧ មករា

(៧ មករា ១៩៧៩ - ៧ មករា ២០២២) នៅទីក្រុងមែលប៊ែន ប្រទេសអូស្ត្រាលី ក្រោមអធិបតីភាព ឯកឧត្តម **គឹម សន្និភាព** សមាជិកគណៈកម្មាធិការកណ្តាល សមាជិកគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវីលហ្សេឡង់ និង ឯកឧត្តម **ចាន់ រតនា** ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវីលហ្សេឡង់ ដោយមានការចូលរួមពីក្រុមការងារគណបក្ស និងបងប្អូនប្រជាពលរដ្ឋខ្មែរយើងមួយចំនួននៅទីនោះ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងដោយផ្ទាល់ (Zoom Meeting) ។

ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ លោក **ស្រី សុភ័ក្ត្រ** សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលនិងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម លោកជំទាវ **ស្រួល សុដានី** ប្រធានក្រុមការងារគណបក្សចុះជួយឃុំ ព្រែកកុយ បានអញ្ជើញជាអធិបតីភាពក្នុងសន្និបាតគណៈកម្មាធិការគណបក្សមូលដ្ឋាន ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម សរុបចំនួន ១៥០នាក់។



ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម **ហេង សុខណារ៉ា** សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីតួនាទីនិងភារកិច្ចរបស់អ្នកសង្កេតការណ៍ និងភ្នាក់ងារគណបក្ស ជា

បេក្ខជនពេញសិទ្ធិនិងបម្រុងជូនដល់យុវជនគណបក្សជាសកម្មជនយុវជនបក្សកុម្មុយនិស្តសកម្មជនយុវជនគណបក្សឃុំ និងថ្នាក់ដឹកនាំ សមាជិកសមាជិកានៃក្រុមការងារយុវជនគណបក្សស្រុករំដួល ខេត្តស្វាយរៀង សរុបចំនួន១២០នាក់ នៅមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង។

ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម **ទី សំណាង** សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ និងលោកជំទាវ **ហោ ម៉ាសិន** អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបរសេដ្ឋ និងជាប្រធាន



ក្រុមការងារចុះជួយឃុំពោធិចំរើន បានចូលរួមពិធីសន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំពោធិចំរើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាក្រុមការងារចុះជួយឃុំពោធិចំរើន លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា គណបក្សប្រជាជន ឃុំពោធិចំរើន សរុបចំនួន ១២០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំពោធិចំរើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម **ហ៊ុន ម៉ាណែត** សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សខេត្តកំពង់ឆ្នាំង ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម

ប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង។

ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម **គង់ សោភ័ណ្ណ** សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល អនុប្រធានគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសន្និបាតគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ជើមមៀន ក្រុងតាខ្មៅ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ជើមមៀន លោក លោកស្រី អនុប្រធាន សមាជិកក្រុមការងារយុវជនគណបក្សខេត្តកណ្តាល និងប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សក្រុងតាខ្មៅ ក្រុមប្រឹក្សាសង្កាត់ សមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋាន ប្រធាន និងអនុប្រធានសាខាបក្សចំណុះគណបក្សសង្កាត់ប្រធាន អនុប្រធាន សមាជិកសាខាបក្សភូមិ តំណាងយុវជន និងនារីក្នុងសង្កាត់ និងបេក្ខជនទាំងអស់ សរុបចំនួន ១២១នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងតាខ្មៅខេត្តកណ្តាល។



ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម **ថង សាវុន** សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបការងាររយៈពេល ៥ឆ្នាំ ២០១៧-២០២២ និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២២-២០២៧ របស់គណៈកម្មាធិការ

គណបក្សសង្កាត់ សុខដុម ដោយមានការចូលរួមពីសំណាក់ឯកឧត្តម អនុប្រធានក្រុមការងារចុះជួយក្រុងសែនមនោរម្យ រួមទាំងលោក លោកស្រី អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយសង្កាត់ និងសមាជិក សមាជិកាជាច្រើនរូប នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ឯកឧត្តម **អ៊ុក គឹមសាន** សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានអញ្ជើញចូលរួមក្នុងពិធីសន្និបាតផ្សព្វផ្សាយសមិទ្ធផលការ អនុវត្តគោលនយោបាយរបស់គណបក្សយុវរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៧-២០២២ និងការបង្ហាញគោលនយោបាយការអភិវឌ្ឍយុវចាប់ពីឆ្នាំ២០២២-២០២៧ នៅឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលមានការចូលរួមពី លោក លោកស្រី អនុប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រះវិហារ និងប្រធាន អនុប្រធានគណៈកម្មាធិការបក្សស្រុក សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជ័យសែន ប្រធាន និងអនុប្រធានសាខាបក្សចំណុះគណបក្សឃុំតស៊ូប្រធាន អនុប្រធានសមាជិកសាខាបក្សភូមិ តំណាងយុវជន និងនារីក្នុងឃុំ និងបេក្ខជនទាំងអស់សរុបចំនួន ៧១នាក់ និងបានឧបត្ថម្ភនូវសម្ភារៈបន្ថែម នៅទីស្នាក់ការគណបក្សស្រុកជ័យសែន ខេត្តព្រះវិហារ។



ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម **ស៊ុនី ច័ន្ទវិសិដ្ឋ** សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ ២០២២ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងព័ត៌មាន

ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ជាសមាជិកនៃក្រុមអចិន្ត្រៃយ៍ ក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា នៃក្រសួងព័ត៌មានសរុបចំនួន ១៨នាក់។

សមិទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច

១១ ខែដើមឆ្នាំ ២០២១

* ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកសរុបជិត ៨,៤ពាន់លានដុល្លារ កើនឡើង ៣២% ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២០ ក្នុងនោះការនាំ ទំនិញពីកម្ពុជាទៅអាមេរិកមានទឹកប្រាក់ ៨.០១៨,២ លានដុល្លារ កើន ឡើង ៣២,៦៩% និងការនាំទំនិញពីអាមេរិកមកកម្ពុជាមានទឹកប្រាក់ ៣៧៨,១ លានដុល្លារកើនឡើង ២១,០៣%ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំមុន ។

* ការផ្លាស់ប្តូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា (ដកមាសចេញ) សម្រេចបានទឹកប្រាក់ជាង ៣៦ពាន់លានដុល្លារ ក្នុងនោះការនាំចេញ ទំនិញពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិមានទឹកប្រាក់ ១៥.៦១៣ លាន ដុល្លារកើនឡើង ២២,៦% ការនាំចូលទំនិញពីទីផ្សារអន្តរជាតិមកកម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់ ២០,៤ ពាន់លានដុល្លារកើនឡើង ២៥,៣% ធៀបនឹងរយៈពេលដូចគ្នាមុន ។

ឆ្នាំ២០២១ ៖

* ចំណូលពន្ធដារ និងពន្ធគយសម្រេចបានសរុបប្រមាណ៥.០០០ លានដុល្លារអាមេរិក ក្នុងនោះចំណូលពន្ធគយសម្រេចបាន២.២៩៤លាន ដុល្លារ ស្មើនឹង៩៧,១០%នៃផែនការ ចំណែកចំណូលពន្ធដារសម្រេច បាន២.៧៨១,៩២ លានដុល្លារលើសផែនការ ២៤,០២% ស្មើនឹង ទឹកប្រាក់៥៣៨លានដុល្លារ។

* ការនាំចេញផលិតផលកសិកម្មសម្រេចបាន៧.៩៨៤.២៥១,៨៣ តោន កើនឡើង៣.១១០.៧៩០,៧៣តោន ស្មើនឹង៦៣,៨៣% បើ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ តម្លៃសរុបនៃការនាំចេញកសិ ផលកម្ពុជាមានចំនួន៤.៩៦៧.៨៥២.៧១៣ដុល្លារ។

* ការនាំចេញវិស័យវាយនភ័ណ្ឌកាត់ដេរ ផលិតស្បែកជើង និង ផលិតផលធ្វើដំណើរ និងការបូកកម្ពុជា មានទំហំទឹកប្រាក់ប្រមាណជិត ១០ ពាន់លានដុល្លារអាមេរិក ឬប្រមាណ ៦៣% នៃចំនួនទឹកប្រាក់នាំ ចេញសរុបរបស់កម្ពុជា ។ គិតត្រឹមចុងឆ្នាំ ២០២១ នេះដែរ រោងចក្រ សហគ្រាសដែលបានចុះបញ្ជីផ្លូវការក្នុងវិស័យនេះ បានកើនដល់ ប្រមាណជាង ១.២០០ រោងចក្រ ផ្តល់ការងារដល់កម្មករ និងយោធិក ប្រមាណជិត ១ លាននាក់ ។

* ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១៦៩គម្រោង ដោយមានទុនវិនិយោគចំនួន៤.៣៥៥.៣៨០.៦៨១ ដុល្លារអាមេរិក អាចបង្កើតការងារបានចំនួន១១៣.៤៨៨កន្លែង ក្នុងនោះ វិនិយោគក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្មមាន១៣គម្រោងមាន ទឹកប្រាក់១៣៤.៥៥៩.៣១១ដុល្លារ, វិស័យឧស្សាហកម្មមាន ១៤៣ គម្រោង មានទុនវិនិយោគ ២.១៧១.៥៣៤.០៥៤ដុល្លារ, វិស័យ ទេសចរណ៍មាន២គម្រោង ១២៧. ៨៤២.៤០០ដុល្លារអាមេរិក និង វិស័យហេដ្ឋារចនាសម្ព័ន្ធ-វិស័យផ្សេងទៀត មានចំនួន១.៩២១.៤៤៤. ៩១៦ដុល្លារអាមេរិក។

* វិនិយោគក្នុងវិស័យសំណង់ទូទាំងប្រទេសមានចំនួន ៤.៣០៣ គម្រោង មានតម្លៃប៉ាន់ស្មានសរុប៥.៣៣៣.៧៩៨.៥២៥ដុល្លារអាមេរិក មានការចុះប្រមាណ៣១,២១% បើធៀបនឹងឆ្នាំ២០២០។

* ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុនសម្រេចបាន១.៧០០

លានដុល្លារ កើនឡើង ០,៤៩% ធៀបឆ្នាំ ២០២០ ដែលមានចំនួន ១.៦៩២លានដុល្លារ ក្នុងនោះការនាំចេញពីកម្ពុជាទៅកាន់ប្រទេស ជប៉ុន មានទឹកប្រាក់សរុប ១.០៩៤ លានដុល្លារ កើនឡើង ៣,៦១% ខណៈការនាំចូលពីជប៉ុនមកកម្ពុជា មានទឹកប្រាក់ ៦០៧ លានដុល្លារ ថយចុះ ៤,៦៨% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ។

* ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូងមានចំនួនទឹកប្រាក់ ៩៥៦ លានដុល្លារ កើនឡើង ៨% បើធៀបនឹងឆ្នាំ ២០២០ ដែលមាន ចំនួនទឹកប្រាក់ ៨៨៥,៣២ លានដុល្លារ ក្នុងនោះការនាំចេញពីកម្ពុជា ទៅកូរ៉េខាងត្បូង មានទឹកប្រាក់ ៣៤១,៥ លានដុល្លារ កើន ៧,៣៥% ពីចំនួន ៣១៨,១១លានដុល្លារ និងការនាំទំនិញពីកូរ៉េខាងត្បូងមកកម្ពុជា មានទឹកប្រាក់ ៦២៣,៦២ លានដុល្លារ កើនឡើង ៩,៩៤% ពីចំនួន ៥៦៧,២១ លានដុល្លារ ធៀបនឹងឆ្នាំ ២០២០ ។

* តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុដែលមានបណ្តុំរោងចក្រសហគ្រាស ជាង១០០ ក្រុមហ៊ុន សម្រេចបានទំហំនៃការនាំចេញសរុបចំនួន២.២៣៤ លានដុល្លារអាមេរិក កើនឡើង ៤២,៧៥% ធៀបទៅនឹងឆ្នាំ២០២០ ។

I. ល្បឿនការងារបង្កើនផលស្រូវដូរព្រាំង ឆ្នាំ ២០២២

ក. លទ្ធផលភ្ជួររាស់រៀបចំដីសម្រេចបានចំនួន ៥៧០.៦៣១ ហិកតា ក្នុងនោះភ្ជួររាស់ដោយគោក្របីមានចំនួន ១.៦០៣ ហិកតាស្មើនឹង ០,២៨% និងដោយគ្រឿងយន្តចំនួន ៥៦៩.០២៨ ហិកតា ស្មើនឹង ៩៩,៧២% លើសឆ្នាំមុនចំនួន ៣៤.៤៩៦ហិកតា

ខ. សាបបានសរុបចំនួន ៥ ហិកតា

គ. លទ្ធផលស្ទឹង និងព្រោះសម្រេចបានចំនួន ៥៦៤.៩៥១ ហិកតា ស្មើនឹង ១២២,២១% នៃផែនការ ៤៦២.២៨០ហិកតា លើសឆ្នាំមុន ៣៩.៨៥៧ហិកតា

II. ល្បឿនការងារបង្កើនផលដំណាំសាករឬកម្ម និងដំណាំដូរព្រាំង ឆ្នាំ ២០២២

ក. ផ្ទៃដីដាំដុះដំណាំសាករឬកម្ម(ពោតស ដំឡូងថ្លា បន្លែគ្រប់មុខ ម្ទេសនិងឪឡឹក)អនុវត្តបានចំនួន២៦.៦៧៥ហិកតាស្មើនឹង៧៨,៥៩% នៃផែនការ ៣៥.៧៦០ ហិកតា តិចជាងឆ្នាំមុន ៤.៧៤៨ ហិកតា ។

ខ. ផ្ទៃដីដាំដុះដំណាំឧស្សាហកម្ម (ពោតក្រហម ដំឡូងមី សណ្តែក - បាយ សណ្តែកដី ល្ង អំពៅ ក្រចៅ ថ្នាំជក់ និងឈូក) អនុវត្តបានចំនួន ៦៨.១២៨ ហិកតា ស្មើនឹង ៧៥,៦៨% នៃផែនការ ៨៩.៨១០ហិកតា លើសឆ្នាំមុន ១.៥៤៤ ហិកតា ។



គម្រោងចំណូល-ចំណាយថវិកាស្នើសុំ២០២២

យោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បានឲ្យដឹងថា ថវិកាឆ្នាំ ២០២២ ត្រូវបានរៀបចំ និងវិភាគសម្រាប់ការអនុវត្តសកម្មភាពអាទិភាពដែលត្រូវបានកំណត់ក្នុងកម្មវិធីនិងអាទិភាពគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងនោះរួមមានជាអាទិ៍៖ ការទប់ទល់នឹងការរាតត្បាត និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩; ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យស្ទុះឡើងវិញ ដើម្បីបន្តបង្កើតការងារជូនប្រជាជន ជាពិសេសស្រីទាបយុវជន, ផ្តល់លទ្ធភាពឱ្យប្រជាជនទទួលបានប្រាក់ចំណូលខ្ពស់ឡើងវិញនិងជំរុញបង្កើនចំណូលថវិកាជាតិ; ការបន្តអភិវឌ្ឍធនធានមនុស្សការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត; ការបន្តអភិវឌ្ឍ និងបង្កើនតម្លៃបន្ថែមនៃវិស័យកសិកម្ម; ការកសាងប្រព័ន្ធគាំពារសង្គមរឹងមាំ និងប្រព័ន្ធសុខាភិបាលប្រកបដោយគុណភាព និងមានភាពឆ្លើយតបខ្ពស់; ការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ ក៏ដូចជា ការកែលម្អប្រព័ន្ធអប់រំកាន់តែមានគុណភាពខ្ពស់ និងការអនុវត្តកម្មវិធីតែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យដែលរាជរដ្ឋាភិបាលបានដាក់ចេញ ។

- ក្នុងក្របខ័ណ្ឌនៃគោលដៅខាងលើ រាជរដ្ឋាភិបាលបានបង្កើនចំណូលសរុបថវិកាស្នើសុំ ឬ ចំណូលសរុបថវិកាជាតិឱ្យស្មើនឹង ៣២ ៦៧៦ ១៣០ លានរៀល ក្នុងនោះ ចំណូលចរន្តថ្នាក់ជាតិឱ្យស្មើនឹង ២២ ១៥៧ ៣៤៣ លានរៀល (ដែលរួមមាន ចំណូលសារពើពន្ធ ២០ ២២៧ ០០៥ លានរៀល និងចំណូលមិនមែនសារពើពន្ធ ១ ៩៣០ ៣៣៨ លានរៀល) ។ ដោយឡែក ចំណូលមូលធនថវិកាស្នើសុំ ត្រូវបានគ្រោងចំនួន ៨ ៣៨៧ ០២៣ លានរៀល, ត្រូវជា ៦,៧៥% នៃផលសរុប, មានកំណើន ២៨,២% ធៀបនឹងច្បាប់ឆ្នាំ ២០២១ ក្នុងនោះចំណូលមូលធនក្រៅប្រទេសស្មើនឹងប្រមាណ ២០% នៃចំណាយថវិកាសរុបឆ្នាំ ២០២២ ប៉ុណ្ណោះ។

- សម្រាប់ឆ្នាំ ២០២២ ចំណាយសរុបថវិកាស្នើសុំ ចំណាយសរុបថវិកាជាតិ ត្រូវបានគ្រោង ចំនួន ៣៤ ៧០៨ ៦៣០ លានរៀល ត្រូវជា ២៧,៩៥% នៃផលសរុប, មានកំណើន ៨,៤% ធៀបនឹងច្បាប់ឆ្នាំ ២០២១ ដែលក្នុងនោះ (១)-ចំណាយចរន្តថវិកាស្នើសុំ មានចំនួន ២០ ៨៥០ ៤៤០ លានរៀល ត្រូវជា ១៦,៧៩% នៃ ផលសរុប, កើនឡើង ១១,២% ធៀបនឹងច្បាប់ឆ្នាំ ២០២១ និង (២)-ចំណាយមូលធនថវិកាស្នើសុំ មានចំនួន ១៣ ៨៥៨ ១៩០ លានរៀល ត្រូវជា ១១,១៦% នៃ ផលសរុបមានកំណើន ៤,៥% ធៀបនឹងច្បាប់ឆ្នាំ ២០២១។

ថវិកាថ្នាក់ជាតិ ឆ្នាំ ២០២២ មានទិសដៅជាយុទ្ធសាស្ត្រកំណត់ចំណាយថវិកាថ្នាក់ជាតិឱ្យស្ថិតក្នុងកម្រិតចំនួន ៣២ ៥៧៦ ៨៦៦ លានរៀល ត្រូវជា ២៦,២៤% នៃ ផលសរុប, មានកំណើន ៦,៨% ធៀបនឹងច្បាប់ឆ្នាំ ២០២១ ដែលក្នុងនោះ ចំណាយចរន្តថ្នាក់ជាតិ មានចំនួន ១៩ ១១១ ៧០៤ លានរៀល និង ចំណាយមូលធនថ្នាក់ជាតិមានចំនួន ១៣ ៤៦៥ ១៦២ លានរៀល។

ក. ចំណាយលើបន្ទុកបុគ្គលិក ត្រូវបានគ្រោងចំនួន ៨ ៦៥៣ ៩៥៥ លានរៀល មានសមាមាត្រស្មើនឹង ៤៥,៣% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ, ត្រូវជា ៦,៩៧% នៃ ផលសរុប, មានកំណើន ១,០% ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២១។ ចំណាយបន្ទុកបុគ្គលិកនេះ ត្រូវបានគ្រោងដោយរក្សាកម្រិតប្រាក់បៀវត្សអប្បបរមា និងប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធឆ្នាំ ២០២២ ស្មើនឹងកម្រិតឆ្នាំ ២០២១ ដើម្បីរាជរដ្ឋាភិបាលនៅមានលទ្ធភាពសន្សំថវិកា សម្រាប់បន្តការងារអន្តរាគមន៍ផ្នែកសុខាភិបាល និងសង្គម ពិសេសគឺការបង្កើនកញ្ចប់ថវិកាជួយជនក្រីក្រ (ក្រ១ និង ក្រ២) និងជនងាយរងគ្រោះ ឱ្យបានដល់ ៩ ខែ ជាបន្ត

ទៀត នៅក្នុងឆ្នាំ២០២២។ ទន្ទឹមនេះ រាជរដ្ឋាភិបាលនឹងបន្តធានាបាននូវការបើកផ្តល់បៀវត្សជូនមន្ត្រីរាជការឱ្យបានទាន់ពេលវេលា គឺ ២ដងក្នុង១ខែ ដោយមិនមានការកាត់ប្រាក់បៀវត្សមន្ត្រីរាជការគ្រប់ប្រភេទ ហើយកម្រិតប្រាក់បៀវត្សអប្បបរមាឆ្នាំ ២០២២ ត្រូវបានរក្សាដូចខាងក្រោម៖

- បៀវត្សមន្ត្រីរាជការស៊ីវិលរក្សាស្មើនឹងប្រមាណ ១ ១៧២ ៥០០ រៀល;
- បៀវត្សគ្រូបង្រៀន និង គ្រូពេទ្យ រក្សាស្មើនឹងប្រមាណ ១ ២៧២ ៥០០ រៀល;
- បៀវត្សនគរបាល (ពលបាលត្រី) រក្សាស្មើនឹងប្រមាណ ១ ២៥៦ ៩៧៧ រៀល (គិតបញ្ចូលរបបអង្ករ)
- បៀវត្សយោធិន (ពលទោ) រក្សាស្មើនឹងប្រមាណ ១ ១២៣ ៥០០ រៀល (មិនគិតបញ្ចូលរបបអង្ករ)

ហើយបើគិតបញ្ចូលរបបអង្ករត្រូវជាប្រមាណ ១ ១៨១ ៩៧៧ រៀល។

ខ. ចំណាយមិនមែនបន្ទុកបុគ្គលិក ត្រូវបានគ្រោងចំនួន ១០ ៤៥៧ ៧៤៩ លានរៀល, មានសមាមាត្រស្មើនឹង ៥៤,៧% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា ៨,៤២% នៃផលសរុប, មានកំណើន ១៧,៨% ធៀបនឹងច្បាប់ឆ្នាំ២០២១។ ជារួម គ្រប់ក្រសួង-ស្ថាប័នទាំងអស់ ជាទូទៅគោរពបាននូវពិធានចំណាយគោលដែលរាជរដ្ឋាភិបាលបានកំណត់ផ្តល់ជូនសម្រាប់ការចំណាយមិនមែនបន្ទុកបុគ្គលិកក្នុងកម្រិតថវិកាវិចារណ-កម្មចំណាយឆ្នាំ២០២១ ក្នុងក្របខ័ណ្ឌនៃការធ្លាក់ចុះចំណូល។ ប៉ុន្តែកំណើនចំណាយមិនមែនបន្ទុកបុគ្គលិកដែលបានគ្រោង គឺសម្រាប់ការអនុវត្តអាទិភាពចម្បងសំខាន់ៗរួមមាន៖ ការបន្តអន្តរាគមន៍ប្រយុទ្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩, ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាយុវស្សា, ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងអាទិភាពមួយចំនួនទៀត។

គ. ចំណាយមូលធនថ្នាក់ជាតិ ត្រូវបានគ្រោងចំនួន ១៣ ៤៦៥ ១៦២ លានរៀល មានសមាមាត្រស្មើនឹង ៤,១៣% នៃចំណាយថវិកាថ្នាក់ជាតិសរុប ត្រូវជា ១០,៨៤% នៃផលសរុប, មានកំណើន ៣,២២% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១ ក្នុងគោលដៅគាំទ្រដល់ការបន្តអនុវត្តកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល (២០២២-២០២៤) ជាពិសេសការអនុវត្ត "យុទ្ធសាស្ត្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី"។ គម្រោងវិនិយោគសាធារណៈ ដោយហិរញ្ញប្បទានក្នុងប្រទេសនៅថ្នាក់ជាតិ ត្រូវបានគ្រោងចំនួន ៦ ១៧៤ ០២១ លានរៀល ត្រូវជា ៤,៩៧% នៃផលសរុប, ថយចុះ ៣,៤% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១ ដោយផ្ដោតអាទិភាពទៅលើ៖

- ការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន លូ ព្រមទាំងការជួសជុលឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ប្រព័ន្ធចម្រោះទឹកកខ្វក់ ប្រព័ន្ធលូ អូរ ប្រឡាយរំដោះទឹកភ្លៀង និងប្រព័ន្ធបង្ហូរទឹកកខ្វក់,
- ការកសាង និងជួសជុលផ្លូវចំនួន ៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប,
- ការបន្តស្តារ និងកសាងប្រព័ន្ធធារាសាស្ត្រ និងលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងធារាសាស្ត្រ,
- ការជំរុញផលិតកម្មស្បៀង និងការលើកកម្ពស់ផលិតភាព កសិកម្ម,
- ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថាបាច់មួយចំនួនផ្សេងទៀត ។

វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ ការធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា



ឯកឧត្តម **វេន សាខុន** រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
អញ្ជើញពិនិត្យការនាំចេញកសិផលកម្ពុជា



ការបង្កបង្កើនផលក្នុងស្រូវវដ្តវស្សា

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់នូវវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍ
ប្រទេស គឺប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានប្រាក់ចំណូល
មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅ
ឆ្នាំ២០៥០ ដោយកសាងជាជំហានៗនូវកម្ពុជាមួយដែលមានសុខសន្តិភាព
ស្ថិរភាព សណ្តាប់ធ្នាប់សង្គម មានការអភិវឌ្ឍប្រកបដោយនិរន្តរភាព
និងសមធម៌ មានប្រជាជនដែលមានចំណេះដឹងខ្ពស់ ហើយមានកម្រិត
ជីវភាពសមរម្យ និងមានការរស់នៅប្រកបដោយសុខដុមរមនា។

ឯកឧត្តម **វេន សាខុន** រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង
នេសាទបានមានប្រសាសន៍ថា **“ដើម្បីរួមចំណែកដល់ការធ្វើឱ្យសម្រេច
បាននូវគោលនយោបាយ ក៏ដូចជាវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា
ការប្រែក្លាយវិស័យកសិកម្មកម្ពុជាទៅជាកសិកម្មទំនើបដែលមានលក្ខណៈ
ប្រកួតប្រជែង មានបរិយាប័ន្ន ធននឹងការប្រែប្រួលអាកាសធាតុ និង
មាននិរន្តរភាព ដែលឆ្លើយតបនឹងតម្រូវការសុវត្ថិភាពស្បៀង និងអាហារ-
រូបត្ថម្ភ ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ ដើម្បី
វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា”** គឺជាតម្រូវការ
ចាំបាច់បំផុតមិនអាចខ្វះបាននាពេលបច្ចុប្បន្ន និងអនាគត ។ ការដាក់
ចេញនូវគោលដៅគោលនយោបាយក្នុងការអភិវឌ្ឍវិស័យកសិកម្មនឹង
ធ្វើឱ្យវិស័យនេះក្លាយជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ប្រកបដោយថាមវន្ត
សម្រាប់ការរីកលូតលាស់សេដ្ឋកិច្ចនៅតំបន់ជនបទ ក៏ដូចជាសេដ្ឋកិច្ច
ជាតិទាំងមូល។ ក្រសួងបានខិតខំតម្រង់ទិសដៅឆ្ពោះទៅនឹង **ទី១-**
ការធ្វើទំនើបកម្ម និងពាណិជ្ជបូជនីយកម្មវិស័យកសិកម្ម **ទី២-** ការ
វិនិយោគសាធារណៈ និងឯកជនក្នុងវិស័យកសិកម្ម **ទី៣-**កំណើន
ប្រកបដោយចីរភាព និងការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាស-
ធាតុ និង**ទី៤-** កំណែទម្រង់ស្ថាប័ន និងបញ្ហាអន្តរវិស័យ ។

ប្រាកដណាស់ថា ការអនុវត្តកសិកម្មទំនើបនឹងជួយឱ្យការងារនៅ
ក្នុងប្រព័ន្ធកសិកម្មចម្រុះមានផលិតភាពខ្ពស់ និងនិរន្តរភាព ហើយអ្នក
ពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យនេះនឹងទទួលបានអត្ថប្រយោជន៍ពីការ
អភិវឌ្ឍឌីជីថលបូជនីយកម្ម និងការផលិត មាននិន្នាការឆ្ពោះទៅរកការ

ធ្វើឱ្យប្រសើរឡើងនូវគុណភាព សុវត្ថិភាព និងនិរន្តរភាពនៅក្នុងប្រព័ន្ធ
ចំណីអាហារបែបទំនើប ។ តាមរយៈនៃការដាក់ចេញនូវគោលនយោបាយ
អភិវឌ្ឍន៍កសិកម្ម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងទទួល
ស្គាល់ថាផលិតផលកសិកម្មមានសន្ទុះកើនឡើងគួរឱ្យកត់សំគាល់ ហើយ
ក៏បានបំពេញសេចក្តីត្រូវការក្នុងស្រុក និងបានឈានទៅធ្វើការនាំចេញ
ទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក ប្រកបដោយគុណភាព និង
សុវត្ថិភាពជាបណ្តើរ ដោយបានប្រកាន់យកនូវការអនុវត្ត តាមអភិក្រម
«រដ្ឋផែនការវិស័យកសិកម្ម និងសហគមន៍កសិកម្ម» ។ ជាក់ស្តែង
នៅឆ្នាំ២០២០ កម្ពុជាទទួលបានផលិតផលកសិកម្មសរុបចំនួន ១៣
ពាន់លានដុល្លារអាមេរិក និងធ្វើការនាំចេញបានចំនួន ៤ ពាន់លាន
ដុល្លារអាមេរិក ។ សម្រាប់ឆ្នាំ២០២១ នេះ ក្រសួងមានក្តីសង្ឃឹមថា
ផលិតផលកសិកម្មសរុបនឹងមានទំហំធំជាងឆ្នាំ២០២០ ដែលយើង
ទទួលបាន ។ រយៈពេល ១០ខែឆ្នាំ២០២១ តាមការប៉ាន់ស្មានតម្លៃនៃ
ការនាំចេញកសិផល (ដោយមិនបានរាប់បញ្ចូលផលិតផលផលផល
ផលិតផលសត្វ និងព្រៃឈើ ហើយនិងឈើកៅស៊ូ) របស់កម្ពុជាទៅ
កាន់គោលដៅទីផ្សារ ៦៨ ប្រទេសមានចំនួន ៤.០៧១.៥៧១.០៩៨.៣៧
ដុល្លារអាមេរិកដែលក្នុងនោះ៖ នាំចេញអង្ករមានចំនួន ៣៩២.៩៨៤.៣២៦
ដុល្លារ, ចេញស្រូវមានចំនួន ៤៦៥.៤៩៨.២៥០ ដុល្លារ, នាំចេញ
កសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២.៨៣៣.៧០០.៦១៣.៣៧ ដុល្លារ។
ការនាំចេញកសិផលទៅក្រៅប្រទេសមានបរិមាណសរុបចំនួន ៦.៣៦៤.
៦០៧,២៤ តោន កើនឡើងចំនួន ២.៩៧០.៦៩១,៦០ តោនស្មើនឹង
៨៧,៥៣% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួល
បានត្រឹមតែ ៣.៣៩៣. ៩១៥,៦៤តោន។ ទន្ទឹមនឹងទទួលបានវឌ្ឍនភាព
ល្អប្រសើរ ដូចបានបញ្ជាក់ ជូនខាងលើ ក្រសួងក៏ទទួលស្គាល់ផងដែរនូវ
បញ្ហាប្រឈមជាច្រើន ដែលបាននិងកំពុងជួបប្រទះនៅក្នុងវិស័យមួយ
នេះ ដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ក្នុងការកែលម្អ និងដោះស្រាយ
ក្នុងនោះរួមមាន៖ បម្រែបម្រួលអាកាសធាតុ ជាពិសេសគ្រោះមហន្តរាយ



ការកើនឡើងនៃតម្លៃថាមពល នៅក្នុងសកលលោក



ការកើនឡើងនៃតម្លៃថាមពលដូចជាប្រេងឥន្ធនៈ ហ្គាស ធ្យូងថ្មជាដើម បានប៉ះពាល់មួយផ្នែកធំនៃជីវភាពរបស់ប្រជាពលរដ្ឋទូទៅក្នុងសកលលោក។ ការកើនឡើងនៃតម្លៃថាមពលនឹងធ្វើឱ្យថ្លៃជីវភាពកើនឡើង ដែលជាហេតុធ្វើឱ្យតម្លៃទំនិញប្រើប្រាស់ និងសេវាមួយចំនួនកើនឡើងថ្លៃជាមួយគ្នា ដែលអាចធ្វើឱ្យមានអតិផរណាផងដែរ។ បើយើងប្រៀបធៀបស្ថានភាពតម្លៃថាមពលកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ នេះគឺខុសស្រឡះគ្នា តែពិភពលោកទទួលការវាយលុកនៃវិបត្តិកូវីដ១៩ ។ កាលពីឆ្នាំ ២០២០ តម្លៃប្រេងនៅបានដាក់ក្បាល ចុះយ៉ាងគំហុក រហូតដល់ខ្លះកន្លែងស្តុកប្រេងខណៈពេលបច្ចុប្បន្ន ប្រទេសសេដ្ឋកិច្ចធំៗបែរជាខ្វះថាមពលដើម្បីប្រើប្រាស់ ហើយតម្លៃថាមពលបែរជាស្ទុះឡើងថ្លៃទៅវិញ ដែលអ្នកវិភាគបានវាយតម្លៃថាប្រេងនៅលើទីផ្សារសកលលោកអាចនឹងឡើងថ្លៃដល់ ១០០ដុល្លារក្នុង ១បារ៉ែល។

ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅ យើងគួរក្រឡេកទៅមើលស្ថានភាពថាមពលរបស់ប្រទេសធំៗនៅក្នុងពិភពលោកជាមុនសិន។ អឺរ៉ុប និងចក្រភពអង់គ្លេសកំពុងតែជួបប្រទះនឹងវិបត្តិថាមពលដែលបណ្តាលមកពីកង្វះថាមពល និងតម្លៃថាមពលក៏កើនឡើងយ៉ាងគំហុក ។ យោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Reuter ទីផ្សារហ្គាសនៅអឺរ៉ុបបានកើនឡើង ២៨០% ដែល តម្លៃ ក្នុងពេលបច្ចុប្បន្នឡើងខ្ពស់ជាង ៤ ដងបើធៀបនឹងឆ្នាំ២០១៩។ វិបត្តិនេះអាចបណ្តាលមកពីកត្តាចម្បងមួយនោះគឺតម្រូវការបានស្ទុះឡើង។ មូលហេតុដែលធ្វើឱ្យតម្រូវការស្រាប់តែស្ទុះឡើងបែបនេះ គឺដោយសារតែ ១- អឺរ៉ុបផ្លាស់ប្តូរទៅរកការប្រើប្រាស់ថាមពលស្អាតស្អំ (Clean Energy) និងថាមពលកើតឡើងវិញ (Renewable Energy), ២- ការធ្លាក់ចុះនៃការនាំចូលឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ីដែលរុស្ស៊ីនាំចូលឧស្ម័នធម្មជាតិជាង ៤០% ទៅអឺរ៉ុបចន្លោះឆ្នាំ២០១៩-២០២០, ៣- ការបើកឱ្យមានសកម្មភាពសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីការស្រាកស្រាន្តនៃជំងឺកូវីដ-១៩, ៤- ការធ្លាក់ចុះបរិមាណថាមពលអគ្គិសនីផលិតដោយកង្ហារយក្ស និង ៥- ការធ្លាក់ចុះសីតុណ្ហភាពត្រជាក់នៅអឺរ៉ុបដែលគេត្រូវការ សម្រាប់ប្រើប្រាស់ម៉ាស៊ីនកម្ដៅច្រើនជាងមុន។ នៅប្រទេសចិនក៏មានវិបត្តិថាមពលរហូតបង្អាក់សកម្មភាពសេដ្ឋកិច្ចមួយចំនួនដោយសារតែមិនមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។ ប្រទេសចិនជួបបញ្ហាខ្វះអគ្គិសនីតាំងពីពាក់កណ្តាលខែសីហា ឆ្នាំ ២០២១ ដោយសារកង្វះធ្យូងថ្មដើម្បីផលិតអគ្គិសនី នៅពេលដែលនេះបណ្តាល

មកពីរោងចក្រអគ្គិសនីរបស់ចិនភាគច្រើនគឺដើរដោយធ្យូងថ្ម ។ យោងតាមទិន្នន័យរបស់ Wind Information តម្លៃ ធ្យូងថ្ម និងប្រេងដែលសំខាន់សម្រាប់ការផលិតអគ្គិសនីត្រូវបានកើនឡើងលើសពី ៤០% បើធៀបទៅនឹងឆ្នាំ២០២០។ បញ្ហាវិបត្តិថាមពលខ្វះអគ្គិសនីរបស់ចិនកើតឡើងអាចបណ្តាលមកពីការឈប់ទិញធ្យូងថ្មពីប្រទេសរុស្ស៊ី ដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមើលមុខគ្នាមិនចំ និងយុទ្ធសាស្ត្រកាត់បន្ថយឧស្ម័នកាបូនិចរបស់រដ្ឋាភិបាលចិន ដែលកាត់បន្ថយឧស្ម័នកាបូនិចនៅឆ្នាំ២០៣០ និងគ្មានឧស្ម័នកាបូនិចនៅឆ្នាំ២០៦០។ ដើម្បីស្តារស្ថានភាព ឡើងវិញ រដ្ឋាភិបាលចិនបានសម្រេចចិត្តលូកដៃចូលទៅក្នុងទីផ្សារធ្យូងថ្ម ហើយកំណត់ឱ្យអ្នកផលិតធ្យូងថ្មធ្វើប្រតិបត្តិការឱ្យអស់ពីសមត្ថភាព និងដាក់គោលដៅផលិតធ្យូងថ្មឱ្យបានយ៉ាងហោចណាស់ ១២ លានតោនក្នុងមួយថ្ងៃ។ ជាលទ្ធផលយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ALJAZEERA ក្រោយពីមានការលូកដៃពីរដ្ឋាភិបាលចិនលើបញ្ហាធ្យូងថ្ម តម្លៃប្រេងក៏បានធ្លាក់ថ្លៃដែរកាលពីខែតុលាកន្លងទៅនេះ។ ទោះបីសហរដ្ឋអាមេរិកមិនបាន រងផលប៉ះពាល់នូវវិបត្តិថាមពលឱ្យធ្ងន់ធ្ងរដូចនៅអឺរ៉ុប ឬចិនក្តី ក៏ប៉ុន្តែប្រេងឥន្ធនៈក៏បានស្ទុះឡើងថ្លៃដែរ ។ តម្លៃប្រេងឥន្ធនៈកើនឡើងឥតឈប់ឈរចាប់ពីខែមករារហូតដល់ខែកញ្ញា ឆ្នាំ ២០២១ ដែលកើនឡើងពី ២,២៥ ដុល្លារ អាមេរិកនៅខែមករា រហូតមកដល់ ៣,១៧ ដុល្លារអាមេរិក នៅខែកញ្ញា។ អ្នកជំនាញបានលើកឡើងពីហេតុផលចំនួន ៣ ធំៗ ដែលអាចធ្វើឱ្យតម្លៃប្រេងឥន្ធនៈនៅអាមេរិកងើបក្បាលយ៉ាងខ្លាំងបែបនេះ គឺ ហេតុផល ១- ភាពអាក់អន់នៃការផ្គត់ផ្គង់ប្រេង ដែលរួមមានការវាយលុកតាមបណ្តាញអ៊ីនធើណែត (Hacking) និងគ្រោះធម្មជាតិ, ២- ការកើនឡើងនូវតម្រូវការប្រើប្រាស់ ដែលក្នុងនោះមនុស្សមានសកម្មភាពសេដ្ឋកិច្ចច្រើនជាងមុន ដូចជាការកើនឡើងនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅជាដើម និង៣- ផលិតកម្មមានកម្រិតទាប ដោយសារតែអ្នកផលិតប្រេងនៅអាមេរិកនិងក្រុមប្រទេសOPECនៅបន្តការកំណត់ចំនួនផលិតប្រេងនិងការធ្លាក់ចុះតម្លៃប្រេងនៅកាលពីឆ្នាំ២០២០។

គួរបញ្ជាក់ថា កម្មវត្ថុនៃកិច្ចប្រជុំរបស់ OPEC មានពីរសំខាន់ ទី១ កំណត់ពេលដើម្បីបង្កើនផលិតកម្ម ប្រេង ឱ្យដូចកម្រិតនៅមុនផ្ទះវិបត្តិកូវីដ-១៩ និងទី២ បង្កើនបរិមាណប្រេងនៅលើទីផ្សារអន្តរជាតិក្នុងចន្លោះខែសីហា និងខែធ្នូ ឆ្នាំ ២០២១ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារក្នុងលោកដែលសេដ្ឋកិច្ចកំពុងមានសន្ទុះឡើងវិញ។ សូមមើកថា OPEC ដែលនាំមុខដោយប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបានកាត់បន្ថយផលិតកម្មប្រេងចំនួន ១០លានដុល្លារបារ៉ែលក្នុងមួយថ្ងៃចាប់ពីខែឧសភា ឆ្នាំ២០២០ ដែលពេលនោះពិភពលោកកំពុងធ្លាក់ក្នុងវិបត្តិកូវីដ-១៩ ពេញទំហឹង។ នៅពេលនោះ សេដ្ឋកិច្ចសកលបានជាប់គាំង ហើយតម្រូវការប្រេងក៏បានដាក់ក្បាលចុះ។ ក្រោយមក OPEC បានចាប់ផ្តើមបង្កើនការផលិតប្រេងបន្តិចម្តងៗដោយគ្រោងបង្កើន ៤០០ ០០០ ដុល្លារបារ៉ែលក្នុងមួយថ្ងៃ នៅចន្លោះខែសីហា និងខែធ្នូ ឆ្នាំ ២០២១។ តែបញ្ហានៅត្រង់ថានៅក្នុងកិច្ចប្រជុំថ្មីនេះ ប្រទេសអេមីរ៉ាតអារ៉ាប៊ីរួមមិនយល់



ស្របឡើយ និងចង់ឱ្យបង្កើនបន្ថែមចំនួន ៦០០ ០០០ធុងបារ៉ែលវិញ។ តើ OPEC អាចសម្រេចដោយមិនចាំបាច់មានការយល់ព្រមពីអេមីរ៉ាតអារ៉ាប់រួមដែរ ឬទេ? អត់បានទេ ព្រោះគេត្រូវការកុងសង់ស៊ីស។

ជាការពិតណាស់ ការឡើងថ្លៃនៃប្រភពថាមពលនឹងជះឥទ្ធិពលមិនល្អឡើយទៅលើសេដ្ឋកិច្ចពិភពលោក ដែលជាការគួរឱ្យព្រួយបារម្ភនោះ គឺការកើនឡើងអតិផរណា។ មិនតែប៉ុណ្ណោះ ការកើនឡើងអតិផរណានឹងធ្វើឱ្យតម្លៃទំនិញប្រើប្រាស់ និងសេវាកម្មជាច្រើននឹងឡើងថ្លៃទៅតាមតម្លៃថាមពលដែរ ដោយសារតែការឡើងថ្លៃនៃសេវាកម្មដឹកជញ្ជូន និងការឡើងថ្លៃនៃការផលិតទំនិញប្រើប្រាស់ប្រចាំថ្ងៃ ។ ការឡើងថ្លៃនៃថាមពលចំពោះវិបត្តិកូវីដ-១៩ នឹងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរាប់ឆ្នាំរបស់ប្រទេសជាច្រើនក្នុងការទប់អតិផរណាឱ្យទាបអាចក្លាយជាអាសារបង់

តមកពីទំនំទី ២៦

ដែលបានកើតឡើងជារៀងរាល់ឆ្នាំ ទាក់ទងទៅនឹងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត, ស្ថានភាពកសិកម្មកម្ពុជាកំពុងស្ថិតនៅជាលក្ខណៈកសិកម្មខ្ពាតតូចនិងមានលក្ខណៈប្រពៃណី(ជាទម្លាប់)។ ការរីករាលដាលជាសកលនៃជម្ងឺកូវីដ-១៩ បានធ្វើឲ្យមានការប៉ះពាល់ និងការកើនឡើងខ្ពស់ដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារអន្តរជាតិ, ធាតុចូលកសិកម្មសម្រាប់ ធ្វើការដាំដុះ ការចិញ្ចឹមសត្វ និងការធ្វើវារីវប្បកម្ម រួមទាំងការកែច្នៃកសិផល ហើយត្រូវប្រកួតប្រជែងតម្លៃជាមួយផលិតផលកសិកម្មនាំចូលពីក្រៅប្រទេស។ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនៅមានកម្រិតសម្រាប់ជួយគាំទ្រដល់ការធ្វើទំនើបកម្មកសិកម្មក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដែលមានលទ្ធភាពជួយដល់កសិករបានទទួលផលពីគម្រោងប្រមាណតែជាង ១,២ លាននាក់ប៉ុណ្ណោះ ក្នុងចំណោមកសិករនាពេលបច្ចុប្បន្នចំនួនជាង ៤លាននាក់ កំពុងបំពេញការងារលើវិស័យកសិកម្ម។ ការបោះទុនវិនិយោគលើការកែលម្អផលិតផលកសិកម្មរបស់វិស័យឯកជននៅមានកម្រិត, នៅមានជាប់រំបាំងនៃការធ្វើពាណិជ្ជកម្មទាក់ទងទៅនឹងលក្ខខណ្ឌតម្រូវនៃភូតតាមអនាម័យពីបណ្តា ប្រទេសបញ្ជាទិញកសិផល បើទោះបីកម្ពុជាបានចុះកិច្ចព្រមព្រៀងនៃការធ្វើពាណិជ្ជកម្មសេរីយ៉ាងណាក៏ដោយ ។ល។

ឯកឧត្តម **វេង សាខុន** បានបញ្ជាក់ថា វិបត្តិជំងឺកូវីដ-១៩ បានប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច សង្គមកម្ពុជា ជាពិសេសជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ ។ ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការសំខាន់ៗ ក្នុងគោលដៅកាត់បន្ថយផលប៉ះពាល់ និងគាំទ្រលើកស្ទួយនូវកំណើនសេដ្ឋកិច្ចជាតិ ដែលក្នុងនោះ វិស័យកសិកម្មក៏បានចូលរួមផងដែរ ។ យុទ្ធសាស្ត្រចម្បងរបស់រាជរដ្ឋាភិបាល គឺយកចិត្តទុកដាក់លើការបង្កើនផលិតភាពផលិតកម្មធានាសន្តិសុខស្បៀង រក្សាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យជាពិសេសវិស័យកសិកម្ម ។ ការលើកកម្ពស់ផលិតកម្មកសិកម្ម

និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកងើបឡើងវិញនៅពេលកូវីដ-១៩ ធ្ងន់ស្រាល ។ ម៉្យាងវិញទៀត ការកើនឡើងនូវអតិផរណារបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងនេះនឹងជះឥទ្ធិពលមកកាន់សេដ្ឋកិច្ចពិភពលោកទាំងមូលជាពិសេសប្រទេសដែលមានសេដ្ឋកិច្ចតូចៗ។ ជាមួយ ការឡើងថ្លៃនៃថាមពល នៅទីផ្សារអន្តរជាតិបែបនេះនឹងជះឥទ្ធិពលដល់ប្រទេសដទៃទៀតដោយសារកត្តាសកលការរូបនីយកម្ម។ ជាក់ស្តែង នៅពេលប្រទេសធំៗនាំគ្នាសម្រុកទិញថាមពលនោះនឹងធ្វើឱ្យកំណើនតម្រូវការក្នុងពិភពលោកកើនឡើង ដែលជាហេតុធ្វើឱ្យតម្លៃថាមពលប្រទេសដទៃក៏ឡើងថ្លៃដែរដោយសារអ្នកលក់ថាមពលនៅមានចំនួនដែលនៅលើទីផ្សារតែមួយ។ អ្វីដែលធ្វើឱ្យយើងគួរឱ្យព្រួយបារម្ភនោះគឺ នៅពេលដែលវិបត្តិកូវីដ-១៩ ថមថយនោះពិភពលោកនឹងស្គាល់វិបត្តិមួយទៀតគឺជាវិបត្តិកង្វះ ថាមពលនិងកង្វល់ នៃការកើនឡើងនៃអតិផរណា។ វិបត្តិថាមពលនៅពេលនេះក៏អាចធ្វើឱ្យក្តីសង្ឃឹមរបស់អ្នកបរិស្ថានខកចិត្តលើគោលនយោបាយការប្រើប្រាស់ថាមពល ស្អាតស្អំ (Clean Energy) ថាមពលកើតឡើងវិញ (Renewable Energy) និងគោលនយោបាយកាត់បន្ថយឧស្ម័នការបូន្តិចដោយសារតែប្រទេសធំៗ ដែលធ្លាប់បានសន្យាគិតគូរលើបញ្ហាបរិស្ថាននិងបម្រែបម្រួលអាកាសធាតុ បែរមកគិតគូរស្ដារស្ថានភាពប្រទេសជាមុនសិន។

ដោយ: ពៅ សុភាណ៌




និងប្រព័ន្ធស្បៀងនៅកម្ពុជា គឺការបង្កើននវានុវត្តន៍ និងបច្ចេកវិទ្យាទំនើបលើប្រព័ន្ធស្បៀងទាំងមូល ។ ក្រសួងកសិកម្មបានកំណត់ចំណុចវិស័យច្បាស់លាស់ក្នុងការធ្វើទំនើបកម្មវិស័យកសិកម្ម ឲ្យកាន់តែមានភាពប្រកួតប្រជែង បរិយាប័ន្ន ធននឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព កំណើនប្រាក់ចំណូលគ្រួសារកសិករ និងសុខុមាលភាពយូរអង្វែង ។ ជាមួយគ្នានោះ ក្រសួងកសិកម្មក៏យកចិត្តទុកដាក់លើការកាត់បន្ថយរហោស្ថានកម្ម ការគ្រប់គ្រងដី ធនធានព្រៃឈើនិងផលផលប្រកបដោយចីរភាពប្រសិទ្ធភាពនិងភាពបរិស្ថានរួមទាំងការគ្រប់គ្រងស្ថាប័ន សេវាគាំទ្រ និងអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យកសិកម្មជាមួយនឹងការលើកទឹកចិត្តអ្នកស្រាវជ្រាវជាដើម ។

ទោះជាកម្ពុជានៅមានបញ្ហាប្រឈមក្តី ក៏តាមរយៈវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយនៃការធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជាពិសេសការយកចិត្តទុកដាក់ពី**សម្តេចតេជោ ហ៊ុន សែន** ប្រមុខរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាសេនាធិការក្នុងការជំរុញអនុវត្តជាបណ្តើរៗនឹងឈានទៅសម្រេចបានតាមគោលដៅកំណត់។



ទម្លាប់អាក្រក់ទាំង ២ នៅពេលព្រឹក ដែលបំផ្លាញថ្លើមច្រើនជាងការដឹកសុខនៅទៀត

ប្រសិនបើអ្នកខ្សោយមានទម្លាប់អាក្រក់ទាំង ២ នេះ ពេលព្រឹក នៅពេលភ្ញាក់ពីគេង វានឹងបំផ្លាញថ្លើមអ្នកយ៉ាងឆាប់រហ័សបំផុត។



១. មិននោមភ្លាមៗ នៅពេលក្រោកពីគេង

វេជ្ជបណ្ឌិត ជានីញ៉ា ប៉ារ៉ាឌី អ្នកជំនាញមកពីសហគមន៍អឺរ៉ុប សម្រាប់ការសិក្សាលើជំងឺថ្លើម បានពន្យល់ថា ការបន្សាបជាតិពុលនៅ ក្នុងខ្លួនអាចធ្វើទៅបានតាមរយៈការនោម បែកញើស និងបន្ទោរបង់។

នោះហើយជាមូលហេតុដែលអ្នកត្រូវតែនោមឱ្យបានឆាប់ បន្ទាប់ ពីភ្ញាក់ពីគេងពេលព្រឹក។ ធ្វើបែបនេះនឹងជួយឱ្យជាតិពុលដែលកកកុញ ពេញ មួយយប់នៅក្នុងខ្លួនត្រូវបានលាងសម្អាតចេញ ពីរាងកាយឱ្យទាន់ ពេលវេលាការពារជាតិពុលមិនឱ្យនៅសេសសល់ក្នុងខ្លួននិងបណ្តាលឱ្យ ថ្លើម «ពុល»។ ប្រសិនបើអ្នកមិននោមទេ ជាតិពុលនឹងកកកុញ ហើយ ស្រូបចូលក្នុងខ្លួនដែលបង្កឱ្យមានគ្រោះថ្នាក់ខ្លាំង។

២. ឆាប់ខឹង និងម្នេរនៅពេលព្រឹក

ការភ្ញាក់ពីគេងនៅពេលព្រឹក ជាពេលវេលាដែលមានជាសុខភាព បំផុត ដោយសារតែខ្យល់អាកាសបរិសុទ្ធ ហើយក្រោយពេលសម្រាក មួយយប់ រាងកាយក៏មានសុខភាពល្អផងដែរ។ ប៉ុន្តែមនុស្សជាច្រើន ដោយសារមូលហេតុខ្លះ ឬដោយសារការគេងមិនលក់ គេងមិនស្រួល ក៏តែងតែមានអារម្មណ៍មិនល្អ ឆាប់ខឹង ឆាប់ធ្វើឱ្យថ្លើមងាយរងគ្រោះ។

នេះក៏ព្រោះតែកំហឹងអាចធ្វើឱ្យខូចថ្លើម និងងាយធ្វើឱ្យថ្លើមជាប់គាំង។ ពីទីនោះវាអាចបណ្តាលឱ្យខូចមុខងារថ្លើមប៉ះពាល់ដល់សុខភាពថ្លើម និងបង្កើនហានិភ័យនៃជំងឺថ្លើម។

ដូច្នេះដើម្បីការពារថ្លើម អ្នកជំនាញណែនាំឱ្យអ្នកដែលមានថ្លើម ខ្សោយ គួរធ្វើការ ៥ ដូចខាងក្រោម ៖

- បរិភោគថ្លើមសត្វតិច

ថ្លើមសត្វ ក៏ជាកន្លែងសម្រាប់ផ្តោតលើការប្រើថ្នាំអង់ទីប៊ីយោទិច ឬ អ្នកឡើងទម្ងន់ដែលមានជាតិពុលជាមួយសត្វចិញ្ចឹមផងដែរ ប្រសិន បើអ្នកដែលមានមុខងារខ្សោយ ការបរិភោគថ្លើមសត្វច្រើន វានឹងធ្វើឱ្យ រាងកាយមានបន្ទុកមិនល្អសម្រាប់ថ្លើមរបស់អ្នកនោះឡើយ។

- ផឹកទឹកឱ្យបានច្រើន

អ្នកដែលមានមុខងារថ្លើមខ្សោយ ត្រូវបានណែនាំឱ្យផឹកទឹកឱ្យបាន ច្រើន។ ដោយសារតែទឹកអាចជំរុញការរំលាយអាហាររបស់រាងកាយ លុបបំបាត់ជាតិពុលនៅខាងក្រៅ ដែលអាចកាត់បន្ថយផលប៉ះពាល់ ដែល បង្កគ្រោះថ្នាក់នៃជាតិពុលមួយចំនួននៅលើថ្លើម។

- ទទួលបានក្រូចឆ្មារ

មិនត្រឹមតែមានប្រសិទ្ធភាព ក្នុងការបន្សាបជាតិពុលប៉ុណ្ណោះទេ ក្រូចឆ្មារក៏ជាឱសថធម្មជាតិមួយ ដែលមានប្រសិទ្ធភាពដល់ថ្លើម ប៉ុន្តែ កម្លាំងទៀតផង។ ដូច្នេះក្រូចឆ្មារល្អណាស់សម្រាប់ការពារកោសិកាថ្លើម ពីផលប៉ះពាល់ដែលបង្កអន្តរាយពីវាឌីកាល់សេរីក្នុងពេលតែមួយ ។ ផ្លែឈើនេះ ក៏អាចជំរុញការសំយោគប្រូតេអ៊ីនផងដែរ ដោយហេតុនេះ បង្កើនការជួសជុល និងបង្កើតកោសិកាថ្លើមឡើងវិញ។

- ញ៉ាំល្អុងច្រើន


អ្នកដែលមានមុខងារថ្លើមខ្សោយគួរបរិភោគផ្លែល្អុងជាប្រចាំជាមួយ នឹងបរិមាណសមស្របជារៀងរាល់ថ្ងៃ។ មូលហេតុគឺថា ល្អុងមាន ឥទ្ធិពលបំបាត់កម្លាំងថ្លើមល្អណាស់ លើសពីនេះទៅទៀត វាក៏ជួយពង្រឹង ភាពធន់របស់ថ្លើមចំពោះជំងឺយ៉ាងមានប្រសិទ្ធភាពបំផុត។

ម្យ៉ាងទៀតផ្លែល្អុងក៏មានអត្ថប្រយោជន៍ចំពោះថ្លើមដែរ ព្រោះវា ផ្ទុកបរិមាណវីតាមីន C ច្រើន និងអាស៊ីតអាមីណូជាច្រើនប្រភេទដែល ជាសារធាតុចិញ្ចឹម ដែលអាចបំពេញតម្រូវការរបស់រាងកាយ និងមាន ឥទ្ធិពលបង្កើនភាពធន់នឹងមហារីក។ hepatocytes និងជួយធ្វើឱ្យ ភ្លាសកោសិកាថ្លើមមានស្ថិរភាព។

- ទទួលបានក្រូចថ្លុងជាប្រចាំ

ក្រូចថ្លុង គឺជាផ្លែឈើមួយប្រភេទដែលអាចជួយការពារថ្លើមដោយ យន្តការសំខាន់ពីរ គឺវាជួយកាត់បន្ថយការរលាក និងការពារកោសិកា ។ ដូច្នេះក្រូចថ្លុងត្រូវបានចាត់ថ្នាក់ជាអាហារល្អសម្រាប់ថ្លើម ព្រោះវាផ្តល់ នូវសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិច្រើនសម្រាប់រាងកាយពួកគេ ធ្វើការការពារថ្លើម ពីការខូចខាតដែលបណ្តាលមកពីវាឌីកាល់សេរី។

ម្យ៉ាងទៀត លទ្ធផលនៃការស្រាវជ្រាវជាច្រើនបានបង្ហាញថា សារ- ធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងក្រូចថ្លុងមានសមត្ថភាពកាត់ បន្ថយការវិវត្តនៃជំងឺគ្រិនថ្លើម ដែលច្រើនតែជាលទ្ធផលនៃជំងឺរលាក ថ្លើមរ៉ាំរ៉ៃ។



ខាងក្រោមនេះ គឺជាភោគសញ្ញាមួយចំនួនដែលបង្ហាញថាអ្នកកំពុង តែមានបញ្ហា និងជំងឺគ្រិនថ្លើម ៖

- នៅលើស្បែក ៖ រមាស់ពេញផ្ទៃរាងកាយទាំងមូល ខាន់លឿង ស្បែករិល ការបត់បែនស្បែកខ្សោយ។
- ការបង្ហាញពីភាពទន់ខ្សោយនៃរាងកាយ ៖ ការមិនស្រួលខ្លួន ចង្អោរ និងក្អក។
- ការបង្ហាញផ្សេងទៀត ៖ ឡើងអង្កែស្បែកក្បាល ទឹកនោម ពណ៌លឿង។
- ប្រសិនបើថ្លើមវិវត្តទៅជាជំងឺគ្រិនថ្លើម ភោគសញ្ញានៃសរសៃវ៉ែន និងសរសៃពឹងពាងនឹងលេចចេញមក ។



ចៅសង្កាត់អាចារ្យលាក់ : ការអភិវឌ្ឍមូលដ្ឋាន និងការ ការពារភាពសុខសាន្តដូចប្រជាជន គឺជាគោលដៅមំបង



កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាសង្កាត់អាចារ្យលាក់
លើកទី ៨ ឆ្នាំ២០២១ អាណត្តិទី៤



សាលារបស់សិក្សា អនុវត្ត ហ៊ុន សែន អាចារ្យលាក់

លោក **យាន ស៊ុនហឿង** ប្រធានគណៈ-
កម្មាធិការគណបក្សសង្កាត់ និងចៅសង្កាត់
អាចារ្យលាក់ បានទទួលជួបសន្ទនាជាមួយ
អ្នកយកព័ត៌មានទស្សនាវដ្តីប្រជាជន នៅក្នុង
ទិស្នាក់ការគណបក្សសង្កាត់ ដោយលោកបាន
ធ្វើការរៀបរាប់យ៉ាងលម្អិតអំពីជីវភាពរស់នៅ
របស់ប្រជាជន អំពីសមិទ្ធផលធំៗដែល
សម្រេចបាន និងផែនការសកម្មភាពសម្រាប់
អនុវត្តនោះរយៈពេលខាងមុខ។ លោកបាន
បង្ហាញទឹកមុខញញឹមរីករាយនៅពេលដែល
និយាយទៅដល់ សមិទ្ធផលនៅក្នុងសង្កាត់
អាចារ្យលាក់ ជាពិសេសគឺក្នុងរយៈពេលនៃ
អាណត្តិទី៤ ក្នុងការអនុវត្តគោលនយោបាយ
អភិវឌ្ឍន៍-សង្កាត់ ឆ្នាំ២០១៧-២០២២ ដែល
នឹងបញ្ចប់នៅឆ្នាំក្រោយនេះ ។

សង្កាត់អាចារ្យលាក់ មានទីតាំងស្ថិតនៅ
ជាប់ផ្លូវជាតិលេខ៦ ក្នុងក្រុងស្ទឹងសែន ខេត្ត
កំពង់ធំ មានព្រំប្រទល់ខាងជើងទល់នឹងឃុំ
ត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខាងត្បូង
ទល់ នឹងសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន
ខាងកើតទល់នឹងឃុំព្រៃគុយ ស្រុកកំពង់ស្វាយ
ខាងលិចទល់នឹងសង្កាត់ព្រៃតាហ៊ុន ក្រុង
ស្ទឹងសែន។ ទឹកដីសង្កាត់នេះ មានលក្ខណៈ
ជាវាលទំនាបដែលមានផ្ទៃដីសរុប ៨៥៦
ហិកតា ក្នុងនោះ ដីលំនៅដ្ឋានមានចំនួន
២៦២ហិកតា ដីបង្កបង្កើនផលមាន ៥៧០
ហិកតា (ដីស្រែលើ ២៧០ហិកតា និងដីស្រែ
ក្រោម៣០០ហិកតា) និងដីផ្សេងៗ ចំនួន
២៤ហិកតា ។ សង្កាត់អាចារ្យលាក់ មានភូមិ

ចំនួន៣ គឺភូមិអាចារ្យលាក់ ភូមិក្របាប់ ភូមិ
ព្រៃបន្ទីច មានប្រជាជនសរុប ៧.២៤៩ នាក់
(ស្រី៣.៧៦០នាក់) មានចំនួនគ្រួសារ
១.៧៧៣គ្រួសារ ។

អនុវត្តទៅតាម កម្មវិធីនយោបាយរបស់
គណបក្សប្រជាជនកម្ពុជា និងដើម្បីបម្រើ
សំណូមពរ និងបំណងប្រាថ្នារបស់ប្រជាជន
ក្នុងសង្កាត់ គណៈកម្មាធិការគណបក្សសង្កាត់
នឹងក្រុមប្រឹក្សាសង្កាត់ បានខិតខំអនុវត្ត ដោយ
ជោគជ័យនូវកម្មវិធីផែនការអភិវឌ្ឍសង្កាត់
លើគ្រប់វិស័យធ្វើឲ្យស្ថានភាពជីវភាពរស់នៅ
របស់ប្រជាជនមានការរីកចម្រើនពីមួយថ្ងៃទៅ
មួយថ្ងៃរួមចំណែកកាត់បន្ថយជាបណ្តើរៗនូវ
ភាពក្រីក្រ លប់បំបាត់គ្រោះអវិជ្ជាក្នុងសង្កាត់
ទប់ស្កាត់អំពើហិង្សាក្នុងសង្កាត់ និងបទល្មើស
ផ្សេងៗ។ ជាពិសេសក្នុងរយៈពេលចុងក្រោយ
នេះ គណបក្ស និងក្រុមប្រឹក្សាសង្កាត់បាន
យកចិត្តទុកដាក់យ៉ាងក្រៃលែង ក្នុងការ
ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយបំផុស
ប្រជាជនធ្វើយ៉ាងណាគោរពប្រតិបត្តិឲ្យបាន
ខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និង
ប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ **សម្តេច-
តេជោ ហ៊ុន សែន** ។ ប្រជាជនក្នុងសង្កាត់
មានការយល់ដឹង និងបានចូលរួមក្នុងយុទ្ធ-
នាការនេះ ព្រមទាំងចូលរួមក្នុងការចាក់វ៉ាក់
សាំងការពារជំងឺកូវីដ-១៩ កាត់បន្ថយបាន
ការចម្លង និងមិនធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ។
ក្នុងគោលដៅលើកកម្ពស់ សុខុមាលភាព
ប្រជាជនក្នុងសង្កាត់អាចារ្យលាក់ មានមណ្ឌល

សុខភាពមួយកន្លែងមានបុគ្គលិកបម្រើការងារ
ជាប្រចាំកាត់បន្ថយបានពេលវេលា និងថវិកា
ចំណាយរបស់ប្រជាជន ។ មណ្ឌលសុខភាព
នេះ ក៏មានគោលការណ៍លើកលែងការបង់-
ថ្លៃក្នុងការពិនិត្យព្យាបាល ជំងឺជូនជនក្រីក្រ
ជនពិការ និងអ្នកដែលមានប័ណ្ណសមធម៌។

ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ
នានាឲ្យកាន់តែខិតជិតប្រជាជនប្រកប ដោយ
តម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព
គ្រប់គ្រង ទានពេលវេលា រាល់តម្រូវការក្រុម-
ប្រឹក្សាសង្កាត់ និងស្បៀងសង្កាត់បានយកចិត្ត
ទុកដាក់បម្រើការងារជាប្រចាំរាល់ម៉ោងធ្វើការ។
ដើម្បីឲ្យការផ្តល់សេវាមានតម្លាភាព តារាង
តម្លៃសេវាត្រូវបានបិទផ្សាយលើក្តារព័ត៌មាន
នៅជញ្ជាំងសាលាសង្កាត់តែម្តង សម្រាប់
អតិថិជនមកទទួលសេវា។ ជាមួយគ្នានេះ
ថ្នាក់ដឹកនាំសង្កាត់តែងបានចុះដល់ខ្ពង់ផ្ទះ
ប្រជាជនថែមទៀតផង ដើម្បីចុះសំបុត្រ
អត្រានុកូលដ្ឋានគ្រប់ប្រភេទដូចជា សំបុត្រ
កំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រ
មរណភាពជាដើម ។ យើងទទួលស្គាល់នូវ
ចំណុចសេសសល់ ខ្លះក្នុងការងារផ្តល់សេវា
- សាធារណៈ ប៉ុន្តែក្រុមប្រឹក្សាសង្កាត់តែងបាន
ប្រជុំដោះស្រាយរាល់បញ្ហាទាំងនេះ គ្រប់
ពេលវេលា ធ្វើយ៉ាងណាមិនឲ្យប្រជាជនមាន
ការលំបាកស្មុគស្មាញច្រើននោះឡើយ ។
ក្រុមប្រឹក្សាសង្កាត់ មេភូមិ និងប្រជាជនតែង
បានចូលរួមក្នុងវេទិកា ផ្សព្វផ្សាយ ពិគ្រោះ-
យោបល់ ដោយលើកយកបញ្ហាទាំងឡាយ



ការកសាងផ្លូវនៅក្នុងមូលដ្ឋានសង្កាត់អាចារ្យលាក់



ការចុះបាញ់ថ្នាំសំលាប់មេរោគក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ដែលទាក់ទងផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនមកពីភាគីក្រុង និងដោះស្រាយ ដូចជាការអនុវត្តគោលនយោបាយភូមិ/សង្កាត់មានសុវត្ថិភាព, ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានជាដើម។ ដោយសារវេទិកានេះមានការ ចូលរួមយ៉ាងផុលផុសពីគ្រប់ស្រទាប់មហាជន បានធ្វើឲ្យការចូលរួមមតិយោបល់ និងការលើកឡើងជាសំណួរមានលក្ខណៈរស់រវើក ផ្សារភ្ជាប់ទៅនឹងក្តីកង្វល់ និងតម្រូវការជាក់ស្តែង ហើយបញ្ហាជាច្រើនត្រូវបានដោះស្រាយ។

ដើម្បីលើកកម្ពស់ការថែរក្សា ការពារសមិទ្ធផល ដ៏ថ្លៃថ្លារបស់សង្គមជាតិ គណៈកម្មាធិការគណបក្ស និងក្រុមប្រឹក្សាសង្កាត់អាចារ្យលាក់បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តគោលនយោបាយសង្កាត់។ លើមូលដ្ឋាននេះ ភាពសុខសាន្ត និងការរស់នៅប្រកបដោយសុខដុមរមនារបស់ប្រជាជន ក៏ដូចជាដំណើរការអភិវឌ្ឍមូលដ្ឋានរបស់សង្កាត់មានភាពល្អប្រសើរឈានទៅមុខជាលំដាប់។ កម្លាំងនៃគណបក្សប្រជាជន ដែលជាកម្លាំងស្នូល ដឹកនាំប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចូលរួម និងការចូលរួមដ៏ស្មោះស្ម័គ្ររបស់បងប្អូនប្រជាជននៅក្នុងសហគមន៍ បានបង្កើតជាការសហការគ្នាយ៉ាងសកម្មក្នុងការការពារមូលដ្ឋាន ទប់ស្កាត់បទល្មើសនានាបានយ៉ាងល្អប្រសើរ។

លោក **យាន ស៊ុនហឿង** បានធ្វើការសន្និដ្ឋានថា សមិទ្ធផល និងជោគជ័យដែលកើតមាននៅក្នុងសង្កាត់អាចារ្យលាក់ គឺបានមកដោយសារការដឹកនាំ ដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមាន**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** ជាប្រមុខដ៏ឈ្លាសវៃ ជាមគ្គុទេសក៍ដ៏ឆ្នើម ត្រួសត្រាយផ្លូវសម្រាប់យើងទាំងអស់គ្នាបោះជំហានទៅមុខ។

សមិទ្ធផលនេះ ក៏បានកើតដោយការចង្អុលណែនាំ ដឹកនាំដោយផ្ទាល់ពីគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ គណៈកម្មាធិការគណបក្សក្រុងស្ទឹងសែន ព្រមទាំងក្រុមការងារចុះជួយ ដែលបានចំណាយកម្លាំងកាយកម្លាំងចិត្ត និងធនធាន ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់គណៈកម្មាធិការគណបក្សសង្កាត់ និងក្រុមប្រឹក្សាសង្កាត់អាចារ្យលាក់។ ថ្នាក់ដឹកនាំសង្កាត់អាចារ្យលាក់ក៏បានធ្វើកិច្ចសហការ បានល្អជាមួយគ្រប់សមាសភាពពាក់ព័ន្ធ ទាំងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិខេត្តក្រុង ដែលបានជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធច្រើន ដូចជា ការសាងសង់ផ្លូវកៅស៊ូ ផ្លូវបេតុង ផ្លូវគ្រួសក្រហម ទំនប់ទឹកប្រឡាយទឹក ក៏ដូចជាវិស័យផ្សេងៗទៀតឲ្យមានការរីកចម្រើន។ ជាមួយគ្នានេះ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ADB ដែលជាដៃគូអភិវឌ្ឍរបស់សង្កាត់លើការផ្តល់ទុនសម្រាប់ប្រជាជនប្រកបមុខរបរខ្នាតតូចដូចជា ការចិញ្ចឹមសត្វ ការលក់ដូរ ការដាំដំណាំ។ល។ បានរួមចំណែកជួយបង្កើនចំណូលក្នុងគ្រួសារកាត់បន្ថយបានភាពក្រីក្រ។

ព្រមគ្នាជាមួយការរីកចម្រើននេះ ក៏នៅមានចំណុចសេសសល់ខ្លះ ដែលត្រូវធ្វើការកែលម្អ និងដោះស្រាយឲ្យបានទាន់ពេលវេលា។ លោក **យាន ស៊ុនហឿង** បានធ្វើការកត់សម្គាល់អំពីបញ្ហាទាំងនោះ រួមមាន៖ ករណីប្រើប្រាស់គ្រឿងញៀន នៅតែកើតមានបញ្ហាក្នុងទំនើង អំពើហិង្សាក្នុងគ្រួសារ ការចាក់ដីលុបចំណីផ្លូវវាងក្រុង គ្មានប្រឡាយបង្ហូរទឹក ជាពិសេស គឺការធ្លាក់ចុះនូវជីវភាពរស់នៅរបស់ប្រជាជនមួយរយៈកាលចុងក្រោយនេះ ដោយសារវិបត្តិជំងឺកូវីដ-១៩។

ដើម្បីដោះស្រាយបញ្ហានេះ គណៈកម្មាធិការគណបក្សសង្កាត់ បានបន្តដាក់ចេញនូវ

ផែនការសកម្មភាព ដើម្បីអនុវត្តដែលរួមមាន៖ ការកែលម្អ និងពង្រឹងថែមទៀត ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម ក្នុងភូមិសាស្ត្រសង្កាត់ ធានាឲ្យបានសុខសុវត្ថិភាពជូនប្រជាជននៅតាមភូមិ។ បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈរបស់សង្កាត់ ដោយខិតខំពង្រឹងចំណាត់ការការងាររដ្ឋបាលសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់ ដើម្បីបង្កើនជំនឿទុកចិត្តបន្ថែមទៀតរបស់ប្រជាជន។ បន្តពង្រឹងការគោរពច្បាប់ សិទ្ធិសេរីភាព របស់ប្រជាជន ការពារយុត្តិធម៌សង្គម ធ្វើឲ្យប្រជាជនក្នុងសង្កាត់ អាចារ្យលាក់ទាំងមូលទទួលបាននូវភាពកក់ក្តៅ និងតម្លាភាព។ ពង្រឹងឆ្លងសាមគ្គីភាពទាំងគ្រួសារគណៈកម្មាធិការគណបក្សសង្កាត់ ក្រុមប្រឹក្សាសង្កាត់ និងប្រជាជនទាំងអស់ដោយមិនរើសអើងគ្នា ចេះជួយគ្នាទៅវិញទៅមកក្នុងពេលជួបការលំបាក។ ការកិច្ចជាប់ដៃមួយទៀតនាពេលនេះ គឺការរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសង្កាត់អាចារ្យលាក់ទាំងមូលតាមរយៈការណែនាំអប់រំធ្វើឲ្យប្រជាជនកាន់តែមានការយល់ដឹងចូលរួមគាំទ្រកាត់បន្ថយ ធ្វើយ៉ាងណាកុំឲ្យវិបត្តិនៃជំងឺនេះ ប៉ះទង្គិចខ្លាំងដល់ជីវភាពសេដ្ឋកិច្ច និងសង្គមនៅ ក្នុងសង្កាត់។

លោក **យាន ស៊ុនហឿង** បានចាត់ទុកថា ការជំរុញការអភិវឌ្ឍមូលដ្ឋាននិងការរក្សាបានភាពសុខសាន្តរបស់ប្រជាជន គឺជាគោលដៅចំបង។ លោកក៏បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា សង្កាត់អាចារ្យលាក់ពិតជាធ្វើឲ្យបានជោគជ័យនូវផែនការសកម្មភាពខាងលើនេះ ហើយសមិទ្ធផលធំៗនឹងកើតមានបន្តទៀតក្នុងមូលដ្ឋានសង្កាត់ ក្នុងជំហាន ឆ្ពោះទៅដំណើរជោគជ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ខាងមុខនេះ។



រូបគ្នា រករំខង ខ្លាំងអូរិច



- | | |
|---|---|
| ១- កូវីដប្លែងកាយច្រើនប្រភេទ
មនុស្សទាំងសកលកើតខ្វល់ខ្វាយ | បានបង្កហេតុឲ្យអន្តរាយ
រិះរោះដោះស្រាយរសាយភ័យ។ |
| ២- អ្នកប្រាជ្ញតូចធំ ជំនុំផ្កាន
ពិសោធឱសថយកជោគជ័យ | ស្រាវជ្រាវឥតស្រាន្តប្រឹងលកលៃ
ឈ្នះរោគចង្រៃ ហែប្រហារ។ |
| ៣- រាតត្បាតរាលដាលលឿនរហ័ស
កើតគោលហាលខ្វល់លោក | សម្លាប់ក្មេងចាស់ទាំងយាយតា
ទប់ស្កាត់ការពារព្យាបាលផង។ |
| ៤- នៅកម្ពុជា ថមថយអស់
ប្រទេសដទៃ ភ័យកន្លង | ធ្វរស្រាលអាសន្នស្រន់សៅហ្មង
ការឆ្លងនិងស្លាប់កើនមិនស្រាក។ |
| ៥- មេរោគអាល់ហ្វា ដែលតាខ្លាំង
រិះរោះរក យកសំណាក | ឱសថប្រឆាំង រឹងពិបាក
វិភាគស័ក្តិសិទ្ធិ ព្រឹត្តិសរាន់។ |
| ៦- បច្ចុប្បន្ន កូវីដប្រភេទថ្មី
រុករានរាលដាលតបន្ទាន់ | ដែនដីអាហ្វ្រិកលេចឮលាន់
ពាក់ព័ន្ធនាចូល ដល់ខេមរា។ |
| ៧- គីអូមីក្រុង ចុងឆ្នាំចាស់
តប្បីប្រយ័ត្នគ្រប់អាត្មា | នឹងអាចប្រែផ្លាស់ បូរពុទ្ធ
ចៀសថ្លោះឆ្កោយការដោយថែជំនួយ។ |
| ៨- រក្សាគោលការណ៍សុខាធិការ
បីកុំបីការពារជារូបមន្ត | ចងចាំជានិច្ច គេចអាសន្ន
ជាគុណសម្បត្តិ ស្អាតប្រឆាំង។ |
| ៩- ទម្លាប់រស់នៅ តាមគន្លងថ្មី
ជំហរមុតមាំកុំភ្លេចភ្លាំង | សម័យកូវីដ រាតត្បាតខ្លាំង
កាន់កាប់ស្លន់ស្លោ សោតំនិត។ |
| ១០- រក្សាអនាម័យ ដៃខ្លួនប្រាណ
ប្រកាន់គម្លាតត្រឹមត្រូវពិត | ចៀសវាងឲ្យបានចាប់ឱបរឹត
ជីវិតរស់នៅ ជោគជយ។ |
| ១១- ពាក់ម៉ាស់ឲ្យជាប់ ទម្លាប់ល្អ
កុំស្តែងស្គាលស្មិទ្ធ ចាប់ជិតគ្នា | ការភ័យក្តីត្រ គ្រប់វេលា
វាងវៀរទីផ្គុំ ជុំកុះករ។ |
| ១២- ប្រមុខរដ្ឋប្រឹងប្រែងខ្លាំង
ចាត់ចែងដោះស្រាយដោយស្មោះសរ | ស្វះស្វែងរ៉ាកសាំងស័ក្តិសិទ្ធិល្អ
អបអរសាទរ ចាក់គ្រប់គ្នា។ |

និពន្ធ៖ **និម ណាំ**



ស្គាល់គ្នាធម្មតា

មន្ត្រីស្ថិតិសួរស្រីក្មេងដែលកំពុង
បីល្ងង់កូនតូចនៅមុខផ្ទះ :

- ឪពុករបស់កូននាង មានឈ្មោះអ្វី
- ចាស..គាត់ឈ្មោះ ប្រេនតា!
- តើគាត់ត្រកូលអីដែរ ?

- ចាស...ខ្ញុំមិនដឹងថាគាត់ត្រកូលអីទេ ពួកខ្ញុំគ្រាន់តែស្គាល់គ្នា
ធម្មតាហើយក៏នៅជាមួយគ្នា មិនបានស្គាល់ច្បាស់លាស់រហូត
ដឹងត្រកូលគ្នាទៅវិញទៅមកផងទេ។

ដោះស្រាយយ៉ាងម៉េច ?

ពេលបានជួបគ្នា នាយជុំត្រូវត្រូវ:

- នែ..ជុំន ខ្ញុំជាមនុស្សមានទុក្ខធ្ងន់ជាងគេបំផុតនៅលើលោក
នេះ ប្រពន្ធរត់ចោលទៅ វេចប្រាក់ទៅអស់គ្មានសល់មួយសេន
ទុកឲ្យចាយផង តើខ្ញុំដោះស្រាយយ៉ាងម៉េចទៅ ?

- អើ..ជុំចង់មានទុក្ខប៉ុណ្ណឹងធ្ងន់អី ខ្ញុំឈ្មោះទុក្ខធំជាងឯង
រាប់រយដងទៅទៀត។ ប្រពន្ធខ្ញុំអត់ព្រមរត់ចោលខ្ញុំទេ ប៉ុន្តែប្រាក់
ខែរបស់ខ្ញុំហុចឲ្យទាំងអស់ លាក់ទុកមិនដែលបញ្ចេញមួយសេន
ហុចឲ្យខ្ញុំចាយផងទេ។ ជុំចង់ ប្រពន្ធរត់ចោលអីចឹង អាចរក
ប្រពន្ធថ្មីទៀតបាន ។ ចំណែកខ្ញុំ ប្រពន្ធអត់ព្រមរត់ចោល ហើយ
ធ្វើយ៉ាងហ្នឹងដាក់ខ្ញុំ តើខ្ញុំដោះស្រាយយ៉ាងម៉េចទៅ។

ពាក់ព័ន្ធ

ព្រឹកមួយ អ្នកស្រីបណ្តាល បានចូលពិនិត្យសុខភាពនៅគ្លីនិក
មួយកន្លែង។ ក្រោយពេលពិនិត្យរួចរាល់លោកវេជ្ជបណ្ឌិតប្រាប់:

- ចំពោះអាការៈរោគនេះ លុះត្រាណាលោកស្រីឈប់លេង
ព្យាណូទើបអាចជាសះស្បើយបាន។ បន្ទាប់ពីអតិថិជនចេញផុត
នាងគិលានុបដ្ឋាយិកា សួរលោកវេជ្ជបណ្ឌិតដោយការងឿងឆ្ងល់:
- ជំងឺរបស់អ្នកស្រីអម្បាញ់មិញ ម៉េចក៏ពាក់ព័ន្ធដល់ព្យាណូអី
ចឹង ?

- តាមពិតទៅ រវាងជំងឺរបស់គាត់និងព្យាណូ គ្មានអ្វីពាក់ព័ន្ធនឹង
គ្នាទេ ប៉ុន្តែរវាងព្យាណូនឹងខ្ញុំគឺមាន។ ផ្ទះគាត់និងផ្ទះខ្ញុំនៅជាប់គ្នា
មួយថ្ងៃៗគាត់ពីតែដេញព្យាណូ ធ្វើឲ្យខ្ញុំស្ទើរតែបែកក្រដាស
ត្រចៀកទៅហើយ។

ខ្ញុំមិនជឿទេ

រសៀលថ្ងៃមួយ លោកស្រីវល័ក្ខណ៍ ភរិយាលោកសង្វាត បាន
ហៅនាងគន្ធាជាស្រីបម្រើមកដកសក់ស្កូវឲ្យ ហើយសួរ:

- អេហ៍គន្ធា.. លោកប្រុសមុនចេញទៅធ្វើការបានប្រាប់ថា ល្ងាច
នេះមិនបាច់ចាំបាយជុំគ្នាទេ នាំគ្នាញ៉ាំចុះ។ សង្ស័យតែតាប៉ុហ្នឹង
ទៅណែណីជាមួយអ្នកនាងលេខាក្មេងរបស់ខ្លួនហើយមើលទៅ។
ឮដូច្នោះ នាងគន្ធាបើកភ្នែកធំៗ ឆ្លើយ:

- លោកស្រីមានប្រសាសន៍នេះ ដើម្បីឲ្យខ្ញុំប្រចណ្ណលោកប្រុស
មែនទេ? តែចំពោះខ្ញុំ មិនជឿជាប់ខាត គាត់គ្មានស្រីក្មេងណា
ក្រៅពីខ្ញុំឡើយ ។

អ្នកឧបត្ថម្ភ ចរន្តនាព្រឹ ប្រជាជន លេខ ២៤៨

១-	លោកជំទាវ	ម៉ែន	សំអុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	៤០០.០០០ ៛
២-	ឯ.ឧ	កែ	គឹមយ៉ាន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះខេត្តបន្ទាយមានជ័យ	១០០ ដុល្លារ
៣-	លោកជំទាវ	យួន	សុដារី	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល	២០០ ដុល្លារ
៤-	ឯ.ឧ	អូន	ព័ន្ធមុនីរ័ត្ន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	២០០ ដុល្លារ
៥-	ឯ.ឧ	ជា	ចាន់តូ	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការនៃគណបក្សនៃធនាគារជាតិ	៤០០.០០០ ៛
៦-	ឯ.ឧ	អ៊ុក	រ៉ាម៉ែន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ	២០០ ដុល្លារ
៧-	ឯ.ឧ	ស៊ីន	ចាន់ថុល	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងសាធារណការនិងដឹកជញ្ជូន	៤០០.០០០ ៛
៨-	ឯ.ឧ	ហ៊ុន	ម៉ឺនហៀង	សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការនៃគណបក្សខ្ពុកាល័យសម្តេចតេជោ	២០០ ដុល្លារ
៩-	ឯ.ឧ	បង	ប្រសិទ្ធ	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍	៤០០.០០០ ៛
១០-	ឯ.ឧ	ហ៊ុន	លោង	ប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភា	១០០ ដុល្លារ
១១-	ឯ.ឧ	ចេង	សាខុន	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ	៦០០.០០០ ៛
១២-	ឯ.ឧ	ដាន	សុរស័ក្តិ	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងពាណិជ្ជកម្ម	១៥០ ដុល្លារ
១៣-	ឯ.ឧ	ស្មើង	សុខុម	រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៥០០.០០០ ៛
១៤-	ឯ.ឧ	ចោង	ខុន	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងទេសចរណ៍	១០០ ដុល្លារ
១៥-	ឯ.ឧ	អ៊ុក	សំហោង	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	១០០ ដុល្លារ
១៦-	ឯ.ឧ	ត្រី	សុខា	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងមុខងារសាធារណៈ	១០០ ដុល្លារ
១៧-	ឯ.ឧ	ខៀង	កាញារីទុ	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងព័ត៌មាន	១០០ ដុល្លារ
១៨-	ឯ.ឧ	អូស្មាន	ហាស្សាន	ប្រធានគណៈចលនាសាសនិកឥស្លាមនៃគណបក្សប្រជាជនកម្ពុជា	១០០ ដុល្លារ
១៩-	ឯ.ឧ	ជ័ន	កេង	សមាជិកគណៈកម្មាធិការកណ្តាល	១០០ ដុល្លារ
២០-	ឯ.ឧ	គង់	វិបុល	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១០០ ដុល្លារ
២១-	ឯ.ឧ	អ៊ុក	សារាធុម	ប្រធានគណៈកម្មាធិការនៃគណបក្សអាជ្ញាធរសេរីកម្ពុជា	១០០ ដុល្លារ
២២-	ឯ.ឧ	មង	ម៉ឺននាង	ប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភា	៤០០.០០០ ៛
២៣-	ឯ.ឧ	លង	ចាន់សា	អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ	៤០០.០០០ ៛
២៤-	ឯ.ឧ	សុខ	ផល	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	១០០ ដុល្លារ
២៥-	ឯ.ឧ	ម៉ា	លឿន	សមាជិកគណៈកម្មាធិការកណ្តាល	១០០ ដុល្លារ
២៦-	លោកជំទាវ	អ៊ុក	ម៉ាស៊ី	សមាជិកគណៈកម្មាធិការកណ្តាល	១០០ ដុល្លារ
២៧-	ឯ.ឧ	បា	សុជាតិវង្ស	ទេសរដ្ឋមន្ត្រី	១០០ ដុល្លារ
២៨-	ឯ.ឧបណ្ឌិត	លី	តេង	សមាជិកគណៈកម្មាធិការកណ្តាល និងជាអ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ	១០០ ដុល្លារ
២៩-	ឯ.ឧ	ខុន	ខៀង	អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ	១០០ ដុល្លារ
៣០-			គណៈកម្មការ ៣៧១		៤០០.០០០ ៛
៣១-			គណៈកម្មាធិការនៃគណបក្សក្រសួងបរិស្ថាន		៤០០.០០០ ៛
៣២-			គណៈកម្មាធិការនៃគណបក្សខេត្តបាត់ដំបង		១០០ ដុល្លារ
៣៣-			គណៈកម្មាធិការនៃគណបក្សខេត្តសៀមរាប		១០០ ដុល្លារ
៣៤-			គណៈកម្មាធិការនៃគណបក្សខេត្តព្រះវិហារ		១០០ ដុល្លារ
៣៥-			គណៈកម្មាធិការនៃគណបក្សខេត្តក្រចេះ		១០០ ដុល្លារ
៣៦-			គណៈកម្មាធិការនៃគណបក្សខេត្តកណ្តាល		១០០ ដុល្លារ
៣៧-			គណៈកម្មាធិការនៃគណបក្សខេត្តស្ទឹងត្រែង		១០០ ដុល្លារ
៣៨-			គណៈកម្មាធិការនៃគណបក្សខេត្តកែប		៤០០.០០០ ៛
៣៩-			គណៈកម្មការ ១១៨ (រាជធានីភ្នំពេញ)		៤០០.០០០ ៛
៤០-	ឯ.ឧ	យួន	ស្រេង	សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ	១០០ ដុល្លារ
៤១-	ឯ.ឧ	ម៉ែន	វិបុល	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តស្វាយរៀង	១០០ ដុល្លារ
៤២-	ឯ.ឧ	វ៉ា	ថន	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តក្រចេះ	១០០ ដុល្លារ
៤៣-	ឯ.ឧ	អ៊ុក	កា	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តតាកែវ	១០០ ដុល្លារ
៤៤-	ឯ.ឧ	អ៊ុន	ចាន់ដា	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តកំពង់ចាម	១០០ ដុល្លារ
៤៥-	ឯ.ឧ	ប្រាក់	សុខឆ្មារ	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តព្រះវិហារ	១០០ ដុល្លារ
៤៦-	ឯ.ឧ	យូ	តិរ្សៀ	អនុប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាល ចុះជួយរាជធានីភ្នំពេញ	១០០ ដុល្លារ
៤៧-	ឯ.ឧ	ស្រេង	សារ៉ាត	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តព្រៃវែង	១០០ ដុល្លារ
៤៨-	ឯ.ឧ	ជា	យ៉ាវ	អនុប្រធានគណៈកម្មាធិការនៃគណបក្សធនាគារជាតិនៃកម្ពុជា	២៣៦.៤៧០ ៛
៤៩-	ឯ.ឧ	ម៉ុង	ជ័យហ៊ុយ	ប្រធានគណៈកម្មការទី៧នៃព្រឹទ្ធសភា	២០០.០០០ ៛
៥០-	ឯ.ឧ	លីម	គាលហោ	រដ្ឋមន្ត្រី	២០០.០០០ ៛
៥១-	ឯ.ឧ	ម៉ង	ម៉ឺនហោង	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងសុខាភិបាល	៥០ ដុល្លារ
៥២-	ឯ.ឧ	អ៊ុក	ជាន់រី	អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល	២០០.០០០ ៛
៥៣-	ឯ.ឧ	អ៊ុ	ព្រឺត	ប្រធានគណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ	២០០.០០០ ៛
៥៤-	លោកជំទាវ	បាង	ស្រីម៉ុ	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តប៉ៃលិន	១០០ ដុល្លារ
៥៥-			គណៈកម្មាធិការនៃគណបក្សក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍		២០០.០០០ ៛
៥៦-			គណៈកម្មាធិការនៃគណបក្សអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា		២០០.០០០ ៛
៥៧-			គណៈកម្មាធិការនៃគណបក្សខេត្តកំពត		៥០ ដុល្លារ
៥៨-	ឯ.ឧ	រោយ	ខន	សមាជិកព្រឹទ្ធសភា	២០០.០០០ ៛
៥៩-	ឯ.ឧ	សុស	យ៉ាវ៉ា	សមាជិករដ្ឋសភាមណ្ឌលព្រះវិហារ	២០០.០០០ ៛
៦០-	ឯ.ឧ	ចាយ	មុនី	សមាជិករដ្ឋសភាមណ្ឌលកំពង់ចាម	៥០ ដុល្លារ
៦១-	ឯ.ឧ	ដុំ	យូហៀង	អ្នកតំណាងរាស្ត្រមណ្ឌលកោះកុង	២០០.០០០ ៛
៦២-	ឯ.ឧ	ជាន់	ម៉េន	សមាជិករដ្ឋសភាមណ្ឌលខេត្តព្រៃវែង	២០០.០០០ ៛
៦៣-	ឯ.ឧ	ដាន	ហង់ដាន	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
៦៤-	ឯ.ឧ	ម៉ៅ	ម៉ឺនណារីន	សមាជិកគណៈកម្មាធិការកណ្តាល	២០០.០០០ ៛
៦៥-	ឯ.ឧ	នរៈ	តេងឧឌុរោ	រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា	២០០.០០០ ៛
៦៦-	ឯ.ឧ	យួន	រ៉ានីន	រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០ ដុល្លារ
៦៧-	ឯ.ឧ	ហោង	សូ	រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	៥០ ដុល្លារ
៦៨-	លោកជំទាវ	មីនុនា	តូថង	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តកោះកុង	២០០.០០០ ៛

អ្នកឧបត្ថម្ភ ចរន្តនាព្រឹ ប្រជាជន លេខ ២៤៨

៦៩-	ឯ.ខ	ស៊ុន	សុវណ្ណារិទ្ធិ	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តកំពង់ឆ្នាំង	៥០ ដុល្លារ
៧០-	ឯ.ខ	មូន	លីមហេង	រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០៛
៧១-	ឯ.ខ	សេង	ឡេង	រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០៛
៧២-	ឯ.ខ	នាយ	ប្រធានសេនា	អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម	២០០.០០០៛
៧៣-	ឯ.ឧបណ្ឌិត	ហែង	ថេង	អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍	២០០.០០០៛
៧៤-	ឯ.ខ	អ៊ុន	មូរ៉ា	អគ្គស្នងការរងនគរបាលជាតិ ទទួលបាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌	២០០.០០០៛
៧៥-	ឯ.ខ	សុខ	ខេងរិន	អនុប្រធានក្រុមការងារចុះស្រុកកញ្ចៀង និងប្រធានក្រុមការងារចុះឃុំកញ្ចៀង	២០០.០០០៛
៧៦-	ឯ.ខ	ខេង	ឡូ	ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ	២០០.០០០៛
៧៧-	លោក	អ៊ុន	អ៊ុន	អភិបាលរងខេត្តកោះកុង	២០០.០០០៛
៧៨-	ឯ.ខ	យុន	ហេង	ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	៥០ ដុល្លារ
៧៩-	ឯ.ខ	ថេង	សាម៉ែន	រដ្ឋលេខាធិការក្រសួងផែនការ	១៥០.០០០ ៛
៨០-	ឯ.ខ	នង	ឧត្តារិ	ប្រធានគណៈកម្មាធិការគណបក្សស្រុកអូររាំង ខេត្តមណ្ឌលគិរី	១៥០.០០០ ៛
៨១-	ឯ.ខ	ម៉ែន	សុទាន់	សមាជិកព្រឹទ្ធសភា	១០០.០០០ ៛
៨២-	ឯ.ខ	ហ៊ុន	អុន	ប្រតិភូរាជរដ្ឋាភិបាល ទទួលបាននាយកអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ	១០០.០០០ ៛
៨៣-	ឯ.ខ	ណាយ	ស្រុន	សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ខេត្តមណ្ឌលគិរី	១០០.០០០៛
៨៤-	ឯ.ខ	ជ័យ	សុខខុន	សមាជិករដ្ឋសភាខេត្តកណ្តាល និងជាសមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា	១០០.០០០ ៛
៨៥-		គណៈកម្មាធិការគណបក្ស គ២៤៨			១០០.០០០ ៛
៨៦-		ក្រុមប្រឹក្សាខេត្ត ចន្ទាយមានជ័យ			១០០.០០០ ៛
៨៧-	ឯ.ខ	កាយ	សំរួម	ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណបក្សខេត្តកោះកុង	១០០.០០០ ៛
៨៨-	ឯ.ខ	ថៃមូន	ឆ្មារកេសន	ប្រធានគណៈយោសនាអប់រំគណបក្សខេត្តកោះកុង	១០០.០០០ ៛
៨៩-	លោកជំទាវ	ខុន	ស៊ុនអេង	សមាជិករដ្ឋសភាមណ្ឌល ខេត្តកំពង់ចាម	១០០.០០០ ៛
៩០-	លោកជំទាវ	កុល	ឆារិន	សមាជិករដ្ឋសភាមណ្ឌល ខេត្តកំពង់ចាម	១០០.០០០ ៛
៩១-	លោកជំទាវ	ស្រី	គឹមធម្ម	សមាជិករដ្ឋសភាមណ្ឌល ខេត្តកំពង់ចាម	១០០.០០០ ៛
៩២-	ឯ.ខ	កៅ	សុខនេង	អនុប្រធានគណបក្ស ខេត្តកំពង់ចាម	១០០.០០០ ៛
៩៣-	ឯ.ខ	អ៊ុនឆៀន	គុណធុឡ	សមាជិកគណៈអចិន្ត្រៃយ៍ ខេត្តកំពង់ចាម	១០០.០០០ ៛
៩៤-	ឯ.ខ	ណេវ	ធុក	រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	១០០.០០០ ៛
៩៥-	ឯ.ខ	យ៉ាន	ម៉ីនឆៀន	រដ្ឋលេខាធិការក្រសួងផែនការ	១០០.០០០ ៛
៩៦-	ឯ.ខ	ជ្រួន	ថេងវ៉ាន	រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ	១០០.០០០ ៛
៩៧-	ឯ.ខ	ស៊ុន	ស៊ីថា	រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍	១០០.០០០ ៛
៩៨-	ឯ.ខ	ម៉ែន	ម៉ីនសុខេង	អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	១០០.០០០ ៛
៩៩-	ឯ.ខ	ថេង	សំរេត	សមាជិកគណៈកម្មាធិការកណ្តាល	១០០.០០០ ៛
១០០-	លោក	គឹម	ឧត្តារិ	សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តសៀមរាបប្រធានសាខាគណបក្សមន្ទីរសាធារណការ និងដឹកជញ្ជូន	១០០.០០០ ៛
១០១-	ឯ.ខ	សុខ	ម៉ែន	ប្រធានគណៈយោសនាអប់រំ នៃគណៈកម្មាធិការគណបក្សខេត្តតេនគិរី	១០០.០០០ ៛
១០២-	លោក	ហូ	ជារីណា	ប្រធានការិយាល័យរដ្ឋបាល នៃធនាគារជាតិ	១០០.០០០ ៛
១០៣-	លោក	កាត	ហ៊ុន	អភិបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ	១០០.០០០ ៛
១០៤-	លោក	ហ៊ុន	វ៉ាន	អភិបាលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ	១០០.០០០ ៛
១០៥-	លោក	តាន់	គឹមវិទ្ធី	សមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ	១០០.០០០ ៛
១០៦-	លោក	ចាន់	តេងតាវ	អាជីវករ ក្នុងខេត្តបន្ទាយមានជ័យ	១០០.០០០ ៛
១០៧-		គណៈកម្មាធិការគណបក្ស ស្រុកម្ការលើខេត្ត កំពង់ចាម			១០០.០០០ ៛
១០៨-	លោក	គឹម	សុខតិរុណ	ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម	១០០.០០០ ៛
១០៩-	លោក	ឯង	កុសល	ស្នងការនគរបាលខេត្តកំពង់ចាម	១០០.០០០ ៛
១១០-	ឯ.ខ	យ៉ង	លុច្វ	ប្រធានគណៈត្រួតពិនិត្យនៃគណបក្ស ខេត្តមណ្ឌលគិរី	១០០.០០០ ៛
១១១-	ឯ.ខ	សាន់	ជារិទ្ធិ	ប្រធានមន្ទីររ៉ែ និងហែមពល ខេត្តមណ្ឌលគិរី	១០០.០០០ ៛
១១២-	ឯ.ឧបណ្ឌិត	ម៉ីន	សុរ	ប្រធានមន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី	១០០.០០០ ៛
១១៣-	លោក	ណាយ	ម៉ីនតារា	ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមណ្ឌលគិរី	១០០.០០០ ៛
១១៤-	លោក	កែវ	សុភក្តិ	ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី	១០០.០០០ ៛
១១៥-	លោក	រេន	គឹមឡេង	ប្រធានពន្ធនាគារ ខេត្តមណ្ឌលគិរី	១០០.០០០ ៛
១១៦-	លោក	សៀង	មុនី	អភិបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី	១០០.០០០ ៛
១១៧-		គណៈកម្មាធិការនៃគណបក្ស ក្រុងកោះរ៉ែ			១០០.០០០ ៛
១១៨-		គណៈយោសនាអប់រំនៃគណបក្សខេត្ត ព្រៃវែង			១០០.០០០ ៛
១១៩-		ក្រុមការងារគណបក្សនៃគណៈកម្មាធិការជាតិប្រឆាំងការរំលោភ			១០០.០០០ ៛
១២០-		ក្រុមប្រឹក្សាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី			១១០.០០០ ៛
១២១-	ឯ.ខ. ឧកញ៉ា	សេន	កុសល	សមាជិកគណៈអចិន្ត្រៃយ៍គណបក្សក្រុងព្រះសីហនុ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគណបក្សក្រុងព្រះសីហនុ	២០ ដុល្លារ
១២២-	ឯ.ខ	ឱន	ម៉ីនឆៀន	អនុប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី	៨០.០០០៛
១២៣-	លោកជំទាវ	ម៉ីន	ហេងនាវី	រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន	៥០.០០០៛
១២៤-	ឯ.ខ	ម៉ែន	ឡុយ	អនុប្រធានគណៈកម្មាធិការនៃគណបក្សខេត្តមណ្ឌលគិរី	៥០.០០០៛
១២៥-	ឯ.ខ	លី	សាមី	ប្រធានគណៈយោសនាអប់រំគណបក្ស ខេត្តមណ្ឌលគិរី	៥០.០០០៛
១២៦-	លោក	ម៉ែង	សម្បត្តិ	ប្រធានគណៈចាត់តាំងគណបក្ស ខេត្តមណ្ឌលគិរី	៥០.០០០៛
១២៧-	ឯ.ខ	អ៊ុន	តាន់	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០៛
១២៨-	ឯ.ខ	ស៊ុន	សុផល	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០៛
១២៩-	ឯ.ខ	លី	សាវេត	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០៛
១៣០-	ឯ.ខ	ជួន	សាឡេន	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០៛
១៣១-	ឯ.ខ	ញ៉ែង	ជារី	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០៛
១៣២-	ល.វ.ឧបណ្ឌិត	ដេវ	ម៉ីង	ប្រធានមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកោះកុង	៥០.០០០៛
១៣៣-	លោក	ជាន់	ឧត្តម	ជំនួយការលេខាធិការដ្ឋានយុវជនគណបក្សថ្នាក់កណ្តាល	៥០.០០០៛
១៣៤-	លោក	មីន	សម្បត្តិ	មេឃុំតាតែក្រោម ខេត្តខេត្តកុង	៥០.០០០៛
១៣៥-	លោក	អេន	ជាន់	ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង	៥០.០០០៛
១៣៦-	ឯ.ខ	ម៉ែន	សុខា	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០៛
១៣៧-	ឯ.ឧបណ្ឌិត	ថី	ហេងហេង	ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ	៥០.០០០៛

អ្នកឧបត្ថម្ភ ចល្យនាព្រឹ ប្រជាជន លេខ ២៤៨

១៣៨-	ឯ.ខ	ស៊ាន	ចាន់	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០៛
១៣៩-	លោក	ឆេង	សុភក្រ	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០៛
១៤០-	លោកជំទាវ	ណាវ	ណារឿន	ប្រធានសាខាបក្សវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ	៥០.០០០៛
១៤១-	លោក	ឆេង	និ	នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ	៥០.០០០៛
១៤២-	ឯ.ខ	ឆេង	ចាន់ណា	សមាជិកព្រឹទ្ធសភា	៥០.០០០៛
១៤៣-	ឯ.ខ	ស្រែង	សុផល	សមាជិកក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៤៤-	លោក	លី	សារី	អភិបាលរង ខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៤៥-	ឯ.ខ	លីម	សុផេត	ប្រធានគណៈយោសាសនាអប់រំនៃគណបក្សខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៤៦-	ឯ.ខ	សុន	សុមី	ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណបក្សខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៤៧-	លោក	សុផ្លុំ	ឡោះ	ស្នងការនគរបាលខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៤៨-	ឯ.ខ	អ៊ុន	សុផាន	ប្រធានអនុរក្សពន្ធនាគារខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៤៩-	លោក	ម៉េង	គឹមស៊ីង	ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៥០-	លោក	ហ៊ុយ	ឡេង	អនុប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៥១-	លោក	ចាន់	ហេង	ម្ចាស់ស្ថានីយ៍ដេប៉ូតេលាចូលរថភ្លើងខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៥២-	លោក	យ៉ឹម	ប៊ុនរុម	ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៥៣-	លោក	ប៉ាន	ចន្ទឡាសេដ្ឋ	ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៥៤-	លោក	យុត	សុនី	ប្រធានរតនាគារខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៥៥-	លោកស្រី	ម៉េង	គឹមហ្វូយ	ប្រធានមន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៥៦-	លោក	ប៊ុន	ឡាយជី	ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៥៧-	លោក	ឆ្លូល	ប៊ុនឡើង	ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៥៨-	លោក	រស់	ណារឿន	ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសុរិយាដីខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៥៩-	លោក	ជំ	ចន្ទឡា	អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៦០-	លោក	ម៉េង	លាងឆេង	អភិបាលរងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៦១-	លោក	តក	ប៊ុនឡើង	មេបញ្ជាការរងយោធព្វមិត្តភាពទី៥ មេបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៦២-	លោក	ឡេ	ច័ន្ទសុទ្ធាត	ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៦៣-	លោក	សុភ	ចាន់ថា	ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៦៤-	លោកស្រី	ក្រាម	មូលីក្ខ	នាយិកាធនាគារជាតិ ខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៦៥-	ឯ.ខ	ឡេង	ឈុនឡេ	អនុប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈប្រចាំការគណបក្សខេត្តកំពង់ឆ្នាំង	៥០.០០០៛
១៦៦-	លោក	ជិន	ឡោ	សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំង និងជាប្រធានគណបក្សមូលដ្ឋានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង	៥០.០០០៛
១៦៧-	លោក	ចៀង	ឌីណា	សមាជិកគណៈកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំង និងជាប្រធានសាខាបក្សសាខាពន្ធដារខេត្តកំពង់ឆ្នាំង	៥០.០០០៛
១៦៨-	ឯ.ខ	ហាន	កុសល	សមាជិកគណៈអចិន្ត្រៃយ៍នៃគណបក្ស ខេត្តកំពង់ចាម	៥០.០០០៛
១៦៩-	លោក	អុន	ណេត	អភិបាលស្រុកស្ទឹងត្រែង ខេត្តកំពង់ចាម	៥០.០០០៛
១៧០-	លោក	អ៊ុត	ជារ៉ា	ស្នងការរងនគរបាល ខេត្តកំពង់ចាម	៥៥.០០០៛
១៧១-	ឯ.ខ	ស្រី	ការឡើង	ប្រធានមន្ទីរគណបក្ស ខេត្តកំពង់ចាម	៥០.០០០៛
១៧២-	លោក	សុន	ឌី	ប្រធានគណៈយោសាសនាអប់រំ គណបក្សខេត្តកំពង់ចាម	៥០.០០០៛
១៧៣-	លោក	ពួន	រុន	ប្រធានមន្ទីរឧ.ស.ក វិទ្យា.ប.វិ និងនានាវត្តន៍ ខេត្តកំពង់ចាម	៥០.០០០៛
១៧៤-	លោក	ស្រី	សុភក្រ	ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម	៥០.០០០៛
១៧៥-	លោក	លី	ចាន់មី	ប្រធានមន្ទីរអី និងថាមពល ខេត្តកំពង់ចាម	៥០.០០០៛
១៧៦-	លោក	លី	ម៉េងសាន	ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ចាម	៥០.០០០៛
១៧៧-	លោក	សុខ	លីមរៀង	ប្រធានមន្ទីរសាធារណៈការ ដឹកជញ្ជូន ខេត្តកំពង់ចាម	៥០.០០០៛
១៧៨-	លោក	អ៊ុម	មិបុល	ប្រធានមន្ទីរធនធានទឹក ខេត្តកំពង់ចាម	៥០.០០០៛
១៧៩-	លោកស្រី	ចាន់	ចាន់នី	ប្រធានមន្ទីរសេដ្ឋកិច្ច ហិរញ្ញវត្ថុ ខេត្តកំពង់ចាម	៥០.០០០៛
១៨០-	លោក	សីង	តារុំ	ប្រធានមន្ទីរវប្បធម៌ សិល្បៈ ខេត្តកំពង់ចាម	៥០.០០០៛
១៨១-	លោកស្រី	នាង	ប័ណ្ណីតា	ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ខេត្តកំពង់ចាម	៥០.០០០៛
១៨២-	លោក	ស៊ាន	សុគុន	ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម	៥០.០០០៛
១៨៣-	លោក	ស៊ុម	ចាន់រ៉ា	ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម	៥០.០០០៛
១៨៤-	លោកស្រី	សម	ចន្ទា	ប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម	៥០.០០០៛
១៨៥-	លោក	ហេង	ឡុន	ស្នងការរងនគរបាលខេត្តកំពង់ចាម	៥០.០០០៛
១៨៦-	លោក	មីន	ឡាដា	អភិបាលស្រុកកំពង់សៀម ខេត្តកំពង់ចាម	៥០.០០០៛
១៨៧-	លោក	មី	ប៊ុន្តា	ប្រធានមន្ទីរដែនការ ខេត្តកំពង់ចាម	៥០.០០០៛
១៨៨-	លោក	អុម	ចន្ទឡា	ប្រធានមន្ទីរសង្គមកិច្ច ខេត្តកំពង់ចាម	៥០.០០០៛
១៨៩-	លោក	ហា	ហ្វូឌី	ប្រធានមន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តកំពង់ចាម	៥០.០០០៛
១៩០-	លោក	ខេង	ស្រេង	ស្នងការរងនគរបាលខេត្តកំពង់ចាម	៥០.០០០៛
១៩១-	លោក	ថា	ចាន់រ៉ា	ស្នងការរងនគរបាលខេត្តកំពង់ចាម	៥០.០០០៛
១៩២-	ឯ.ខ	តេត	មីនថង	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី	៥០.០០០៛
១៩៣-	ឯ.ខ	ម៉ៅ	ចនាអៀង	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី	៥០.០០០៛
១៩៤-	ឯ.ខ	មីង	សុផនា	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី	៥០.០០០៛
១៩៥-	លោក	សាយ	ម៉េងគឹម	អភិបាលរង ខេត្តមណ្ឌលគិរី	៥០.០០០៛
១៩៦-	លោកស្រី	មីន	ស៊ីមុន	អភិបាលរង ខេត្តមណ្ឌលគិរី	៥០.០០០៛
១៩៧-	លោក	ថាវ	ម៉េងហ៊ាន	អភិបាលរង ខេត្តមណ្ឌលគិរី	៥០.០០០៛
១៩៨-	លោក	រៀង	សុផាន	អភិបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី	៥០.០០០៛
១៩៩-	លោក	ឡោ	សុខា	ស្នងការរដ្ឋាននគរបាល ខេត្តមណ្ឌលគិរី	៥០.០០០៛
២០០-	លោក	សុខ	ហាន	ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី	៥០.០០០៛
២០១-	លោកស្រី	ដួង	ជារ៉ា	ប្រធានរតនាគារ ខេត្តមណ្ឌលគិរី	៥០.០០០៛
២០២-	លោកស្រី	ហានី	សុខនី	ប្រធានមន្ទីរកិច្ចការនារី ខេត្តមណ្ឌលគិរី	៥០.០០០៛
២០៣-	លោក	អុម	រស្មី	ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តមណ្ឌលគិរី	៥០.០០០៛
២០៤-	លោក	ស្រេង	ម៉េង	ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តមណ្ឌលគិរី	៥០.០០០៛
២០៥-	លោក	លីម	សុផុន	ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តមណ្ឌលគិរី	៥០.០០០៛
២០៦-	លោក	ម៉ៅ	ម៉េង	ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយាដី ខេត្តមណ្ឌលគិរី	៥០.០០០៛

អ្នកខ្វះបត្តិ ធម្មតារាជ្ជី ប្រជាជន លេខ ២៤៨

២០៧-	លោក	ចិន	សុវិមាន	ប្រធានមន្ទីរទេសចរណ៍ ខេត្តមណ្ឌលគិរី	៥០.០០០
២០៨-	លោក	អ៊ុន	តិចណិញ	ប្រធានសាខាពន្ធដារ ខេត្តមណ្ឌលគិរី	៥០.០០០
២០៩-	លោក	លៀង	វិ	ប្រធានអង្គភាពលទ្ធកម្មសាលា ខេត្តមណ្ឌលគិរី	៥០.០០០
២១០-	លោក	សុ	សុវណ្ណ	ស្នងការរងនគរបាល ខេត្តមណ្ឌលគិរី	៥០.០០០
២១១-	លោក	នួន	សារីន	អភិបាលស្រុកកែវសីមា ខេត្តមណ្ឌលគិរី	៥០.០០០
២១២-	លោក	ឌឹម	នី	អភិបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី	៥០.០០០
២១៣-	លោក	ឌឹម	ចាន់ផន	ប្រធានក្រុមប្រឹក្សាស្រុកកែវសីមា ខេត្តមណ្ឌលគិរី	៥០.០០០
២១៤-	លោក	យូ	ចន្ទី	ប្រធានគណៈប្រចាំការគណបក្សស្រុកកោះញែក ខេត្តមណ្ឌលគិរី	៥០.០០០
២១៥-	លោក	ហៀង	សុវណ្ណារិទ្ធិ	អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ	៥០.០០០
២១៦-	លោកស្រី	ចិន	ពៅ	ប្រធានមន្ទីរកិច្ចការនារី ខេត្តព្រៃវែង	៥០.០០០
២១៧-	លោក	អ៊ុន	សុឆា	ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រៃវែង	៥០.០០០
២១៨-	លោក	អេង	ទេពនេន	ប្រធានមន្ទីររៀបចំនគរបាលកម្ម សំណង់ និងសុវិហារី ខេត្តព្រៃវែង	៥០.០០០
២១៩-	លោក	ឡុក	ឡុនី	ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង	៥០.០០០
២២០-	លោក	ប៉ា	សុដី	ប្រធានមន្ទីរអប់រំ យុវជន និង កីឡា ខេត្តព្រៃវែង	៥០.០០០
២២១-	លោក	ឆឹម	ពិសិដ្ឋ	ប្រធានមន្ទីររៀបចំនគរបាលជនជនបទ ខេត្តស្វាយរៀង	៥០.០០០
២២២-	ឯ.ឧ	ថា	លេង្វា	រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម	៥០.០០០
២២៣-	លោក	អ៊ុន	វិសុទ្ធិ	ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម	៥០.០០០
២២៤-	លោក	លឹម	វិណេន	មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ	៥០.០០០
២២៥-	លោក	ហៀង	វិរៈ	អភិបាលរងក្រុងប៉ោលបែកខេត្តបន្ទាយមានជ័យ	៥០.០០០
២២៦-	ឯ.ឧ	សុវណ្ណ	សុភា	សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ	៥០.០០០
២២៧-	លោក	ប៉ា	យុទ្ធារុណ	ប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទខេត្តបន្ទាយមានជ័យ	៥០.០០០
២២៨-	លោក	លឹម	គឹមហួរ	ប្រធានទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តបន្ទាយមានជ័យ	៥០.០០០
២២៩-	ឯ.ឧ	គណៈកម្មាធិការសាខាគណបក្សប្រជាជន	គណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម	៥០.០០០	
២៣០-	លោក	សៅ	ចន្ទវិរៈ	នាយករងខ្លួនកាលយុវជនមន្ត្រីក្រសួងកិច្ចការនារី	៥០.០០០
២៣១-	លោក	ហៀង	វិរិទ្ធិ	ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តមណ្ឌលគិរី	៥០.០០០
២៣២-	លោកជំទាវ	ឃឹម	វ៉ា	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០
២៣៣-	លោក	អ៊ុន	ឌួប	សមាជិកគណបក្សខេត្តកោះកុង	៥០.០០០
២៣៤-	លោក	ឌឹម	ទេពចន្ទ	ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រៃវែង	៣០.០០០
២៣៥-	ឯ.ឧ	ស៊ុន	ឡុនី	រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០
២៣៦-	ឯ.ឧ	ចាន់	សុវណ្ណាត	អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០
២៣៧-	ឯ.ឧ	ឈា	វិណេន	អគ្គនាយកកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០
២៣៨-	ឯ.ឧ	វិ	ប្រេម	ប្រធានគណៈយោសនាអប់រំនៃគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ	៣០.០០០
២៣៩-	លោក	យុត	សុខខា	ប្រធានក្រុម Facebook និង មើល Website នៃគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ	៣០.០០០
២៤០-	លោក	សៅ	សុខលឹម	អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងសុខាភិបាល សមាជិកក្រុមការងារចុះជួយខណ្ឌសែនសុខ ភ្នំពេញ	៣០.០០០
២៤១-	លោក	ឃឹម	ហៀង	អភិបាលស្រុកពេជ្រដា ខេត្តមណ្ឌលគិរី	៣០.០០០
២៤២-	លោក	ប្រាក់	សុវណ្ណា	ប្រធានទីចាំការហិរញ្ញវត្ថុសាលា ខេត្តមណ្ឌលគិរី	៣០.០០០
២៤៣-	លោក	សាន	គឹមអៀង	មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តមណ្ឌលគិរី	៣០.០០០
២៤៤-	លោក	ហែម	បុណ្ណារីន	មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី	៣០.០០០
២៤៥-	លោក	ឌឹម	សុទ្ធាត	ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគិរី	៣០.០០០
២៤៦-	លោក	លឹម	ប៉ា	ប្រធានមន្ទីរព្រៃសាណ័យ និងទូរគមនាគមន៍ ខេត្តមណ្ឌលគិរី	៣០.០០០
២៤៧-	លោក	ខែម	តារាម្យ	ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តមណ្ឌលគិរី	៣០.០០០
២៤៨-	ឯ.ឧ	ប៊ុញ	សុច្ឆៈ	រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម	២០.០០០
២៤៩-	ឯ.ឧ	លឹម	វិរិទ្ធិ	អគ្គនាយកកិច្ចការរដ្ឋបាល នៃក្រសួងធនធានទឹក និងឧតុនិយម	២០.០០០
២៥០-	ឯ.ឧ	សៅ	ហាត	អនុប្រធានអាជ្ញាធរទេសាប	២០.០០០
២៥១-	លោក	យោង	សំណេង	ប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងធនធានទឹក និងឧតុនិយម	២០.០០០
២៥២-	លោក	សែម	សំណេង	ប្រធាននាយកដ្ឋានទឹកស្អាត និងអនាម័យ នៃក្រសួងធនធានទឹក និងឧតុនិយម	២០.០០០
២៥៣-	ឯ.ឧ	ប៊ុញ	ប៉ា	ទីប្រឹក្សាក្រសួងព័ត៌មាននិងប្រធានមន្ទីរព័ត៌មានខេត្តកោះកុង	២០.០០០
២៥៤-	លោក	លឹម	វិសុទ្ធិ	អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យ	២០.០០០
២៥៥-	លោកជំទាវ	សៅ	សុវណ្ណ	អភិបាលរងខេត្តបន្ទាយមានជ័យ	២០.០០០
២៥៦-	ឯ.ឧ	សែត	សុខុម	ទីប្រឹក្សាក្រសួងព័ត៌មាន ចុះពង្រឹងមូលដ្ឋានខេត្តបន្ទាយមានជ័យ	២០.០០០
២៥៧-	លោក	ឃឹម	ប៉ា	អនុប្រធានគណៈយោសនាអប់រំនៃគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ	២០.០០០
២៥៨-	លោក	អ៊ុន	សុន	សមាជិកក្រុមប្រឹក្សាខ័ណ្ឌដង្កោរាជធានីភ្នំពេញ អនុប្រធានគណៈយោសនាអប់រំខ័ណ្ឌដង្កោ	២០.០០០
២៥៩-	លោក	ចាន់	អតិបន្ទាត	សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន	២០.០០០
២៦០-	លោក	ប៉ា	ចាន់	ប្រធានគណៈកម្មាធិការសាខាគណបក្សរដ្ឋបាលអូរស្រី (ភ្នំពេញ)	២០.០០០
២៦១-	ឯ.ឧ	សាវ	សាវាត	សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ	២០.០០០
២៦២-	លោក	នួន	ឈារ៉ា	ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ	២០.០០០
២៦៣-	លោក	ឡុនី	ឈារ៉ា	ប្រធានអង្គការកិច្ចសហការ ដើម្បីកម្ពុជា (កាតូ) ខេត្តបន្ទាយមានជ័យ	២០.០០០
២៦៤-	លោក	គង់	ឈារ៉ា	មន្ត្រីអង្គការកិច្ចសហការដើម្បីកម្ពុជា (កាតូ) ខេត្តបន្ទាយមានជ័យ	២០.០០០
២៦៥-	លោក	សៅ	សុ	សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្តបន្ទាយមានជ័យ	២០.០០០
២៦៦-	លោក	យុត	ឡុនី	ប្រធានមន្ទីរសង្គមកិច្ចខេត្តបន្ទាយមានជ័យ	២០.០០០
២៦៧-	លោក	ហៀង	សេវីរុច	ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ	២០.០០០
២៦៨-	លោក	ឃឹម	សុវណ្ណា	អភិបាលស្រុកអូរព្រៅខេត្តបន្ទាយមានជ័យ	២០.០០០
២៦៩-	លោក	ស៊ុន	វិណេន	អភិបាលរងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ	២០.០០០
២៧០-	លោក	ឃឹម	តាវិរុច	ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យ	២០.០០០
២៧១-	លោក	យុត	ចាន់ណា	ប្រធានការិយាល័យមជ្ឈមណ្ឌលសិក្សានៃមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ	២០.០០០
២៧២-	លោក	ប៉ា	ឌឹម	ប្រធានក្រុមប្រឹក្សាស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ	២០.០០០
២៧៣-	លោក	ឈារ៉ា	សាវ៉ា	អនុប្រធានអង្គការកិច្ចសហការណ៍ ដើម្បីកម្ពុជា (កាតូ) សាខា ខេត្តបន្ទាយមានជ័យ	២០.០០០
២៧៤-	លោក	ឈារ៉ា	ឈារ៉ា	មន្ត្រីអង្គការកិច្ចសហការណ៍ ដើម្បីកម្ពុជា (កាតូ) សាខា ខេត្តបន្ទាយមានជ័យ	២០.០០០

រដ្ឋក្រមប្រតិបត្តិ ច្បាប់ស្តីពី ប្រជាជន លេខ ២៤៨

២៧៥-	លោក	ឈឹម	កាន	អភិបាលរង ខេត្តមណ្ឌលគិរី.....	២០.០០០\$
២៧៦-	លោក	ស៊ិន	សារុន	នាយករដ្ឋបាលសាលា ខេត្តមណ្ឌលគិរី.....	២០.០០០\$
២៧៧-	លោក	តួច	សុឆារ៉ា	ប្រធានមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តមណ្ឌលគិរី.....	២០.០០០\$
២៧៨-	លោក	ស៊ី	ទូច	ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តមណ្ឌលគិរី.....	២០.០០០\$
២៧៩-	លោក	សុន	សាឡើង	ប្រធានមន្ទីរព័ត៌មាន ខេត្តមណ្ឌលគិរី.....	២០.០០០\$
២៨០-	លោកជំទាវ	អ៊ុំត	សន	អនុប្រធានគណៈកម្មាធិការគណបក្ស ខេត្តមណ្ឌលគិរី.....	២០.០០០\$
២៨១-	លោកជំទាវ	ខៀង	ប៊ុនឆីន	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី.....	២០.០០០\$
២៨២-	ឯ.ឧ	អ៊ុំ	ឃន	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី.....	២០.០០០\$
២៨៣-	ឯ.ឧ	ថ្លង	សារុន	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី.....	២០.០០០\$
២៨៤-	លោកជំទាវ	ថ្លង	ឆន	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី.....	២០.០០០\$
២៨៥-	ឯ.ឧ	ឈាន	ប៊ុនស្រីន	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី.....	២០.០០០\$
២៨៦-	ឯ.ឧ	ផែន	សាវ៉េត	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី.....	២០.០០០\$
២៨៧-	ឯ.ឧ	ឡាង	ធន	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី.....	២០.០០០\$
២៨៨-	លោក	ផែន	ចាច	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី.....	២០.០០០\$
២៨៩-	លោក	អ៊ុំ	សារ៉ាត	ប្រធានក្រុមប្រឹក្សាស្រុកពេជ្ររាជា ខេត្តមណ្ឌលគិរី.....	២០.០០០\$
២៩០-	លោក	ឡាង	សិទ្ធិ	អភិបាលរង ខេត្តមណ្ឌលគិរី.....	២០.០០០\$
២៩១-	លោក	សេ	គឹមឆន	ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរី.....	២០.០០០\$
២៩២-	លោក	ហាច	ប្រណិ	ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តមណ្ឌលគិរី.....	២០.០០០\$
២៩៣-	លោក	ហ៊ុន	ចន្ទធារ៉ា	ប្រធានមន្ទីរផែនការ ខេត្តមណ្ឌលគិរី.....	២០.០០០\$
២៩៤-	លោក	តូច	សុវិធា	ប្រធានមន្ទីរមុខងារសាធារណៈ ខេត្តមណ្ឌលគិរី.....	២០.០០០\$
២៩៥-	លោកស្រី	ប៊ុន	ចាន់ថា	ប្រធានមន្ទីរផែនការ ខេត្តមណ្ឌលគិរី.....	២០.០០០\$
២៩៦-	លោក	ខៀង	សេរីតេជ	ស្នងការរងនគរបាល ខេត្តមណ្ឌលគិរី.....	២០.០០០\$
២៩៧-	លោក	គឹម	ប៊ុនឡើង	អនុប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តមណ្ឌលគិរី.....	២០.០០០\$
២៩៨-	លោក	ចាច	ថៃ	សមាជិកក្រុមប្រឹក្សាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី.....	២០.០០០\$
២៩៩-	លោក	ឈាន	ប៊ុន	ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ចាម.....	១៥.០០០\$
៣០០-	លោក	មេច	ហ៊ុន	ប្រធានមន្ទីរការងារ ខេត្តកំពង់ចាម.....	១៥.០០០\$
៣០១-	លោក	ឌី	គន	ប្រធានគណៈយោសនាអប់រំស្រុកកងមាស ខេត្តកំពង់ចាម.....	១០.០០០\$
៣០២-	លោក	តេច	ឌុឌុរី	ប្រធានមន្ទីរព្រៃសណីយ៍ ខេត្តកំពង់ចាម.....	១០.០០០\$
៣០៣-	លោក	អ៊ុន	មេចថា	អនុប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ខេត្តកំពង់ចាម.....	១០.០០០\$
៣០៤-	ឯ.ឧ	អ៊ុំត	ឈាន	សមាជិកក្រុមប្រឹក្សា ខេត្តកំពង់ចាម.....	១០.០០០\$
៣០៥-	លោក	ឈឿង	ព្រៃយ៉ុង	នាយករដ្ឋបាល ខេត្តបន្ទាយមានជ័យ.....	១០.០០០\$
៣០៦-	លោក	យឹម	លី	ប្រធានមន្ទីរហិរញ្ញវត្ថុ ខេត្តបន្ទាយមានជ័យ.....	១០.០០០\$
៣០៧-	ឯ.ឧ	ទួន	ពេជ្រ	ទីប្រឹក្សាក្រសួងឋានៈស្មើអគ្គនាយក នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣០៨-	លោក	ឈុន	ប៊ុនឈឿង	អគ្គនាយករងកិច្ចការរដ្ឋបាល នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣០៩-	លោក	សុខ	ចំណាន	អគ្គនាយករងកិច្ចការរដ្ឋបាល នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣១០-	លោក	ម៉ម	ប្រុស	ប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣១១-	លោក	ជួន	ចន្ទធារី	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣១២-	លោក	សៅ	សម្ភារ	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣១៣-	លោក	ថា	ចន្ទធារី	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣១៤-	លោក	សៅ	សម្ពុស្ស	អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣១៥-	លោក	ថា	ឌី	អនុប្រធាននាយកដ្ឋានធារាសាស្ត្រសិក្សា នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣១៦-	លោក	មេច	ប៊ុនតេច	អនុប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣១៧-	លោក	ស្វាយ	សុភិទ្ធិ	អនុប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣១៨-	លោក	សុខ	តារា	អនុប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣១៩-	លោក	ហួត	ចាន	អនុប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣២០-	លោក	អ៊ុន	តារាជ្ជ	ប្រធានការិយាល័យបណ្តុះបណ្តាល ន.រដ្ឋបាល នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣២១-	លោក	ធិត	មិថុនា	ប្រធានការិយាល័យគណនេយ្យ នាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣២២-	លោក	តេត	ចាន់សាធុន	ប្រធានការិយាល័យវិភាគគុណភាពដី នាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣២៣-	លោក	សុំ	ឆលី	អនុប្រធានការិយាល័យសិក្សា នាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣២៤-	លោក	សៅ	តេត	អនុប្រធានការិយាល័យសិក្សា នាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣២៥-	លោក	ហ៊ុន	មេសាធុន	ប្រធានការិយាល័យសិក្សា នាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣២៦-	លោក	ឈាន	សម្បត្តិ	អនុប្រធានការិយាល័យសំណង់ នាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣២៧-	លោក	ប៊ុន	ប៊ុន	អនុប្រធានការិយាល័យសំណង់ នាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣២៨-	លោក	ទូច	សុផល្លា	ប្រធានការិយាល័យគ្រប់គ្រងឧបករណ៍ និងគ្រឿងចក្រនាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣២៩-	លោក	ឈាន	ខៀងឈី	អនុប្រធានការិយាល័យគ្រប់គ្រងឧបករណ៍ និងគ្រឿងចក្រនាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣៣០-	លោក	លី	ឧត្តរា	អនុប្រធានការិយាល័យគ្រប់គ្រងឧបករណ៍ និងគ្រឿងចក្រនាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣៣១-	លោក	ថ្លង	ធុន	អនុប្រធានការិយាល័យគ្រប់គ្រងឧបករណ៍ និងគ្រឿងចក្រនាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣៣២-	លោក	គឹម	គុនត្រី	អនុប្រធានការិយាល័យគុណភាពដី ន.វិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣៣៣-	លោក	ធិម	ឌុឌុរី	ជំនួយការក្រសួងឋានៈស្មើប្រធានការិយាល័យ.....	១០.០០០\$
៣៣៤-	លោក	យ៉ឹត	យ៉ឹត	មន្ត្រីបច្ចេកទេសមធ្យម នាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣៣៥-	លោក	យន់	សាវ៉េត	ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី.....	១០.០០០\$
៣៣៦-	លោក	លីត	ស៊ុនហេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល.....	១០.០០០\$
៣៣៧-	លោក	យន់	មូល	សមាជិកក្រុមការងារចុះស្រុកពោធិ៍រៀង ខេត្តព្រៃវែង.....	១០.០០០\$
៣៣៨-	លោក	ឡាង	គីរីត	សមាជិកក្រុមការងារចុះស្រុកបាគី ខេត្តព្រៃវែង.....	១០.០០០\$
៣៣៩-	លោក	តេត	សុខសេ	ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា-សង្កាត់ទៀន ខ័ណ្ឌដង្កោ.....	១០.០០០\$
៣៤០-	លោក	រី	សេ	ប្រធានសាខាគណបក្សប្រជាជនកម្ពុជា-ភូមិថ្មី សង្កាត់ទៀន ខ័ណ្ឌដង្កោ.....	១០.០០០\$

ទិដ្ឋភាពវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022)

(ថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២)

